

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១-ព្រះរាជក្រម

១៧-១២-២០១៥ -ព្រះរាជក្រម នស/រកម/១២១៥/០១៦ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ ស្តីពី ហិរញ្ញវត្ថុ  
សម្រាប់ការគ្រប់គ្រង ឆ្នាំ ២០១៦ ៩៩៣៩

២-ព្រះរាជក្រឹត្យ

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១២៦ ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការ  
២៧៧ រូប របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ៩៩៧៤

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១២៧ ស្តីពី ការតែងតាំងលោក **លី យូឆេវ៉ុក** ជា  
ឧកញ៉ា ៩៩៨៤

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១២៨ ស្តីពី ការតែងតាំងលោក **សំ ម៉ង** លោក  
**លីម តុលា** និង លោក **ខ៊ុយ ហាវ៉ា** ជាឧកញ៉ា ៩៩៨៥

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១២៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតិបន្តនិយ  
កម្ម ដល់លោក **ជូង យន ស៊ី** (JUNG YEON SOO) ជនជាតិកូរ៉េ សញ្ជាតិកូរ៉េ ៩៩៨៦

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១៣០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតិបន្តនិយ  
កម្ម ដល់លោក **ចាន់ ហន វ៉ៃ** (CHAN HON WAI) ជនជាតិចិន សញ្ជាតិចិន ៩៩៨៧

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១៣១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតិបន្តនិយ  
កម្ម ដល់អ្នកស្រី **កាយ ហ្សឺយ៉ីង** (CAI ZHIYING) ជនជាតិចិន សញ្ជាតិចិន ៩៩៨៨

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១៣២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ  
យស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ អ្នកស្រី ARIMORI YUKO និង  
លោកបណ្ឌិត SAYSANA PHOMMASY ៩៩៨៩

## II. រាជរដ្ឋាភិបាល

### ១. អនុក្រឹត្យ

|                                                                                                                                                       |       |
|-------------------------------------------------------------------------------------------------------------------------------------------------------|-------|
| ២២-១២-២០១៥ - អនុក្រឹត្យលេខ ១៧៩ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា                                                                                     | ៩៩៩០  |
| ២២-១២-២០១៥ - អនុក្រឹត្យលេខ ១៨០ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា                                                                                     | ៩៩៩២  |
| <i>- អនុក្រឹត្យលេខ ១៨១ អនក្រ.បក មិនទាន់បានទទួល</i>                                                                                                    |       |
| ២៣-១២-២០១៥ - អនុក្រឹត្យលេខ ១៨២ អនក្រ.បក ស្តីពី ការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិ<br>តាមជំពូកនៃច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ | ៩៩៩៤  |
| ២៣-១២-២០១៥ - អនុក្រឹត្យលេខ ១៨៣ អនក្រ.បក ស្តីពី ការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិ<br>តាមជំពូកនៃច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ | ១០០០៣ |
| ២៣-១២-២០១៥ - អនុក្រឹត្យលេខ ១៨៤ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា                                                                                     | ១០០២៧ |
| ២២-១២-២០១៥ - អនុក្រឹត្យលេខ ១២៣៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                                               | ១០០៣០ |
| ២២-១២-២០១៥ - អនុក្រឹត្យលេខ ១២៣៥ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ                                                                     | ១០០៣១ |
| ២២-១២-២០១៥ - អនុក្រឹត្យលេខ ១២៣៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការឧត្តមក្រុមប្រឹក្សា<br>សេដ្ឋកិច្ចជាតិ                                           | ១០០៣២ |
| ២៣-១២-២០១៥ - អនុក្រឹត្យលេខ ១២៣៧ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ                                                                                | ១០០៣៥ |
| ២៣-១២-២០១៥ - អនុក្រឹត្យលេខ ១២៣៨ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ                                                                                | ១០០៣៦ |
| ២៣-១២-២០១៥ - អនុក្រឹត្យលេខ ១២៣៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ                                                                              | ១០០៣៧ |
| ២៣-១២-២០១៥ - អនុក្រឹត្យលេខ ១២៤០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ                                                                                     | ១០០៣៨ |
| ២៣-១២-២០១៥ - អនុក្រឹត្យលេខ ១២៤១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ                                                                              | ១០០៣៩ |
| ២៣-១២-២០១៥ - អនុក្រឹត្យលេខ ១២៤២ អនក្រ.តត ស្តីពី ការជូនមេដាយការងារ                                                                                     | ១០០៤១ |
| ២៣-១២-២០១៥ - អនុក្រឹត្យលេខ ១២៤៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ                                                                                     | ១០០៤២ |

# គ

## ២. សេចក្តីសម្រេច

- ១៧-១២-២០១៥ -សេចក្តីសម្រេចលេខ ១០២ សសរ ស្តីពី ការបង្កើតគណៈកម្មការចម្រុះខណ្ឌសីមា  
និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ១០០៤៨
- ១៧-១២-២០១៥ -សេចក្តីសម្រេចលេខ ១០៣ សសរ ស្តីពី ការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល ១០០៥២

## ៣. សារាចរណែនាំ

- ២៣-១២-២០១៥ -សារាចរណែនាំលេខ ០៩ សរណន ស្តីពី ការចាត់វិធានការថែរក្សាទឹកទុក ១០០៥៣

## III. ការងារបណ្តាញសង្គម

### ទីស្តីការដើម្បីបង្កើតសង្គមសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ០៩-១២-២០១៥ -ប្រកាសលេខ ១៧០៤ សហវ.ប្រក ស្តីពី យន្តការពន្ធដារសម្រាប់ប្រតិបត្តិការភតិសន្យា  
ហិរញ្ញវត្ថុ ១០០៥៤





**ព្រះរាជក្រម**

**យើង**

នស/រកម/១២១៥/០១៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ប្រកាសឲ្យប្រើ**

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



ច្បាប់  
ស្តីពី  
ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង  
ឆ្នាំ ២០១៦



## ជំពូកទី ១ ថវិកាថ្នាក់ជាតិ

### មាត្រា ១.\_

ត្រូវបានអនុញ្ញាតសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ឲ្យប្រមូលចំណូលបង់ចូលថវិកាថ្នាក់ជាតិ នូវពន្ធដារ វិភាគទាន អាករ ផលទុន និងចំណូលនានា ព្រមទាំងធ្វើឲ្យសម្រេចនូវឧបត្ថម្ភធនវិនិយោគ និងការខ្ចីតាមមាតិកាថវិកា ដូចមានចែងក្នុងតារាង “ក១” ដែលភ្ជាប់មកជាមួយច្បាប់នេះ ក្នុងទឹកប្រាក់ សរុបចំនួន ១៧ ៦១២ ៤៧៧ លាន រៀល ដែលត្រូវបានបែងចែកដូចតទៅ ៖

- ចំណូលចរន្ត.....១៣ ៤០៧ ២៦៣ លាន រៀល
- ចំណូលមូលធន.....៤ ២០៥ ២១៤ លាន រៀល
  - + ចំណូលមូលធនក្នុងប្រទេស.....១៣០ ៨៦៤ លាន រៀល
  - + ចំណូលមូលធនក្រៅប្រទេស.....៤ ០៧៤ ៣៥០ លាន រៀល
    - មូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍ  
.....២០៣ ០០០ លាន រៀល
    - វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស  
.....៣ ៨៧១ ៣៥០ លាន រៀល ។

### មាត្រា ២.\_

ចំនួនទឹកប្រាក់ជាអតិបរមានៃឥណទានចំណាយថវិកាថ្នាក់ជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ត្រូវបានកំណត់ស្មើនឹង ១៧ ៤៦២ ៤៧៧ លាន រៀល ដែលត្រូវបានបែងចែកដូចតទៅ ៖

- ចំណាយចរន្ត.....១១ ១៥៦ ៩៨៩ លាន រៀល
- ចំណាយមូលធន.....៦ ៣០៥ ៤៨៨ លាន រៀល
  - ក- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស  
.....១ ៩២៥ ០០០ លាន រៀល
    - ដោយថវិកាថ្នាក់ជាតិ.....១ ៦៧៥ ០០០ លាន រៀល
      - គម្រោងវិនិយោគផ្ទាល់.....១ ២២៤ ០០០ លាន រៀល
      - បដិភាគក្នុងការអនុវត្តគម្រោងហិរញ្ញប្បទានក្រៅប្រទេស  
.....៤៥១ ០០០ លាន រៀល



*Signature*

- ដោយមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍ  
.....២៥០ ០០០ លាន រៀល

ខ- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស  
.....៣ ៨៧១ ៣៥០ លាន រៀល

គ- ការទូទាត់ការខ្ចី..... ៥០៩ ១៣៨ លាន រៀល ។

**មាត្រា ៣.\_**

ចំនួនទឹកប្រាក់ជាអតិបរមានៃឥណទានចំណាយចរន្តថវិកាថ្នាក់ជាតិ សម្រាប់ការគ្រប់គ្រង  
ឆ្នាំ ២០១៦ ត្រូវបានកំណត់ស្មើនឹង ១១ ១៥៦ ៩៨៩ លាន រៀល ។

ឥណទាននេះត្រូវបានបែងចែកតាមក្រសួងនីមួយៗ និងតាមស្ថាប័នប្រហាក់ប្រហែលនីមួយៗ  
និងទៅតាមប្រភេទចំណាយ ដូចមានចែងក្នុងតារាង “ខ១” ដែលភ្ជាប់មកជាមួយច្បាប់នេះ ។

**មាត្រា ៤.\_**

ចំនួនទឹកប្រាក់នៃឥណទានចំណាយមូលធនដោយហិរញ្ញប្បទានក្រៅប្រទេស សម្រាប់ការគ្រប់  
គ្រងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ត្រូវបានកំណត់ស្មើនឹង ១៦ ៨៤២ ១៨២ លាន រៀល ។

ឥណទាននេះត្រូវបានបែងចែកតាមក្រសួងនីមួយៗ និងតាមស្ថាប័នប្រហាក់ប្រហែលនីមួយៗ  
តាមគម្រោង និងតាមឆ្នាំ ដូចមានចែងក្នុងតារាង “គ១” ដែលភ្ជាប់មកជាមួយច្បាប់នេះ ។

**មាត្រា ៥.\_**

ចំនួនទឹកប្រាក់ជាអតិបរមានៃឥណទានភ្ជាប់សន្យា និងឥណទានទូទាត់សម្រាប់ចំណាយមូលធន  
ថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ត្រូវបានកំណត់ដូចខាងក្រោម ៖

- ឥណទានភ្ជាប់សន្យា.....៦ ៣០៥ ៤៨៨ លាន រៀល
- ឥណទានទូទាត់..... ៦ ៣០៥ ៤៨៨ លាន រៀល ។

ឥណទាននេះត្រូវបានបែងចែកដូចតទៅ ៖

ក. វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស

- ឥណទានភ្ជាប់សន្យា..... ១ ៩២៥ ០០០ លាន រៀល
- ឥណទានទូទាត់..... ១ ៩២៥ ០០០ លាន រៀល

ខ. វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស

- ឥណទានភ្ជាប់សន្យា.....៣ ៨៧១ ៣៥០ លាន រៀល



- ឥណទានទូទាត់.....៣ ៨៧១ ៣៥០ លាន រៀល

គ. ការទូទាត់ការខ្ចី

- ឥណទានភ្ជាប់សន្យា..... ៥០៩ ១៣៨ លាន រៀល

- ឥណទានទូទាត់..... ៥០៩ ១៣៨ លាន រៀល ។

ឥណទាននេះត្រូវបានបែងចែកតាមក្រសួងនីមួយៗ និងតាមស្ថាប័នប្រហាក់ប្រហែលនីមួយៗ ដូចមានចែងក្នុងតារាង “គ២” និង “ឃ” ដែលភ្ជាប់មកជាមួយច្បាប់នេះ ។

**មាត្រា ៦.-**

តុល្យភាពនៃថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ដែលបានរៀបចំនៅក្នុងតារាង “ក១” ស្តីពីចំណូលថវិកាថ្នាក់ជាតិ និងតារាង “ខ១” ស្តីពីចំណាយថវិកាថ្នាក់ជាតិ ត្រូវបានបង្ហាញនៅ ក្នុងតារាងកិច្ចប្រតិបត្តិការថវិកាថ្នាក់ជាតិដូចខាងក្រោម ៖



ឯកតា: លានរៀល

| កិច្ចប្រតិបត្តិការថវិកាថ្នាក់ជាតិ                | ចំនួនទឹកប្រាក់ | គុណភាព/<br>ហិរញ្ញប្បទាន |
|--------------------------------------------------|----------------|-------------------------|
| I. ចំណូលក្នុងប្រទេសសរុប                          | ១៣ ៥៣៨ ១២៧     |                         |
| ១. ចំណូលចរន្ត                                    | ១៣ ៤០៧ ២៦៣     |                         |
| ២. ចំណូលមូលធនក្នុងប្រទេស                         | ១៣០ ៨៦៤        |                         |
| II. ចំណាយថវិកាសរុប                               | ១៦ ៩៥៣ ៣៣៩     |                         |
| ១. ចំណាយចរន្ត                                    | ១១ ១៥៦ ៩៨៩     |                         |
| ២. ចំណាយមូលធន (មិនគិតការទូទាត់ការខ្ចី)           | ៥ ៧៩៦ ៣៥០      |                         |
| • វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស       | ១ ៩២៥ ០០០      |                         |
| + ដោយថវិកាថ្នាក់ជាតិ                             | ១ ៦៧៥ ០០០      |                         |
| - គម្រោងវិនិយោគផ្ទាល់                            | ១ ២២៤ ០០០      |                         |
| - បដិភាគ                                         | ៤៥១ ០០០        |                         |
| + ដោយមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទាន            | ២៥០ ០០០        |                         |
| ដោយដៃគូអភិវឌ្ឍ                                   |                |                         |
| • វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | ៣ ៨៧១ ៣៥០      |                         |
| អតិរេកនៃថវិកាចរន្ត ( I១ -II១ )                   |                | +២ ២៥០ ២៧៤              |
| ឱនភាពសរុបនៃថវិកាថ្នាក់ជាតិ ( I-II )              |                | -៣ ៤១៥ ២១២              |
| III. ហិរញ្ញប្បទាននៃឱនភាព                         |                | +៣ ៤១៥ ២១២              |
| ១. ហិរញ្ញប្បទានក្រៅប្រទេស                        |                | +៣ ៥៦៥ ២១២              |
| • មូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍ |                | +២០៣ ០០០                |
| • វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        |                | +៣ ៨៧១ ៣៥០              |
| • ការទូទាត់ការខ្ចី                               |                | -៥០៩ ១៣៨                |
| ២. ហិរញ្ញប្បទានក្នុងប្រទេស                       |                | -១៥០ ០០០                |
| • បញ្ញើរាជរដ្ឋាភិបាល                             |                | -១៩៧ ០០០                |
| • មូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍ |                | +៤៧ ០០០                 |



**ជំពូកទី ២**

**ការខ្ចី និងការធានារបស់រដ្ឋ**

**មាត្រា ៧.\_**

សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ អនុម័តយល់ព្រមឲ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេក្នុងកម្រិត ៧០០ ០០០ ០០០ SDR (ប្រាំពីររយលានអេសដេអិល) ។

ការខ្ចីដែលត្រូវចុះកិច្ចសន្យាក្នុងកម្រិតខាងលើ ត្រូវមានលក្ខណៈជាការខ្ចីសម្បទានដែលត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ ។

នៅក្នុងលក្ខខណ្ឌនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកមានសិទ្ធិស្របច្បាប់តែមួយគត់តាមការប្រទានសិទ្ធិជាលាយលក្ខណ៍អក្សររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការចុះហត្ថលេខាលើការខ្ចី ជាគុណប្រយោជន៍នៃថវិកាទូទៅរបស់រដ្ឋ ឬលើការធានារបស់រដ្ឋ ហើយត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តនៃការខ្ចីនិងការធានានេះ ជូនរដ្ឋសភា និងព្រឹទ្ធសភារៀងរាល់ ៦ ខែម្តង ។

**មាត្រា ៨.\_**

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការឯកភាពពីធនាគារជាតិនៃកម្ពុជា ត្រូវបានទទួលការអនុញ្ញាតឲ្យបោះផ្សាយបណ្ណតនាគារ ក្នុងកម្រិតទឹកប្រាក់ដែលមានស្តុកចំនួន ១០០ ០០០ ០០០ ០០០ រៀល(មួយរយប៊ីលានរៀល) ដើម្បីដោះស្រាយតម្រូវការជាបន្ទាន់ខាងសាច់ប្រាក់ ។ លក្ខខណ្ឌនៃការលក់បណ្ណតនាគារនេះ ត្រូវកំណត់ដោយលិខិតបទដ្ឋានស្របច្បាប់ ។

**មាត្រា ៩.\_**

មិនអនុញ្ញាតឲ្យក្រសួង ឬស្ថាប័នសាធារណៈណាមួយចំណុះរដ្ឋ មានសិទ្ធិចុះហត្ថលេខាក្រោមរូបភាពបោះផ្សាយមូលបត្ររយៈពេលវែង មធ្យម ខ្លី ឬឥណទានអ្នកផ្គត់ផ្គង់ ឬចុះកិច្ចសន្យាក្រោមរូបភាពទទួលបន្ទុកខ្ចី ឬការធានាកិច្ចសន្យា ដែលបានចុះហត្ថលេខាដោយស្ថាប័នសាធារណៈ ឬឯកជន ឬចុះកិច្ចសន្យាក្រោមរូបភាពកិច្ចសន្យាផ្សេងៗទៀត ដែលត្រូវសងបំណុលតាមកាលកំណត់ ឬតាមឆ្នាំដែលស្ថិតនៅក្រៅការអនុញ្ញាតនៃច្បាប់ហិរញ្ញវត្ថុ និងលក្ខខណ្ឌទាំងឡាយដែលច្បាប់នេះបានកំណត់នោះទេ ។



Handwritten signature or mark.

**ជំពូកទី ៣**

**បទប្បញ្ញត្តិស្តីពីពន្ធដារ**

**មាត្រា ១០.\_**

មាត្រា ៤ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៩៧ ត្រូវបានកែប្រែដូចខាងក្រោម ៖

មាត្រា ៤.\_ ថ្មី

របបកំណត់ពន្ធនៃព្រះរាជាណាចក្រកម្ពុជាជាប្រភេទប្រកាស ដែលតម្រូវឱ្យអ្នកជាប់ពន្ធដូចជា ការគណនាប្រាក់ពន្ធ និងដាក់លិខិតប្រកាសបង់ប្រាក់ពន្ធដោយខ្លួនឯង ។ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានចែកជាបីប្រភេទគឺ អ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ។

វិធាននិងនីតិវិធី ធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមប្រភេទនីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្អែកលើទ្រង់ទ្រាយអាជីវកម្ម និងកម្រិតផលរបរ ។

**មាត្រា ១១.\_**

មាត្រា ៦ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ១៩៩៧ ត្រូវបានកែប្រែដូចខាងក្រោម ៖

មាត្រា ៦.\_ ថ្មី

វិធានគណនេយ្យត្រូវបានកំណត់ដូចខាងក្រោម ៖

អ្នកជាប់ពន្ធតូច ត្រូវប្រើវិធានគណនេយ្យសាមញ្ញ ដែលនឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវប្រើវិធានគណនេយ្យតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ។ ប្រាក់ចំណូលត្រូវគិតបញ្ចូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើង ទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់ទូទាត់ក្តី ។ ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវបន្ទុករបស់អ្នកជាប់ពន្ធបានកើតឡើង លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ខ្លួនចំណាយនោះបានកើតឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់ ។

ចំណាយនានាធ្វើឡើងចំពោះបុគ្គលទាក់ទិន ដែលមិនស្ថិតក្រោមរបបស្វ័យប្រកាសមិនអនុញ្ញាតឱ្យកាត់កងមុនការទូទាត់ជាក់ស្តែងឡើយ ។



ធនាគារ ស្ថាប័នសហគមន៍ និងស្ថាប័នឥណទានក្នុងស្រុកត្រូវបានអនុញ្ញាតឱ្យធ្វើសំវិធានធន សម្រាប់ឥណទានយូរជាប់សង្ស័យដើម្បីកំណត់ប្រាក់ចំណេញជាប់ពន្ធ ។ វិធាន និងនីតិវិធីស្តីពីការកាត់ កងនានា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

**មាត្រា ១២.\_**

ចំនួនប្រាក់ពន្ធប៉ាតង់ដែលបានចែងក្នុងមាត្រា ៣៩ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ១៩៩៥ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ១១ ន.ស ៩៤ ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ១៩៩៤ ត្រូវបានកែប្រែដូចតទៅ ៖

ប្រាក់ពន្ធប៉ាតង់ត្រូវបានកំណត់ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធដូចខាងក្រោម ៖

- ក. អ្នកជាប់ពន្ធតូច ត្រូវបង់ប្រាក់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០ រៀល (បួនរយ ពាន់រៀល)
- ខ. អ្នកជាប់ពន្ធមធ្យម ត្រូវបង់ប្រាក់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០ រៀល (មួយលានពីររយពាន់រៀល)
- គ. អ្នកជាប់ពន្ធធំ ត្រូវបង់ប្រាក់ពន្ធប៉ាតង់ប្រចាំឆ្នាំជាអប្បបរមាចំនួន ៣ ០០០ ០០០ រៀល (បីលានរៀល) និងជាអតិបរមាចំនួន ៥ ០០០ ០០០ រៀល (ប្រាំលានរៀល) ។

ពន្ធប៉ាតង់ត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធ ។ សកម្មភាពជា ឧបសម្ព័ន្ធនានានៃសកម្មភាពអាជីវកម្មត្រូវបានចាត់ទុកថាជាសកម្មភាពអាជីវកម្មតែមួយ ។ អ្នកជាប់ពន្ធ ដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយនៅក្នុងរាជធានី ខេត្តតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ ។

វិធាន និងនីតិវិធីអនុវត្តការបង់ពន្ធប៉ាតង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

**មាត្រា ១៣.\_**

ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដែលបានកំណត់ដោយមាត្រា ១៤ នៃ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ១៩៩៨ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ ជស/រកម/០១៩៨/០០១ ចុះថ្ងៃទី ០៩ ខែ មករា ឆ្នាំ ១៩៩៨ និងមាត្រា ១១ នៃច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៤ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៣/០១៥ ចុះថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ត្រូវបានកែសម្រួលនិងកំណត់ដូចខាង ក្រោមនេះ ៖

លុបចោលការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំពោះ ៖



*Deliv*

ក. ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ

ខ. គ្រាក់ទំរេ និងគ្រឿងយន្តប្រហាក់ប្រហែល

គ. ជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់ ១៥០ សេះ ។

កែសម្រួល និងកំណត់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំពោះ  
មធ្យោបាយដឹកជញ្ជូនដូចក្នុងតារាងខាងក្រោម ៖

ឯកតា៖ រៀល

| ប្រភេទមធ្យោបាយដឹកជញ្ជូន<br>និងយានជំនិះ                                       | កម្រិតប្រាក់ពន្ធសម្រាប់ ១ ឆ្នាំ<br>ក្នុងមួយគ្រឿង |
|------------------------------------------------------------------------------|--------------------------------------------------|
| រថយន្តដឹកទំនិញមានទម្ងន់សរុប (ទម្ងន់រថយន្ត និងទម្ងន់ផ្ទុក (ទំនិញនិងមនុស្ស)) ៖ |                                                  |
| ក- ដល់ ៣តោន                                                                  | ២០០ ០០០                                          |
| ខ- លើសពី ៣តោន ដល់ ១០តោន                                                      | ៥០០ ០០០                                          |
| គ- លើសពី ១០តោន ដល់ ២០តោន                                                     | ១ ០០០ ០០០                                        |
| ឃ- លើសពី ២០តោន                                                               | ២ ០០០ ០០០                                        |
| រ៉ឺម៉កសណ្តោងដែលមានទម្ងន់សរុប (ទម្ងន់រ៉ឺម៉ក និងទម្ងន់ផ្ទុក) ៖                 |                                                  |
| ក- ចាប់ពី ៣តោន ដល់ ១០តោន                                                     | ៥០០ ០០០                                          |
| ខ- លើសពី ១០តោន ដល់ ២០តោន                                                     | ១ ០០០ ០០០                                        |
| គ- លើសពី ២០តោន                                                               | ២ ០០០ ០០០                                        |

ចំពោះប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះដទៃទៀត ត្រូវបានរក្សាទុកដដែល ។

វិធាន និងនីតិវិធីលម្អិតសម្រាប់គ្រប់គ្រងប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់  
ប្រភេទ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។



## ជំពូកទី ៤

### វិធានការរដ្ឋបាលថ្នាក់ក្រោមជាតិ

#### មាត្រា ១៤.\_

ដោយអនុលោមទៅតាមបទប្បញ្ញត្តិនៃមាត្រា ៨៧ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ និងបទប្បញ្ញត្តិនៃមាត្រា ៣៥ និងមាត្រា ៥៤ នៃច្បាប់ស្តីពីបេសហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១១ ចំណូល-ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ សរុបចំនួន ១ ៣៣៤ ៥២៥ លាន រៀល ត្រូវបានកំណត់ដូចខាងក្រោមនេះ ៖

#### ក.វិធានការរបស់រដ្ឋបាលរាជធានី ខេត្ត

- ចំណូលថវិកាសរុប.....៩១៤ ៦៣៥ លាន រៀល
  - +ចំណូលចរន្តសរុប.....៨០៨ ៨៩៤ លាន រៀល
    - ចំណូលសារពើពន្ធ.....៧៧៧ ៥០៤ លាន រៀល
    - ចំណូលមិនមែនសារពើពន្ធ.....៣១ ៣៩០ លាន រៀល
  - +ចំណូលឧបត្ថម្ភពីថវិកាថ្នាក់ជាតិ..... ១០៥ ៧៤១ លាន រៀល ។
- ចំណាយថវិកាសរុប.....៩១៤ ៦៣៥ លាន រៀល
  - +ចំណាយចរន្ត.....៦៨០ ៧៣០ លាន រៀល
  - +ចំណាយមូលធន.....១៥២ ៩០៥ លាន រៀល
  - +អតិរេករាជធានី ខេត្ត.....៨១ ០០០ លាន រៀល ។

ចំណូលរបស់រដ្ឋបាលរាជធានី ខេត្ត តាមមាតិកាថវិកា ត្រូវបានកំណត់ដូចមានចែងក្នុងតារាង “ក២” និងឥណទានចំណាយបែងចែកទៅតាមរដ្ឋបាលរាជធានី ខេត្តនីមួយៗនិងទៅតាមប្រភេទចំណាយ ត្រូវបានកំណត់ដូចមានចែងក្នុងតារាង “ខ២” ដែលភ្ជាប់មកជាមួយច្បាប់នេះ ។



**ខ.វិធានការបង្កើនស្ថាប័នស្រុក**

- ចំណូលថវិកាសរុប.....១១១ ៤៨០ លាន រៀល  
 +ចំណូលចរន្តសរុប..... ១២ ៣៤៨ លាន រៀល  
     -ចំណូលមិនមែនសារពើពន្ធ..... ១២ ៣៤៨ លាន រៀល  
 +ចំណូលឧបត្ថម្ភពីថវិកាថ្នាក់ជាតិ..... ៩៩ ១៣២ លាន រៀល ។
- ចំណាយថវិកាសរុប..... ១១១ ៤៨០ លាន រៀល  
 +ចំណាយចរន្ត..... ១១១ ៤៨០ លាន រៀល ។

**គ.វិធានការបង្កើនស្ថាប័នឃុំ សង្កាត់**

- ចំណូលថវិកាសរុប..... ៣០៨ ៤១០ លាន រៀល  
 +ចំណូលឧបត្ថម្ភពីថវិកាជាតិសរុប.....៣០៨ ៤១០ លាន រៀល  
     -ចំណូលសង្កាត់ចំណុះរាជធានី.....២០ ៦១១,២ លាន រៀល  
     -ចំណូលសង្កាត់ចំណុះក្រុង.....២៤ ៣៧៦,២ លាន រៀល  
     -ចំណូលឃុំ.....២៦៣ ៤២២,៦ លាន រៀល ។
- ចំណាយថវិកាសរុប.....៣០៨ ៤១០ លាន រៀល  
 +ចំណាយសរុប.....៣០៨ ៤១០ លាន រៀល  
     -ចំណាយសង្កាត់ចំណុះរាជធានី.....២០ ៦១១,២ លាន រៀល  
     -ចំណាយសង្កាត់ចំណុះក្រុង.....២៤ ៣៧៦,២ លាន រៀល  
     -ចំណាយឃុំ.....២៦៣ ៤២២,៦ លាន រៀល ។

ការបែងចែកកញ្ចប់ថវិកានេះទៅតាមរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់នីមួយៗក៏ដូចជា  
 ការបែងចែកឥណទាននៅផ្ទៃក្នុងថវិកាជាតិពូក គណនី និងអនុគណនី ត្រូវធ្វើឡើងតាមប្រកាសរបស់  
 រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីបានទទួលយោបល់ឯកភាពពីក្រសួងមហាផ្ទៃ ។



**ជំពូកទី៥**  
**អវសានប្បញ្ញត្តិ**

**មាត្រា ១៥.\_**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ១៦.\_**

ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់ ។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៥

ពស.១៥១២.១១៤៨

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ  
សូមឡាយព្រះហស្តលេខា  
**នាយករដ្ឋមន្ត្រី**  
**ហត្ថលេខា**  
**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**  
**ហត្ថលេខា**  
**អូន ព័ន្ធមុនីរ័ត្ន**

លេខ: ១១៤ ស.ណ  
សំណៅដល់មានកម្មវិធីការបែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៥  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
**ស៊ុន សុខា**

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

ចំណូលថវិកាថ្នាក់ជាតិ

ឯកតា: លានរៀល

| ជំពូក | គណនី | អនុគណនី | បរិយាយ                                                                | ច្បាប់ហិរញ្ញវត្ថុ |              | របៀបបង្ហាញ  |         |
|-------|------|---------|-----------------------------------------------------------------------|-------------------|--------------|-------------|---------|
|       |      |         |                                                                       | ឆ្នាំ២០១៥         | ឆ្នាំ២០១៦    | ទឹកប្រាក់   | ភាគរយ   |
|       |      |         | សរុបចំណូលថវិកាថ្នាក់ជាតិ (I+II)                                       | 15.135.230,0      | 17.612.477,0 | 2.477.247,0 | 16,4%   |
|       |      |         | I. សរុបចំណូលគ្រប់គ្រងថវិកាថ្នាក់ជាតិ (ក+ខ)                            | 11.448.230,0      | 13.741.127,0 | 2.292.897,0 | 20,0%   |
|       |      |         | ក្នុងនោះចំណូលគ្រប់គ្រង                                                | 11.148.230,0      | 13.538.127,0 | 2.389.897,0 | 21,4%   |
|       |      |         | ក. សរុបចំណូលចរន្ត (ក្រុម១-ក្រុម២)                                     | 11.014.644,0      | 13.407.263,0 | 2.392.619,0 | 21,7%   |
|       |      |         | ក្រុមទី១: ចំណូលកសិ (ប្រភេទទី១-ប្រភេទទី២)                              | 11.014.644,0      | 13.407.263,0 | 2.392.619,0 | 21,7%   |
|       |      |         | ប្រភេទទី១: ចំណូលសារពើពន្ធ                                             | 9.548.391,1       | 11.555.055,0 | 2.006.663,9 | 21,0%   |
| 70    |      |         | ចំណូលសារពើពន្ធក្នុងស្រុក                                              | 7.587.691,1       | 9.409.455,0  | 1.821.763,9 | 24,0%   |
|       | 7001 |         | ពន្ធដារ (ពន្ធលើផលទុន ប្រាក់ចំណេញ)                                     | 2.059.000,0       | 2.647.310,0  | 578.310,0   | 28,0%   |
|       |      | 70011   | ពន្ធលើប្រាក់ចំណេញ (ប្រវត្តិបុគ្គល)                                    |                   | 96.800,0     | 96.800,0    |         |
|       |      | 70012   | ពន្ធលើប្រាក់ចំណេញ (នីតិបុគ្គល)                                        | 1.585.000,0       | 1.881.110,0  | 316.110,0   | 20,2%   |
|       |      | 70013   | ពន្ធលើប្រាក់បៀវត្ស                                                    | 385.000,0         | 502.500,0    | 117.500,0   | 30,5%   |
|       |      | 70014   | ពន្ធលើប្រាក់ចំណូលនិងអចលនទ្រព្យ (ប្រវត្តិបុគ្គល)                       | 96.000,0          | 124.100,0    | 28.100,0    | 29,3%   |
|       |      | 70015   | ពន្ធលើប្រាក់ចំណូលនិងអចលនទ្រព្យ (នីតិបុគ្គល)                           | 23.000,0          | 42.800,0     | 19.800,0    | 86,1%   |
|       | 7002 |         | ពន្ធប្រយោល                                                            | 3.420.000,0       | 4.121.050,0  | 701.050,0   | 20,5%   |
|       |      | 70021   | អាករលើផលប្រយោល                                                        | 33.000,0          | 33.050,0     | 50,0        | 0,2%    |
|       |      | 70022   | អាករលើតម្លៃបន្ថែម                                                     | 1.310.000,0       | 1.488.000,0  | 178.000,0   | 13,6%   |
|       |      | 70025   | អាករលើតម្លៃបន្ថែម របបនាំចូល (សហគ្រាសប្រេងឥន្ធនៈ)                      | 550.000,0         | 635.000,0    | 135.000,0   | 24,5%   |
|       |      | 70026   | អាករលើតម្លៃបន្ថែម របបនាំចូល (សហគ្រាសផ្សេងៗទៀត)                        | 1.340.000,0       | 1.569.000,0  | 329.000,0   | 24,6%   |
|       |      | 70027   | អាករលើតម្លៃបន្ថែម របបនាំចូល ទំនិញដាស់តឿន: កសិកម្ម (ជាបន្ទុកបសវន្ត)    | 187.000,0         | 246.000,0    | 59.000,0    | 31,6%   |
|       | 7003 |         | អាករពិសេស                                                             | 1.953.400,0       | 2.594.500,0  | 641.200,0   | 32,8%   |
|       |      | 70031   | អាករពិសេសលើទំនិញមួយចំនួន                                              | 517.000,0         | 619.500,0    | 102.500,0   | 19,8%   |
|       |      | 70032   | អាករពិសេសលើទំនិញមួយចំនួន របបនាំចូល (សហគ្រាសប្រេងឥន្ធនៈ)               | 288.200,0         | 339.000,0    | 50.800,0    | 17,6%   |
|       |      | 70033   | អាករពិសេសលើទំនិញមួយចំនួន របបនាំចូល (សហគ្រាសផ្សេងៗទៀត)                 | 1.075.200,0       | 1.563.400,0  | 488.200,0   | 45,4%   |
|       |      | 70034   | អាករពិសេសលើសេវាមួយចំនួន                                               | 73.000,0          | 72.700,0     | -300,0      | -0,4%   |
|       | 7004 |         | អាករលើសេវាដែលបានកំណត់                                                 | 95.314,0          |              | -95.314,0   | -100,0% |
|       |      | 70041   | អាករលើការស៊ីលា                                                        | 94.114,0          |              | -94.114,0   | -100,0% |
|       |      | 70042   | អាករលើការប្រើប្រាស់                                                   | 1.200,0           |              | -1.200,0    | -100,0% |
|       | 7005 |         | អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិបុរាណ/វត្ថុសកម្មភាព                  | 26.377,1          |              | -26.377,1   | -100,0% |
|       |      | 70052   | ចំណូលពីការប្រើប្រាស់ក្នុងស្រុក                                        | 26.377,1          |              | -26.377,1   | -100,0% |
|       | 7008 |         | ចំណូលសារពើពន្ធផ្សេងៗទៀត                                               | 23.600,0          | 46.495,0     | 22.895,0    | 97,0%   |
|       |      | 70081   | ពន្ធតែមប្រើ                                                           | 6.100,0           | 7.975,0      | 1.875,0     | 30,7%   |
|       |      | 70082   | ការដាក់ពិន័យ និងទោសបញ្ញត្តិសារពើពន្ធ                                  | 17.500,0          | 38.520,0     | 21.020,0    | 120,1%  |
| 71    |      |         | ចំណូលពន្ធលើការប្រើប្រាស់កម្មវិធីប្រទេស                                | 1.960.700,0       | 2.145.600,0  | 184.900,0   | 9,4%    |
|       | 7100 |         | ពន្ធនឹងអាករលើការនាំចូល                                                | 1.671.400,0       | 2.034.000,0  | 362.600,0   | 21,7%   |
|       |      | 71001   | ពន្ធនឹងការនាំចូល                                                      | 1.102.000,0       | 1.350.000,0  | 248.000,0   | 22,5%   |
|       |      | 71002   | កម្រៃពីការដឹកជញ្ជូន                                                   | 51.000,0          | 66.000,0     | 15.000,0    | 29,4%   |
|       |      | 71003   | ពន្ធនឹងលើផលិតផលកសិកម្ម                                                | 250.000,0         | 305.000,0    | 55.000,0    | 22,0%   |
|       |      | 71004   | អាករលើផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ផ្ទះ                              | 230.000,0         | 275.000,0    | 45.000,0    | 19,6%   |
|       |      | 71005   | ផលនៃការលក់ផ្នែកកសិកម្ម                                                | 800,0             | 1.000,0      | 200,0       | 25,0%   |
|       |      | 71006   | ពន្ធនឹងលើការនាំចូល                                                    | 26.000,0          | 35.000,0     | 9.000,0     | 34,6%   |
|       |      | 71007   | ពន្ធនឹងលើការនាំចូលផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ផ្ទះ (ជាបន្ទុកបសវន្ត) | 1.600,0           | 2.000,0      | 400,0       | 25,0%   |
|       |      | 71008   | ពន្ធនឹងអាករលើការនាំចេញ                                                | 289.300,0         | 111.600,0    | -177.700,0  | -61,4%  |
|       |      | 71009   | អាករលើការនាំចេញ                                                       | 125.000,0         | 75.000,0     | -50.000,0   | -40,0%  |
|       |      | 71012   | អាករលើការនាំចេញកៅស៊ូ                                                  | 30.000,0          | 33.000,0     | 3.000,0     | 10,0%   |



*Handwritten signature or mark.*

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

ចំណូលថវិកាថ្នាក់ជាតិ

ឯកតា:លានរៀល

| ជំពូក | គណនី | អនុគណនី | បរិយាយ                                                                         | ច្បាប់ហិរញ្ញវត្ថុ  |                    | ផ្សេងៗ           |              |
|-------|------|---------|--------------------------------------------------------------------------------|--------------------|--------------------|------------------|--------------|
|       |      |         |                                                                                | ឆ្នាំ២០១៥          | ឆ្នាំ២០១៦          | ទឹកប្រាក់        | ភាគរយ        |
|       |      | 71014   | អាករលើការនាំចេញទំនិញផ្សេងៗ                                                     | 2.800,0            | 2.800,0            | 100,0            | 3,6%         |
|       |      | 71015   | កម្រៃគ្រប់គ្រង និងទិដ្ឋភាពនាំចេញ                                               | 130.000,0          |                    | -130.000,0       | -100,0%      |
|       |      | 71016   | ពិន័យផ្សេងៗពីការនាំចេញ                                                         | 500,0              | 700,0              | 200,0            | 40,0%        |
|       |      |         | <b>ប្រភេទទី២: ចំណូលពីការនាំចេញ</b>                                             | <b>1.466.252,9</b> | <b>1.852.208,0</b> | <b>385.955,1</b> | <b>26,3%</b> |
| 72    |      |         | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                                                      | 124.344,9          | 103.901,6          | -20.443,3        | -16,4%       |
|       | 7200 |         | ផលនៃសម្បទាន និងការដួលដី                                                        | 113.614,9          | 98.082,0           | -25.532,9        | -22,5%       |
|       |      | 72001   | សម្បទាននេសាទ                                                                   | 3.000,0            | 3.055,0            | 55,0             | 1,8%         |
|       |      | 72002   | សម្បទានព្រៃឈើ                                                                  | 39.545,0           | 20.000,0           | -19.545,0        | -49,4%       |
|       |      | 72003   | សម្បទានពិប្រែប្រួល                                                             | 3.116,0            | 2.564,2            | -551,8           | -17,7%       |
|       |      | 72004   | សម្បទានរ៉ែ                                                                     | 43.747,7           | 34.800,7           | -8.947,0         | -20,5%       |
|       |      | 72005   | ការដួលដីទំនេរ (មានតែដី)                                                        | 24.206,2           | 27.662,1           | 3.455,9          | 14,3%        |
|       | 7201 |         | ផលទុនពីសហគ្រាសសាធារណៈ                                                          | 10.730,0           | 15.819,6           | 5.089,6          | 47,4%        |
|       |      | 72012   | ភាគលាភរបស់សហគ្រាសសាធារណៈ                                                       | 10.730,0           | 15.751,0           | 5.021,0          | 46,8%        |
|       |      | 72014   | ប្រាក់ធានារ៉ាប់រងសង្គម                                                         |                    | 68,6               | 68,6             |              |
| 73    |      |         | ផលទុនពីការលក់ ដួលទ្រព្យសម្បត្តិ និងសេវា                                        | 1.255.026,5        | 1.657.096,7        | 402.070,2        | 32,0%        |
|       | 7300 |         | ផលទុនសហគ្រាសសាធារណៈរដ្ឋបាល សេវាដោះស្រាយការប្រកួតប្រជែង                         | 474.378,9          | 545.483,1          | 71.104,2         | 15,0%        |
|       |      | 73001   | ផលទុនរបស់អាកាសចរណ៍ស៊ីវិល                                                       | 92.900,0           | 107.000,0          | 14.100,0         | 15,2%        |
|       |      | 73003   | ផលទុននៃសកម្មភាពទេសចរណ៍                                                         | 256.904,5          | 270.687,9          | 13.783,4         | 5,4%         |
|       |      | 73004   | ផលទុននៃសកម្មភាពវប្បធម៌                                                         | 24.887,9           | 27.044,0           | 2.156,1          | 8,7%         |
|       |      | 73005   | ផលទុនពីប្រៃសណីយ៍ និងទូរគមនាគមន៍                                                | 93.418,0           | 133.635,0          | 40.217,0         | 43,1%        |
|       |      | 73006   | ផលទុនពីឡូ និងទូរទស្សន៍                                                         | 1.754,3            | 1.736,1            | -18,2            | -1,0%        |
|       |      | 73007   | ផលទុននៃសេវាផ្គត់ផ្គង់អគ្គិសនី និងទឹក                                           | 30,0               | 30,0               |                  |              |
|       |      | 73008   | ផលទុនផ្សេងៗទៀត                                                                 | 4.484,2            | 5.350,1            | 865,9            | 19,3%        |
|       | 7301 |         | ការលក់ទ្រព្យសម្បត្តិរដ្ឋបាលសាធារណៈ                                             | 32.323,9           | 37.280,6           | 4.956,7          | 15,3%        |
|       |      | 73011   | ការលក់សម្ភារៈបរិក្ខារ សម្ភារៈខូចខាត សម្ភារៈសិក្សា                              | 128,0              | 122,0              | -6,0             | -4,7%        |
|       |      | 73012   | លក់ឯកសារ លក់ប័ណ្ណ និងលិខិតបោះពុម្ពផ្សាយផ្សេងៗ                                  | 28.290,6           | 36.968,9           | 8.678,3          | 30,7%        |
|       |      | 73013   | ផលទុនពីការលក់ទ្រព្យសម្បត្តិរដ្ឋបាលទំនិញសរុប                                    | 9,1                |                    | -9,1             | -100,0%      |
|       |      | 73018   | ការលក់ទ្រព្យសម្បត្តិរដ្ឋបាលសាធារណៈ ផ្សេងៗទៀត                                   | 3.366,2            | 189,7              | -3.176,5         | -95,1%       |
|       | 7302 |         | ផលពីការគ្រប់គ្រងរដ្ឋបាល                                                        | 670.152,9          | 370.776,7          | -300.376,2       | -44,8%       |
|       |      | 73021   | អាករស្ថានទូត (លិខិតឆ្លងដែននិងទិដ្ឋភាព)                                         | 530.347,0          | 506.778,0          | -23.569,0        | -4,4%        |
|       |      | 73023   | ផលពីការបង្កើតសហគ្រាស                                                           | 12.339,3           | 17.926,0           | 5.586,7          | 45,3%        |
|       |      | 73024   | ផលពីការបង់សិទ្ធិប្រឡង                                                          | 1.046,0            | 6.428,0            | 5.382,0          | 514,5%       |
|       |      | 73025   | ផលពីការលក់ស្លាកលេខ                                                             | 25.814,2           | 32.945,0           | 7.130,8          | 27,6%        |
|       |      | 73026   | ចំណូលពីប្រជាប្រតិភូ                                                            | 3.165,1            | 3.273,5            | 108,4            | 3,4%         |
|       |      | 73027   | ផលពីការគ្រួសារនិស្សិតសិស្សស្រី និងការគោរពបទដ្ឋាននិងសេវាគ្រួសារនិស្សិតសិស្សស្រី | 95.496,0           | 101.322,9          | 5.826,9          | 6,1%         |
|       |      | 73028   | ចំណូលពីការអនុញ្ញាតរដ្ឋបាល ទំនិញរដ្ឋបាល និងការគ្រប់គ្រងរដ្ឋបាលផ្សេងៗ            | 1.945,3            | 2.097,3            | 152,0            | 7,8%         |
|       | 7303 |         | ការដួលទ្រព្យសម្បត្តិអចលន                                                       | 16.289,5           | 21.502,3           | 5.212,8          | 32,0%        |
|       |      | 73031   | ការដួលសហគ្រាសសាធារណៈនៅថ្នាក់រដ្ឋបាលកណ្តាល                                      | 5.245,4            | 4.781,4            | -464,0           | -8,8%        |
|       |      | 73032   | ការដួលសហគ្រាសសាធារណៈនៅថ្នាក់ខេត្ត (មន្ទីរជំនាញ)                                | 9,6                | 9,6                |                  |              |
|       |      | 73033   | ការដួលសម្ភារៈ និងមធ្យោបាយដឹកជញ្ជូន                                             | 2,9                | 2,9                |                  |              |
|       |      | 73034   | ការដួលអចលនវត្ថុ (អសម្បត្តិ)                                                    | 10.471,5           | 16.808,4           | 6.336,9          | 60,5%        |
|       |      | 73038   | ផលពីការដួលទ្រព្យសម្បត្តិផ្សេងៗ                                                 | 560,0              |                    | -560,0           | -100,0%      |
|       |      | 73041   | ការដួលស្លាកម្ចី                                                                | 61.381,3           | 96.483,6           | 34.502,3         | 56,9%        |
|       |      | 73042   | កម្រៃទឹកប្រើប្រាស់                                                             | 25.449,9           | 18.914,0           | -10.535,9        | -41,4%       |
|       |      | 73043   | សេវាសម្រាប់                                                                    | 20.000,0           | 25.903,6           | 5.903,6          | 29,5%        |

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "ក១"

ចំណូលថវិកាថ្នាក់ជាតិ

ឯកតា: លានរៀល

| ជំពូក                                           | គណនី  | អនុគណនី | បរិយាយ                                               | ច្បាប់ហិរញ្ញវត្ថុ |             | របៀបបង្កើត |         |
|-------------------------------------------------|-------|---------|------------------------------------------------------|-------------------|-------------|------------|---------|
|                                                 |       |         |                                                      | ឆ្នាំ២០១៥         | ឆ្នាំ២០១៦   | ទឹកប្រាក់  | ភាគរយ   |
|                                                 | 73044 |         | សេវាសំណង់                                            | 7.233,4           | 8.573,4     | -560,0     | -7,7%   |
|                                                 | 73045 |         | សេវាសំណង់ផ្ទាល់ខ្លួន                                 | 1.602,0           | 1.909,0     | 207,0      | 12,9%   |
|                                                 | 73048 |         | ផលពីសេវាផ្សេងៗទៀត                                    | 3.596,0           | 43.183,6    | 39.587,6   | 1100,9% |
|                                                 | 7306  |         | កម្រៃប្រតិបត្តិការផ្សេងៗទៀត                          |                   | 235.475,4   | 285.476,4  |         |
|                                                 | 73061 |         | ចំណូលកាតព្វកិច្ចពីការស្តុក                           |                   | 133.550,0   | 133.550,0  |         |
|                                                 | 73062 |         | ចំណូលកាតព្វកិច្ចពីការស្តុក                           |                   | 1.300,0     | 1.300,0    |         |
|                                                 | 73066 |         | ចំណូលពីការប្រើប្រាស់ស្រុក                            |                   | 26.851,4    | 26.851,4   |         |
|                                                 | 73067 |         | កម្រៃគ្រប់គ្រង និងទីផ្សារនាំចេញ                      |                   | 123.775,0   | 123.775,0  |         |
| 74                                              |       |         | ចំណូលពីការដាក់ពន្ធ និងការដាក់ទណ្ឌកម្ម                | 8.864,4           | 10.537,2    | 1.672,8    | 18,9%   |
| 7401                                            |       |         | ផលពីការដាក់ពន្ធ និងការដាក់ទណ្ឌកម្ម                   | 8.864,4           | 10.537,2    | 1.672,8    | 18,9%   |
| 75                                              |       |         | ការបង្កើន អំណោយ                                      | 671,0             | 1.915,5     | 1.244,5    | 185,5%  |
| 7506                                            |       |         | ចំណូលពីការអនុវត្តបទដ្ឋានជាតិ                         | 671,0             | 693,0       | 22,0       | 3,3%    |
|                                                 | 75061 |         | ពីក្រសួង ស្ថាប័ន                                     | 671,0             | 693,0       | 22,0       | 3,3%    |
|                                                 | 7508  |         | ចំណូលចរន្តពីប្រភពផ្សេងៗ                              |                   | 1.222,5     | 1.222,5    |         |
| 76                                              |       |         | ផលហិរញ្ញវត្ថុ                                        | 77.346,1          | 78.757,0    | 1.410,9    | 1,8%    |
| 7601                                            |       |         | ការប្រាក់នៃការខ្ចី                                   | 77.338,0          | 78.748,0    | 1.410,0    | 1,8%    |
|                                                 | 76011 |         | ការប្រាក់លើកម្ចី                                     | 77.338,0          | 78.748,0    | 1.410,0    | 1,8%    |
|                                                 | 7598  |         | ផលហិរញ្ញវត្ថុផ្សេងៗទៀត                               | 8,1               | 9,0         | 0,9        | 11,1%   |
| ខ. សរុបចំណូលមូលធន ( ក្រុមទី១ + ក្រុមទី២ )       |       |         |                                                      | 433.586,0         | 333.864,0   | -99.722,0  | -23,0%  |
| ក្រុមទី១ : ចំណូលពន្ធ ( ក្រុមទី១ + ក្រុមទី២ )    |       |         |                                                      | 433.586,0         | 333.864,0   | -99.722,0  | -23,0%  |
| ក្រុមទី១ : ចំណូលពន្ធដារ                         |       |         |                                                      | 133.586,0         | 130.864,0   | -2.722,0   | -2,0%   |
| 27                                              |       |         | អចលនកម្មហិរញ្ញវត្ថុផ្សេងៗ                            | 133.586,0         | 130.864,0   | -2.722,0   | -2,0%   |
| 2701                                            |       |         | ការអោយខ្ចី (ការសងប្រាក់ប្រចាំថ្ងៃ)                   | 133.586,0         | 130.864,0   | -2.722,0   | -2,0%   |
|                                                 | 27011 |         | ការខ្ចី ទៅសហគ្រាសសាធារណៈ                             |                   | 130.864,0   | 130.864,0  |         |
|                                                 | 27018 |         | ការខ្ចីផ្សេងៗ                                        | 133.586,0         |             | -133.586,0 | -100,0% |
| ក្រុមទី២ : ចំណូលពីប្រភពខាងក្រៅ                  |       |         |                                                      | 300.000,0         | 203.000,0   | -97.000,0  | -32,3%  |
| 75                                              |       |         | ការបង្កើន អំណោយ                                      | 90.000,0          | 41.000,0    | -49.000,0  | -54,4%  |
| 7514                                            |       |         | ឧបត្ថម្ភធនមូលធនពីក្រៅប្រទេសទូទាត់សម្រាប់ចំណាយវិនិយោគ | 49.500,0          |             | -49.500,0  | -100,0% |
| 7515                                            |       |         | ឧបត្ថម្ភធនមូលធនពីក្រៅប្រទេសសម្រាប់ចំណាយវិនិយោគ       | 40.500,0          | 41.000,0    | 500,0      | 1,2%    |
| 50                                              |       |         | ការខ្ចីប្រាក់ និងបំណុលប្រហាក់ប្រហែល                  | 210.000,0         | 162.000,0   | -48.000,0  | -22,9%  |
| 5002                                            |       |         | ការខ្ចីក្រៅប្រទេស-ពាណិជ្ជ                            | 210.000,0         | 162.000,0   | -48.000,0  | -22,9%  |
| II. សរុបចំណូលអនុវត្តន៍ក្នុងតារាងថវិកា ( ក + ខ ) |       |         |                                                      | 3.687.000,0       | 3.871.350,0 | 184.350,0  | 5,0%    |
| ក្រុមទី២ : ចំណូលពីប្រភពខាងក្រៅ                  |       |         |                                                      | 3.687.000,0       | 3.871.350,0 | 184.350,0  | 5,0%    |
| 75                                              |       |         | ការបង្កើន អំណោយ                                      | 537.000,0         | 541.989,0   | 4.989,0    | 0,9%    |
| 7514                                            |       |         | ឧបត្ថម្ភធនមូលធនពីក្រៅប្រទេសទូទាត់សម្រាប់ចំណាយវិនិយោគ | 537.000,0         | 541.989,0   | 4.989,0    | 0,9%    |
| 50                                              |       |         | ការខ្ចីប្រាក់ និងបំណុលប្រហាក់ប្រហែល                  | 3.150.000,0       | 3.329.361,0 | 179.361,0  | 5,7%    |
| 5002                                            |       |         | ការខ្ចីក្រៅប្រទេស-ពាណិជ្ជ                            | 3.150.000,0       | 3.329.361,0 | 179.361,0  | 5,7%    |



ការគ្រប់គ្រងឆ្នាំ២០១៦  
តារាង "គ២"  
ចំណូលថវិកាដ្ឋបាលរាជធានី ខេត្ត

ឯកតា:លានរៀល

| ល.រ                                         | កូដ   | អនុគណន៍ | បរិយាយ                                                                                      | ច្បាប់ហិរញ្ញវត្ថុ |           | ប្រែប្រួល |         |
|---------------------------------------------|-------|---------|---------------------------------------------------------------------------------------------|-------------------|-----------|-----------|---------|
|                                             |       |         |                                                                                             | ឆ្នាំ២០១៥         | ឆ្នាំ២០១៦ | ទឹកប្រាក់ | ភាគរយ   |
| សរុបចំណូលថវិកាដ្ឋបាលរាជធានី ខេត្ត (គ-ខ)     |       |         |                                                                                             | 772.017,5         | 914.635,0 | 142.617,5 | 18,5%   |
| គ-សរុបចំណូលថវិកា (ក្រុមទី១+ក្រុមទី២)        |       |         |                                                                                             | 772.017,5         | 914.635,0 | 142.617,5 | 18,5%   |
| ក្រុមទី១: ចំណូលរដ្ឋ (ប្រភេទទី ១-ប្រភេទទី ២) |       |         |                                                                                             | 772.017,5         | 914.635,0 | 142.617,5 | 18,5%   |
| ប្រភេទទី ១: ចំណូលសារពើពន្ធ                  |       |         |                                                                                             | 632.300,0         | 777.504,0 | 145.204,0 | 23,0%   |
| 70                                          |       |         | ចំណូលសារពើពន្ធក្នុងស្រុក                                                                    | 632.300,0         | 777.504,0 | 145.204,0 | 23,0%   |
|                                             | 7003  |         | អាករពិសេស                                                                                   | 111.253,0         | 134.482,0 | 23.229,0  | 20,9%   |
|                                             | 70035 |         | អាករសម្រាប់ប័ណ្ណសាធារណៈ                                                                     | 111.253,0         | 134.482,0 | 23.229,0  | 20,9%   |
|                                             | 7004  |         | អាករលើសេវាដែលបានកំណត់                                                                       | 15.624,0          | 17.665,0  | 2.041,0   | 13,1%   |
|                                             | 70045 |         | អាករលើការស្នាក់នៅ                                                                           | 13.207,0          | 15.158,0  | 1.951,0   | 14,8%   |
|                                             | 70046 |         | ពន្ធសក្កយភាព                                                                                | 2.417,0           | 2.507,0   | 90,0      | 3,7%    |
|                                             | 7005  |         | អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិឬការអនុវត្តន៍សកម្មភាព                                      | 174.207,0         | 180.282,0 | 6.075,0   | 3,5%    |
|                                             | 70053 |         | ពន្ធបាតង                                                                                    | 26.090,0          | 33.123,0  | 4.033,0   | 15,4%   |
|                                             | 70054 |         | ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ                                               | 145.117,0         | 147.159,0 | 2.042,0   | 1,4%    |
|                                             | 7006  |         | ពន្ធប្រដាប់គ្រាប់                                                                           | 227.567,0         | 338.077,0 | 110.510,0 | 48,6%   |
|                                             | 70061 |         | ពន្ធប្រដាប់គ្រាប់លើកម្មវិធីអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់                 | 214.614,0         | 323.623,0 | 109.009,0 | 50,8%   |
|                                             | 70062 |         | ពន្ធប្រដាប់គ្រាប់លើកម្មវិធីអចលនទ្រព្យដឹកជញ្ជូនយានយន្តចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ | 3.310,0           | 4.302,0   | 992,0     | 30,0%   |
|                                             | 70063 |         | ពន្ធប្រដាប់គ្រាប់លើកម្មវិធីអចលនទ្រព្យចំពោះការផ្ទេរ                                          | 2.316,0           | 2.349,0   | 33,0      | 1,4%    |
|                                             | 70064 |         | ពន្ធប្រដាប់គ្រាប់លើកម្មវិធីអចលនទ្រព្យផ្គត់ផ្គង់ទំនិញឬសេវា                                   | 3.422,0           | 4.115,0   | 693,0     | 20,3%   |
|                                             | 70065 |         | ពន្ធប្រដាប់គ្រាប់លើកម្មវិធីអចលនទ្រព្យសាងសង់: គតិយុត្តិ                                      | 3.905,0           | 3.688,0   | -217,0    | -5,6%   |
|                                             | 7007  |         | ពន្ធលើអចលនទ្រព្យ                                                                            | 103.649,0         | 106.998,0 | 3.349,0   | 3,2%    |
|                                             | 70071 |         | ពន្ធលើអចលនទ្រព្យប្រវត្តិសាស្ត្រ                                                             | 92.990,0          | 96.038,0  | 3.048,0   | 3,3%    |
|                                             | 70072 |         | ពន្ធលើអចលនទ្រព្យនីតិបុគ្គល                                                                  | 6.618,0           | 6.646,0   | 28,0      | 0,4%    |
|                                             | 70073 |         | ពន្ធលើដីធ្លីមិនបានប្រើប្រាស់                                                                | 4.041,0           | 4.314,0   | 273,0     | 6,8%    |
| ប្រភេទទី ២: ចំណូលមិនមែនសារពើពន្ធ            |       |         |                                                                                             | 139.717,5         | 137.131,0 | -2.586,5  | -1,9%   |
| 72                                          |       |         | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                                                                   | 3.045,0           | 4.287,4   | 1.242,4   | 40,8%   |
|                                             | 7200  |         | ផលនៃសម្បទាន និងការជួលដីធ្លី                                                                 | 3.045,0           | 4.287,4   | 1.242,4   | 40,8%   |
|                                             | 72004 |         | សម្បទានប្រៃ                                                                                 | 1.221,0           | 2.208,0   | 987,0     | 80,8%   |
|                                             | 72005 |         | ការជួលដីទំនេរ (មានតែដី)                                                                     | 10,0              | 0,0       | -10,0     | -100,0% |
|                                             | 72006 |         | ចំណូលពីចំណាត់ថយន្ត                                                                          | 1.611,4           | 1.647,1   | 35,7      | 2,2%    |
|                                             | 72007 |         | ចំណូលពីចំណាត់ថយយាន                                                                          | 184,1             | 303,4     | 119,3     | 64,8%   |
|                                             | 72008 |         | ផលនៃការជួលដីធ្លីផ្សេងៗ                                                                      | 18,5              | 128,9     | 110,4     | 596,3%  |
| 73                                          |       |         | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា                                                     | 22.946,6          | 23.707,9  | 761,3     | 3,3%    |
|                                             | 7300  |         | ផលទុនសហគ្រាសសាធារណៈរដ្ឋបាល សេវាដំណើរការ (រកចំណេញ)                                           | 11.012,0          | 11.510,0  | 498,0     | 4,5%    |
|                                             | 73008 |         | ផលទុនផ្សេងៗទៀត                                                                              | 11.012,0          | 11.510,0  | 498,0     | 4,5%    |
|                                             | 7301  |         | ការលក់ទ្រព្យសម្បត្តិនៃរដ្ឋបាលសាធារណៈ                                                        | 2,4               | 0,0       | -2,4      | -100,0% |
|                                             | 73011 |         | ការលក់សម្ភារៈបរិក្ខារ សម្ភារៈខូចខាត សម្ភារៈសិក្សា                                           | 2,4               | 0,0       | -2,4      | -100,0% |
|                                             | 7302  |         | ផលពីការគ្រប់គ្រងរដ្ឋបាល                                                                     | 2.457,5           | 2.949,4   | 491,9     | 20,0%   |
|                                             | 73027 |         | ផលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាននិងសេវាត្រួតពិនិត្យអនាម័យសត្វ              | 1.289,0           | 1.417,0   | 128,0     | 9,9%    |
|                                             | 73028 |         | ចំណូលពីការអនុញ្ញាតរដ្ឋបាល ទម្រង់ការរដ្ឋបាល និងការគ្រប់គ្រងរដ្ឋបាលផ្សេងៗ                     | 1.168,5           | 1.532,4   | 363,9     | 31,1%   |
|                                             | 7303  |         | ការជួលទ្រព្យសម្បត្តិអចលន                                                                    | 57,0              | 57,0      | 0,0       | 0,0%    |
|                                             | 73036 |         | ការជួលគ្រឹះស្ថានសាធារណៈនៅថ្នាក់ក្រោមជាតិ                                                    | 57,0              | 57,0      | 0,0       | 0,0%    |
|                                             | 7304  |         | ការផ្តល់សេវាកម្ម                                                                            | 1.787,7           | 1.943,9   | 156,2     | 8,7%    |
|                                             | 73043 |         | សេវាស្តីពីយាន                                                                               | 682,9             | 770,0     | 87,1      | 12,8%   |



ការគ្រប់គ្រងឆ្នាំ២០១៦  
តារាង "ក២"  
ចំណូលថវិការដ្ឋបាលរាជធានី ខេត្ត

ឯកតា:លានរៀល

| ជំពូក | គណនៈ | អនុគណនៈ | បរិយាយ                                              | ច្បាប់ហិរញ្ញវត្ថុ |           | ប្រែប្រួល |         |
|-------|------|---------|-----------------------------------------------------|-------------------|-----------|-----------|---------|
|       |      |         |                                                     | ឆ្នាំ២០១៥         | ឆ្នាំ២០១៦ | ទឹកប្រាក់ | ភាគរយ   |
|       |      | 73044   | សេវាសំណង់                                           | 102,3             | 75,0      | -27,3     | -27,0%  |
|       |      | 73048   | ផលពីសេវាផ្សេងៗទៀត                                   | 1.002,0           | 1.088,0   | 96,0      | 9,5%    |
|       |      | 7305    | ការជួលទ្រព្យសម្បត្តិអចលនវត្ថុផ្សេងៗទៀត              | 7.630,0           | 7.248,5   | -381,5    | -5,0%   |
|       |      | 73051   | ចំណូលពីសក្តានុពលធានា                                | 750,0             | 864,5     | 114,5     | 15,3%   |
|       |      | 73052   | ការជួលកន្លែងលក់ដូរក្នុងទីផ្សារ                      | 2.063,3           | 1.541,4   | -521,9    | -25,3%  |
|       |      | 73053   | ចំណូលពីកំណងចម្លង                                    | 1.124,0           | 1.128,4   | 4,4       | 0,4%    |
|       |      | 73054   | ចំណូលពីឃ្លៀត និងកន្លែងបែងចែកផលិតផល                  | 152,1             | 194,5     | 42,5      | 27,9%   |
|       |      | 73055   | ចំណូលពីការស៊ីវិល                                    | 3.540,6           | 3.519,5   | -21,1     | -0,6%   |
| 74    |      |         | ចំណូលពីការដាក់ពិន័យ និងការដាក់ទណ្ឌកម្ម              | 2.397,4           | 3.394,7   | 997,3     | 41,6%   |
|       |      | 7401    | ផលពីការដាក់ពិន័យ និងការដាក់ទណ្ឌកម្ម                 | 16,0              | 6,0       | -10,0     | -62,5%  |
|       |      | 7402    | ផលពីការទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធនយ           | 2.381,4           | 3.388,7   | 1.007,3   | 42,3%   |
| 75    |      |         | ការឧបត្ថម្ភ អំណោយ                                   | 111.328,5         | 105.741,0 | -5.587,5  | -5,0%   |
|       |      | 7501    | ឧបត្ថម្ភធនកិច្ចដាក់ជាតិ                             | 111.318,5         | 105.741,0 | -5.577,5  | -5,0%   |
|       |      | 7507    | ចំណូលបដិភាគពីប្រជាពលរដ្ឋ-សម្បទាន ក្នុងនិងក្រៅប្រទេស | 10,0              | 0,0       | -10,0     | -100,0% |



ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "ខ១"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: លានរៀល

| ក្រសួង ស្ថាប័ន                                             | សរុប<br>ចំណាយ | ចំណាយចរន្ត             |                                  |                                    |                                    |                              |                                      | ចំណាយមូលធន             |                                                  |                        |
|------------------------------------------------------------|---------------|------------------------|----------------------------------|------------------------------------|------------------------------------|------------------------------|--------------------------------------|------------------------|--------------------------------------------------|------------------------|
|                                                            |               | សរុប<br>ចំណាយ<br>ចរន្ត | ប្រភេទទី១<br>មធ្យោបាយ<br>និងសេវា | ប្រភេទទី២<br>បន្ទុក<br>ហិរញ្ញវត្ថុ | ប្រភេទទី៣<br>អន្តរាគមន៍<br>សាធារណៈ | ប្រភេទទី៤<br>ចំណាយ<br>ផ្សេងៗ | ប្រភេទទី៥<br>ចំណាយមិន<br>បានគ្រោងទុក | សរុប<br>ចំណាយ<br>មូលធន | ប្រភេទទី១<br>ការទូទាត់<br>ប្រភេទទី២<br>អចលនវត្ថុ | ប្រភេទទី៣<br>អចលនវត្ថុ |
| សរុបចំណាយ                                                  | 17.462.477,9  | 11.156.989,0           | 8.383.458,9                      | 336.479,0                          | 1.773.924,9                        | 307.909,2                    | 355.217,0                            | 5.305.488,0            | 509.138,0                                        | 5.796.350,0            |
| រដ្ឋបាលកណ្តាល                                              | 10.236.342,7  | 7.802.204,7            | 5.182.080,1                      | 336.479,0                          | 1.621.722,7                        | 306.705,9                    | 355.217,0                            | 2.434.138,0            | 509.138,0                                        | 1.925.000,0            |
| - ក្នុងនោះគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល                | 240.754,7     | 240.754,7              |                                  |                                    | 240.754,7                          |                              |                                      | 0                      |                                                  | 0                      |
| មន្ទីរជំនាញពាណិជ្ជកម្ម                                     | 3.354.784,3   | 3.354.784,3            | 3.201.378,8                      |                                    | 152.202,2                          | 1.203,3                      |                                      | 0                      |                                                  | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស                    | 3.871.350,0   |                        |                                  |                                    |                                    |                              |                                      | 3.871.350,0            |                                                  | 3.871.350,0            |
| ក. ស៊ើបរដ្ឋបាលទូទៅ                                         | 1.710.390,6   | 1.597.180,0            | 996.051,6                        |                                    | 295.776,3                          | 305.352,1                    |                                      | 113.210,6              |                                                  | 113.210,6              |
| រដ្ឋបាលកណ្តាល                                              | 1.471.372,0   | 1.471.372,0            | 870.318,6                        |                                    | 295.776,3                          | 305.277,1                    |                                      | 0                      |                                                  | 0                      |
| - ក្នុងនោះគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល                | 90.534,5      | 90.534,5               |                                  |                                    | 90.534,5                           |                              |                                      | 0                      |                                                  | 0                      |
| មន្ទីរជំនាញពាណិជ្ជកម្ម                                     | 125.808,0     | 125.808,0              | 125.733,0                        |                                    |                                    | 75,0                         |                                      | 0                      |                                                  | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស                    | 113.210,6     |                        |                                  |                                    |                                    |                              |                                      | 113.210,6              |                                                  | 113.210,6              |
| ០១. ព្រះបរមរាជវាំង                                         | 77.259,0      | 77.259,0               | 57.170,0                         |                                    | 19.880,0                           | 209,0                        |                                      | 0                      |                                                  | 0                      |
| ០២. រដ្ឋសភា                                                | 140.620,2     | 140.620,2              | 136.603,4                        |                                    | 3.901,0                            | 115,8                        |                                      | 0                      |                                                  | 0                      |
| ០៣. ព្រឹទ្ធសភា                                             | 58.941,0      | 58.941,0               | 53.861,0                         |                                    | 5.000,0                            | 90,0                         |                                      | 0                      |                                                  | 0                      |
| ០៤. ក្រុមប្រឹក្សាធម្មនុញ្ញ                                 | 8.137,0       | 8.137,0                | 8.063,4                          |                                    | 53,3                               | 20,3                         |                                      | 0                      |                                                  | 0                      |
| ០៥. ទីស្តីការគណៈរដ្ឋមន្ត្រី                                | 412.317,0     | 304.610,0              | 103.148,0                        |                                    | 201.312,0                          | 150,0                        |                                      | 107.707,0              |                                                  | 107.707,0              |
| - ក្នុងនោះគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល                | 88.300,0      | 88.300,0               |                                  |                                    | 88.300,0                           |                              |                                      | 0                      |                                                  | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស                    | 107.707,0     |                        |                                  |                                    |                                    |                              |                                      | 107.707,0              |                                                  | 107.707,0              |
| ០៥. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា                          | 14.607,0      | 14.607,0               | 14.587,0                         |                                    |                                    | 20,0                         |                                      | 0                      |                                                  | 0                      |
| ០៨. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច | 29.646,0      | 29.150,0               | 29.124,0                         |                                    |                                    | 36,0                         |                                      | 486,0                  |                                                  | 486,0                  |
| ១. រដ្ឋបាលកណ្តាល                                           | 16.640,0      | 16.640,0               | 16.620,0                         |                                    |                                    | 20,0                         |                                      | 0                      |                                                  | 0                      |
| ៥. មន្ទីរជំនាញពាណិជ្ជកម្ម                                  | 12.520,0      | 12.520,0               | 12.504,0                         |                                    |                                    | 16,0                         |                                      | 0                      |                                                  | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស                    | 486,0         |                        |                                  |                                    |                                    |                              |                                      | 486,0                  |                                                  | 486,0                  |
| ០៩. ក្រសួងការបោះឆ្នោតនិងសហប្រតិបត្តិការអន្តរជាតិ           | 91.825,0      | 91.825,0               | 88.631,0                         |                                    | 2.308,0                            | 886,0                        |                                      | 0                      |                                                  | 0                      |
| ១០. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ                         | 506.592,6     | 502.174,6              | 172.211,9                        |                                    | 26.385,0                           | 303.577,7                    |                                      | 4.418,0                |                                                  | 4.418,0                |
| ១. រដ្ឋបាលកណ្តាល                                           | 480.254,6     | 480.254,6              | 150.328,6                        |                                    | 26.385,0                           | 303.541,0                    |                                      | 0                      |                                                  | 0                      |
| ៥. មន្ទីរជំនាញពាណិជ្ជកម្ម                                  | 21.920,0      | 21.920,0               | 21.883,3                         |                                    |                                    | 36,7                         |                                      | 0                      |                                                  | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស                    | 4.418,0       |                        |                                  |                                    |                                    |                              |                                      | 4.418,0                |                                                  | 4.418,0                |
| ១០. ក្រសួងផែនការ                                           | 53.210,0      | 53.210,0               | 53.159,6                         |                                    | 10,0                               | 40,4                         |                                      | 0                      |                                                  | 0                      |
| ១. រដ្ឋបាលកណ្តាល                                           | 32.992,0      | 32.992,0               | 32.947,0                         |                                    | 10,0                               | 35,0                         |                                      | 0                      |                                                  | 0                      |
| ៥. មន្ទីរជំនាញពាណិជ្ជកម្ម                                  | 20.218,0      | 20.218,0               | 20.212,6                         |                                    |                                    | 5,4                          |                                      | 0                      |                                                  | 0                      |
| ២០. ក្រសួងរ៉ែ និងថាមពលអគ្គិសនី និងសំណង់                    | 121.900,4     | 121.900,4              | 92.862,7                         |                                    | 29.000,0                           | 37,7                         |                                      | 0                      |                                                  | 0                      |
| ១. រដ្ឋបាលកណ្តាល                                           | 63.829,4      | 63.829,4               | 34.804,4                         |                                    | 29.000,0                           | 25,0                         |                                      | 0                      |                                                  | 0                      |
| ៥. មន្ទីរជំនាញពាណិជ្ជកម្ម                                  | 58.071,0      | 58.071,0               | 58.058,3                         |                                    |                                    | 12,7                         |                                      | 0                      |                                                  | 0                      |
| ៣០. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត                      | 114.838,8     | 114.838,8              | 114.746,8                        |                                    | 2,0                                | 90,0                         |                                      | 0                      |                                                  | 0                      |
| ៣១. អាជ្ញាធរសវនកម្មជាតិ                                    | 10.727,0      | 10.727,0               | 10.700,0                         |                                    | 12,0                               | 15,0                         |                                      | 0                      |                                                  | 0                      |
| ៣៣. ស្ថាប័នប្រចាំឆ្នាំអភិវឌ្ឍន៍                            | 30.806,0      | 30.806,0               | 30.756,0                         |                                    |                                    | 50,0                         |                                      | 0                      |                                                  | 0                      |
| ៣៤. ក្រសួងមុខងារសាធារណៈ                                    | 38.963,5      | 30.364,0               | 30.426,8                         |                                    | 7.913,0                            | 24,2                         |                                      | 599,6                  |                                                  | 599,6                  |
| ១. រដ្ឋបាលកណ្តាល                                           | 25.285,0      | 25.285,0               | 17.352,0                         |                                    | 7.913,0                            | 20,0                         |                                      | 0                      |                                                  | 0                      |
| - ក្នុងនោះគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល                | 2.234,5       | 2.234,5                |                                  |                                    | 2.234,5                            |                              |                                      | 0                      |                                                  | 0                      |
| ៥. មន្ទីរជំនាញពាណិជ្ជកម្ម                                  | 13.079,0      | 13.079,0               | 13.074,8                         |                                    |                                    | 4,2                          |                                      | 0                      |                                                  | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស                    | 599,6         |                        |                                  |                                    |                                    |                              |                                      | 599,6                  |                                                  | 599,6                  |
| ខ. វិស័យកុមារជាតិ សិស្សស្រី និងសណ្តាប់ធ្នាប់សាធារណៈ        | 2.844.191,2   | 2.772.856,8            | 2.706.012,3                      |                                    | 66.812,0                           | 32,5                         |                                      | 71.334,4               |                                                  | 71.334,4               |
| រដ្ឋបាលកណ្តាល                                              | 2.787.269,7   | 2.728.569,7            | 2.661.727,7                      |                                    | 66.812,0                           | 30,9                         |                                      | 58.700,0               |                                                  | 58.700,0               |
| មន្ទីរជំនាញពាណិជ្ជកម្ម                                     | 44.287,1      | 44.287,1               | 44.284,6                         |                                    |                                    | 2,5                          |                                      | 0                      |                                                  | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស                    | 12.634,4      |                        |                                  |                                    |                                    |                              |                                      | 12.634,4               |                                                  | 12.634,4               |
| ឈ. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                         | 1.551.925,1   | 1.551.207,0            | 1.532.430,0                      |                                    | 18.777,0                           |                              |                                      | 418,1                  |                                                  | 418,1                  |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស                    | 418,1         |                        |                                  |                                    |                                    |                              |                                      | 418,1                  |                                                  | 418,1                  |

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "១"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា:លានរៀល

| ក្រសួង ស្ថាប័ន                             | សរុប<br>ចំណាយ | ចំណាយចរន្ត             |                                  |                                   |                                    |                              | ចំណាយមូលធន             |                         |                       |
|--------------------------------------------|---------------|------------------------|----------------------------------|-----------------------------------|------------------------------------|------------------------------|------------------------|-------------------------|-----------------------|
|                                            |               | សរុប<br>ចំណាយ<br>ចរន្ត | ប្រភេទទី១<br>មធ្យោបាយ<br>និងសេវា | ប្រភេទទី២<br>បុគ្គលិក<br>បរិក្ខារ | ប្រភេទទី៣<br>អន្តរាគមន៍<br>សាធារណៈ | ប្រភេទទី៤<br>ចំណាយ<br>ផ្សេងៗ | សរុប<br>ចំណាយ<br>មូលធន | ប្រភេទទី១<br>ការវិនិយោគ | ប្រភេទទី២<br>អចលនកម្ម |
| ១៧. ក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈ          | 1.048.484,0   | 1.024.384,0            | 981.018,0                        |                                   | 43.366,0                           |                              | 23.600,0               |                         | 23.600,0              |
| ១៧.២. ក្រសួងមហាផ្ទៃ-រដ្ឋបាលខេត្ត           | 147.919,2     | 102.325,5              | 99.646,5                         |                                   | 2.680,0                            |                              | 45.392,7               |                         | 45.392,7              |
| ១. រដ្ឋបាលកណ្តាល                           | 137.626,5     | 102.325,5              | 99.646,5                         |                                   | 2.680,0                            |                              | 35.100,0               |                         | 35.100,0              |
| ៥. សាលាដំបូង ខេត្ត                         |               |                        |                                  |                                   |                                    |                              | 0                      |                         | 0                     |
| វិនិយោគសាធារណៈដោយបរិញ្ញប្បទានក្រៅប្រទេស    | 10.292,7      |                        |                                  |                                   |                                    |                              | 10.292,7               |                         | 10.292,7              |
| ២៦. ក្រសួងយុត្តិធម៌                        | 96.162,9      | 94.239,3               | 92.917,8                         |                                   | 1.289,0                            | 32,5                         | 1.923,5                |                         | 1.923,5               |
| ១. យុត្តិធម៌                               | 33.885,9      | 33.885,8               | 32.598,8                         |                                   | 1.267,0                            | 20,0                         | 0                      |                         | 0                     |
| ២. តុលាការកំពូល                            | 5.346,5       | 5.346,5                | 5.318,6                          |                                   | 22,0                               | 6,0                          | 0                      |                         | 0                     |
| ៣. សាលាឧត្តរាជ្យ                           | 6.180,2       | 6.180,2                | 6.180,2                          |                                   |                                    |                              | 0                      |                         | 0                     |
| ៤. ក្រុមប្រឹក្សានៃអង្គចៅក្រម               | 4.539,6       | 4.539,6                | 4.535,6                          |                                   |                                    | 4,0                          | 0                      |                         | 0                     |
| ៥. មន្ទីរជំនាញដំណើរ ខេត្ត                  | 44.287,1      | 44.287,1               | 44.284,6                         |                                   |                                    | 2,5                          | 0                      |                         | 0                     |
| វិនិយោគសាធារណៈដោយបរិញ្ញប្បទានក្រៅប្រទេស    | 1.923,6       |                        |                                  |                                   |                                    |                              | 1.923,6                |                         | 1.923,6               |
| ៣៧. វិស័យសង្គមកិច្ច                        | 4.838.642,1   | 4.291.441,1            | 3.576.040,2                      |                                   | 714.085,8                          | 1.315,1                      | 547.201,0              |                         | 547.201,0             |
| រដ្ឋបាលកណ្តាល                              | 1.383.629,1   | 1.342.629,1            | 773.693,0                        |                                   | 569.378,9                          | 557,2                        | 40.000,0               |                         | 40.000,0              |
| -ក្នុងនោះគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល | 131.833,2     | 131.833,2              |                                  |                                   | 131.833,2                          |                              | 0                      |                         | 0                     |
| មន្ទីរជំនាញដំណើរ ខេត្ត                     | 2.947.812,0   | 2.947.812,0            | 2.802.347,2                      |                                   | 144.706,9                          | 757,9                        | 0                      |                         | 0                     |
| វិនិយោគសាធារណៈដោយបរិញ្ញប្បទានក្រៅប្រទេស    | 507.201,0     |                        |                                  |                                   |                                    |                              | 507.201,0              |                         | 507.201,0             |
| ១១. ក្រសួងព័ត៌មាន                          | 63.503,8      | 61.945,8               | 61.771,7                         |                                   | 142,0                              | 32,1                         | 1.558,0                |                         | 1.558,0               |
| ១. រដ្ឋបាលកណ្តាល                           | 45.098,1      | 45.098,1               | 44.333,1                         |                                   | 142,0                              | 23,0                         | 0                      |                         | 0                     |
| ៥. មន្ទីរជំនាញដំណើរ ខេត្ត                  | 16.847,7      | 16.347,7               | 16.838,6                         |                                   |                                    | 9,1                          | 0                      |                         | 0                     |
| វិនិយោគសាធារណៈដោយបរិញ្ញប្បទានក្រៅប្រទេស    | 1.558,0       |                        |                                  |                                   |                                    |                              | 1.558,0                |                         | 1.558,0               |
| ១២. ក្រសួងសុខាភិបាល                        | 1.422.831,2   | 1.110.721,3            | 914.367,5                        |                                   | 495.889,4                          | 534,4                        | 312.039,9              |                         | 312.039,9             |
| ១. រដ្ឋបាលកណ្តាល                           | 696.374,0     | 696.374,0              | 266.134,9                        |                                   | 430.004,4                          | 234,7                        | 0                      |                         | 0                     |
| -ក្នុងនោះគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល | 71.025,6      | 71.025,6               |                                  |                                   | 71.025,6                           |                              | 0                      |                         | 0                     |
| ៥. មន្ទីរជំនាញដំណើរ ខេត្ត                  | 414.417,3     | 414.417,3              | 348.232,6                        |                                   | 65.885,0                           | 299,7                        | 0                      |                         | 0                     |
| វិនិយោគសាធារណៈដោយបរិញ្ញប្បទានក្រៅប្រទេស    | 312.039,9     |                        |                                  |                                   |                                    |                              | 312.039,9              |                         | 312.039,9             |
| ១៦. ក្រសួងអប់រំ យុវជន និងកីឡា              | 2.206.526,2   | 2.029.896,9            | 1.926.113,3                      |                                   | 103.318,8                          | 462,6                        | 176.629,3              |                         | 176.629,3             |
| ១. អប់រំ                                   | 246.769,4     | 206.769,4              | 189.974,7                        |                                   | 16.674,7                           | 120,0                        | 40.000,0               |                         | 40.000,0              |
| -ក្នុងនោះគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល | 2.503,5       | 2.503,5                |                                  |                                   | 2.503,5                            |                              | 0                      |                         | 0                     |
| ២. វិទ្យាល័យ                               | 36.379,3      | 36.379,3               | 33.785,6                         |                                   | 3.094,2                            |                              | 0                      |                         | 0                     |
| ៣. យុវជននិងកីឡា                            | 47.296,5      | 47.296,5               | 26.684,5                         |                                   | 20.612,0                           |                              | 0                      |                         | 0                     |
| ៥. មន្ទីរជំនាញដំណើរ ខេត្ត                  | 1.738.951,2   | 1.738.951,2            | 1.375.670,5                      |                                   | 62.937,3                           | 342,8                        | 0                      |                         | 0                     |
| វិនិយោគសាធារណៈដោយបរិញ្ញប្បទានក្រៅប្រទេស    | 136.629,3     |                        |                                  |                                   |                                    |                              | 136.629,3              |                         | 136.629,3             |
| ១៧. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ         | 70.919,0      | 70.313,0               | 66.384,1                         |                                   | 4.514,1                            | 20,8                         | 0                      |                         | 0                     |
| ១. រដ្ឋបាលកណ្តាល                           | 50.439,4      | 50.439,4               | 45.909,5                         |                                   | 4.514,1                            | 15,8                         | 0                      |                         | 0                     |
| -ក្នុងនោះគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល | 4.678,4       | 4.678,4                |                                  |                                   | 4.678,4                            |                              | 0                      |                         | 0                     |
| ៥. មន្ទីរជំនាញដំណើរ ខេត្ត                  | 20.479,5      | 20.479,6               | 20.474,5                         |                                   |                                    | 5,0                          | 0                      |                         | 0                     |
| វិនិយោគសាធារណៈដោយបរិញ្ញប្បទានក្រៅប្រទេស    | 30.539,5      |                        |                                  |                                   |                                    |                              | 30.539,5               |                         | 30.539,5              |
| ១៨. ក្រសួងបរិស្ថាន                         | 77.370,2      | 47.330,7               | 46.364,1                         |                                   | 925,0                              | 41,6                         | 30.539,5               |                         | 30.539,5              |
| ១. រដ្ឋបាលកណ្តាល                           | 30.976,0      | 30.976,0               | 30.018,4                         |                                   | 925,0                              | 32,6                         | 0                      |                         | 0                     |
| ៥. មន្ទីរជំនាញដំណើរ ខេត្ត                  | 16.354,7      | 16.354,7               | 16.345,7                         |                                   |                                    | 9,0                          | 0                      |                         | 0                     |
| វិនិយោគសាធារណៈដោយបរិញ្ញប្បទានក្រៅប្រទេស    | 30.539,5      |                        |                                  |                                   |                                    |                              | 30.539,5               |                         | 30.539,5              |
| ១៩. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ   | 715.116,1     | 713.925,4              | 666.570,4                        |                                   | 47.293,5                           | 61,5                         | 1.190,7                |                         | 1.190,7               |
| ១. រដ្ឋបាលកណ្តាល                           | 55.135,4      | 55.135,4               | 21.155,6                         |                                   | 33.948,8                           | 31,0                         | 0                      |                         | 0                     |
| -ក្នុងនោះគ្រឹះស្ថានសាធារណៈមានលក្ខណៈរដ្ឋបាល | 17.721,8      | 17.721,8               |                                  |                                   | 17.721,8                           |                              | 0                      |                         | 0                     |
| ៥. មន្ទីរជំនាញដំណើរ ខេត្ត                  | 558.790,0     | 558.790,0              | 645.414,8                        |                                   | 13.344,7                           | 30,5                         | 0                      |                         | 0                     |
| វិនិយោគសាធារណៈដោយបរិញ្ញប្បទានក្រៅប្រទេស    | 1.190,7       |                        |                                  |                                   |                                    |                              | 1.190,7                |                         | 1.190,7               |

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "ខ១"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: លានរៀល

| ក្រសួង ស្ថាប័ន                                 | សរុប<br>ចំណាយ | ចំណាយចរន្ត             |                                  |                                    |                                    |                     |                          | ចំណាយមូលធន    |                                       |                        |
|------------------------------------------------|---------------|------------------------|----------------------------------|------------------------------------|------------------------------------|---------------------|--------------------------|---------------|---------------------------------------|------------------------|
|                                                |               | សរុប<br>ចំណាយ<br>ចរន្ត | ប្រភេទទី១<br>មធ្យោបាយ<br>និងសេវា | ប្រភេទទី២<br>បន្ទុក<br>ហិរញ្ញវត្ថុ | ប្រភេទទី៣<br>អន្តរាគមន៍<br>សាធារណៈ | ប្រភេទទី៤<br>ផ្សេងៗ | ប្រភេទទី៥<br>បានគ្រោងទុក | សរុប<br>មូលធន | ប្រភេទទី១<br>ការទូទាត់<br>ប្រាក់កម្ចី | ប្រភេទទី២<br>អចលនវត្ថុ |
| ២៣. ក្រសួងអប់រំ យុវជន និងកីឡា                  | 44.966,0      | 44.658,0               | 44.562,1                         |                                    | 75,0                               | 20,9                |                          | 328,0         |                                       | 328,0                  |
| ១. រដ្ឋបាលកណ្តាល                               | 26.392,0      | 26.392,0               | 26.307,0                         |                                    | 75,0                               | 10,0                |                          | 0             |                                       | 0                      |
| ៥. មន្ទីរជំនាញរាជធានី ខេត្ត                    | 18.268,0      | 18.268,0               | 18.255,1                         |                                    |                                    | 10,9                |                          | 0             |                                       | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 328,0         |                        |                                  |                                    |                                    |                     |                          | 328,0         |                                       | 328,0                  |
| ២៤. ក្រសួងកិច្ចការនារី                         | 40.674,2      | 40.674,2               | 34.429,2                         |                                    | 6.170,6                            | 74,4                |                          | 0             |                                       | 0                      |
| ១. រដ្ឋបាលកណ្តាល                               | 19.797,6      | 19.797,6               | 15.376,9                         |                                    | 4.370,6                            | 50,1                |                          | 0             |                                       | 0                      |
| ៥. មន្ទីរជំនាញរាជធានី ខេត្ត                    | 20.876,6      | 20.876,6               | 19.052,3                         |                                    | 1.800,0                            | 24,3                |                          | 0             |                                       | 0                      |
| ៣២. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ     | 196.215,4     | 171.299,8              | 115.475,8                        |                                    | 55.757,4                           | 66,6                |                          | 24.315,6      |                                       | 24.315,6               |
| ១. រដ្ឋបាលកណ្តាល                               | 128.470,9     | 128.470,9              | 73.412,8                         |                                    | 55.018,1                           | 40,0                |                          | 0             |                                       | 0                      |
| - ក្នុងនោះគ្រឹះស្ថានសាធារណៈមានសក្តានុពលរដ្ឋបាល | 35.903,9      | 35.903,9               |                                  |                                    | 35.903,9                           |                     |                          | 0             |                                       | 0                      |
| ៥. មន្ទីរជំនាញរាជធានី ខេត្ត                    | 42.829,9      | 42.829,9               | 42.063,0                         |                                    | 739,3                              | 26,5                |                          | 0             |                                       | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 24.315,6      |                        |                                  |                                    |                                    |                     |                          | 24.315,6      |                                       | 24.315,6               |
| ៣៣. ក្រសួងសេដ្ឋកិច្ច                           | 5.155.861,1   | 1.154.557,1            | 1.105.354,8                      |                                    | 47.992,8                           | 1.209,5             |                          | 4.001.304,0   |                                       | 4.001.304,0            |
| រដ្ឋបាលកណ្តាល                                  | 1.580.679,9   | 917.579,9              | 876.340,8                        |                                    | 40.497,5                           | 841,6               |                          | 763.000,0     |                                       | 763.000,0              |
| - ក្នុងនោះគ្រឹះស្ថានសាធារណៈមានសក្តានុពលរដ្ឋបាល | 18.387,0      | 18.387,0               |                                  |                                    | 18.387,0                           |                     |                          | 0             |                                       | 0                      |
| មន្ទីរជំនាញរាជធានី ខេត្ត                       | 236.877,2     | 236.877,2              | 229.014,0                        |                                    | 7.495,3                            | 367,9               |                          | 0             |                                       | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 3.238.304,0   |                        |                                  |                                    |                                    |                     |                          | 3.238.304,0   |                                       | 3.238.304,0            |
| ០៥. រដ្ឋបាលធារាសាស្ត្រ រុក្ខាប្រមាញ់ និងនេសាទ  | 62.416,2      | 50.679,0               | 40.108,0                         |                                    | 10.561,0                           | 10,0                |                          | 11.737,2      |                                       | 11.737,2               |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 11.737,2      |                        |                                  |                                    |                                    |                     |                          | 11.737,2      |                                       | 11.737,2               |
| ១៣. ក្រសួងរ៉ែ និងថាមពល                         | 617.820,7     | 33.897,0               | 33.294,5                         |                                    | 536,3                              | 66,1                |                          | 583.923,7     |                                       | 583.923,7              |
| ១. រដ្ឋបាលកណ្តាល                               | 21.640,4      | 21.640,4               | 21.358,1                         |                                    | 236,3                              | 46,0                |                          | 0             |                                       | 0                      |
| ៥. មន្ទីរជំនាញរាជធានី ខេត្ត                    | 12.256,6      | 12.256,6               | 11.936,5                         |                                    | 300,0                              | 20,1                |                          | 0             |                                       | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 583.923,7     |                        |                                  |                                    |                                    |                     |                          | 583.923,7     |                                       | 583.923,7              |
| ១៤. ក្រសួងពាណិជ្ជកម្ម                          | 136.037,8     | 123.735,2              | 119.478,4                        |                                    | 4.219,2                            | 37,6                |                          | 12.302,6      |                                       | 12.302,6               |
| ១. រដ្ឋបាលកណ្តាល                               | 108.312,3     | 108.312,3              | 104.076,1                        |                                    | 4.219,2                            | 17,0                |                          | 0             |                                       | 0                      |
| ៥. មន្ទីរជំនាញរាជធានី ខេត្ត                    | 15.422,9      | 15.422,9               | 15.402,3                         |                                    |                                    | 20,5                |                          | 0             |                                       | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 12.302,6      |                        |                                  |                                    |                                    |                     |                          | 12.302,6      |                                       | 12.302,6               |
| ១៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ       | 343.320,7     | 188.024,9              | 168.159,8                        |                                    | 19.517,3                           | 347,7               |                          | 155.295,9     |                                       | 155.295,9              |
| ១. រដ្ឋបាលកណ្តាល                               | 154.060,1     | 131.060,1              | 117.459,0                        |                                    | 13.331,0                           | 270,1               |                          | 23.000,0      |                                       | 23.000,0               |
| - ក្នុងនោះគ្រឹះស្ថានសាធារណៈមានសក្តានុពលរដ្ឋបាល | 18.387,0      | 18.387,0               |                                  |                                    | 18.387,0                           |                     |                          | 0             |                                       | 0                      |
| ៥. មន្ទីរជំនាញរាជធានី ខេត្ត                    | 56.964,7      | 56.964,7               | 50.700,8                         |                                    | 6.186,3                            | 77,6                |                          | 0             |                                       | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 132.295,9     |                        |                                  |                                    |                                    |                     |                          | 132.295,9     |                                       | 132.295,9              |
| ២០. ក្រសួងអគ្គិសនី ប្រព័ន្ធនេសាទ               | 479.329,6     | 146.124,5              | 145.932,8                        |                                    |                                    | 191,7               |                          | 333.205,1     |                                       | 333.205,1              |
| ១. រដ្ឋបាលកណ្តាល                               | 248.151,6     | 106.151,6              | 108.001,6                        |                                    |                                    | 150,0               |                          | 140.000,0     |                                       | 140.000,0              |
| ៥. មន្ទីរជំនាញរាជធានី ខេត្ត                    | 37.972,9      | 37.972,9               | 37.931,2                         |                                    |                                    | 41,7                |                          | 0             |                                       | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 193.205,1     |                        |                                  |                                    |                                    |                     |                          | 193.205,1     |                                       | 193.205,1              |
| ២២. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍             | 81.239,3      | 55.833,7               | 54.222,9                         |                                    | 1.565,0                            | 45,8                |                          | 25.405,6      |                                       | 25.405,6               |
| ១. រដ្ឋបាលកណ្តាល                               | 42.915,2      | 42.915,2               | 41.321,2                         |                                    | 1.565,0                            | 29,0                |                          | 0             |                                       | 0                      |
| ៥. មន្ទីរជំនាញរាជធានី ខេត្ត                    | 12.918,5      | 12.918,5               | 12.901,7                         |                                    |                                    | 16,8                |                          | 0             |                                       | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 25.405,6      |                        |                                  |                                    |                                    |                     |                          | 25.405,6      |                                       | 25.405,6               |
| ២៤. ក្រសួងសាធារណការ និងដឹកជញ្ជូន               | 2.422.783,6   | 366.277,9              | 366.048,4                        |                                    |                                    | 229,5               |                          | 2.056.505,7   |                                       | 2.056.505,7            |
| ១. រដ្ឋបាលកណ្តាល                               | 775.444,3     | 315.444,6              | 315.334,6                        |                                    |                                    | 110,0               |                          | 460.000,0     |                                       | 460.000,0              |
| ៥. មន្ទីរជំនាញរាជធានី ខេត្ត                    | 50.833,3      | 50.833,3               | 50.713,8                         |                                    |                                    | 119,5               |                          | 0             |                                       | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 1.596.505,7   |                        |                                  |                                    |                                    |                     |                          | 1.596.505,7   |                                       | 1.596.505,7            |
| ២៥. ក្រសួងសាធារណការ និងដឹកជញ្ជូន               | 97.348,3      | 57.683,3               | 55.103,5                         |                                    | 2.560,0                            | 19,8                |                          | 29.665,0      |                                       | 29.665,0               |
| ១. រដ្ឋបាលកណ្តាល                               | 43.173,9      | 43.173,9               | 40.606,9                         |                                    | 2.560,0                            | 7,0                 |                          | 0             |                                       | 0                      |
| ៥. មន្ទីរជំនាញរាជធានី ខេត្ត                    | 14.509,4      | 14.509,4               | 14.496,5                         |                                    |                                    | 12,8                |                          | 0             |                                       | 0                      |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស        | 29.665,0      |                        |                                  |                                    |                                    |                     |                          | 29.665,0      |                                       | 29.665,0               |

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "ខ១"

ចំណាយថវិកាថ្នាក់ជាតិ

ឯកតា: លានរៀល

| ក្រសួង អង្គភាព                                     | សរុប<br>ចំណាយ | ចំណាយចរន្ត     |                     |                       |                       |                 |                         | ចំណាយមូលធន     |                           |             |
|----------------------------------------------------|---------------|----------------|---------------------|-----------------------|-----------------------|-----------------|-------------------------|----------------|---------------------------|-------------|
|                                                    |               | សរុប           | ប្រភេទទី១           | ប្រភេទទី២             | ប្រភេទទី៣             | ប្រភេទទី៤       | ប្រភេទទី៥               | សរុប           | ប្រភេទទី១                 | ប្រភេទទី២   |
|                                                    |               | ចំណាយ<br>ចរន្ត | មធ្យោបាយ<br>និងសេវា | បន្ទុក<br>ហិរញ្ញវត្ថុ | អន្តរាគមន៍<br>សាធារណៈ | ចំណាយ<br>ផ្សេងៗ | ចំណាយមិន<br>បានគ្រោងទុក | ចំណាយ<br>មូលធន | ការវិនិយោគ<br>ប្រាក់កម្ចី | អចលនវត្ថុ   |
| ២៩. ក្រសួងធនធានទឹក និង រុក្ខជាតិ                   | 763.503,9     | 93.417,1       | 84.431,3            |                       | 8.755,01              | 230,31          |                         | 570.086,3      |                           | 570.086,3   |
| ១. រដ្ឋបាលកណ្តាល                                   | 210.857,0     | 70.357,0       | 62.331,0            |                       | 7.746,0               | 180,0           |                         | 140.000,0      |                           | 140.000,0   |
| ៩. មន្ទីរជំនាញពន្ធដារ                              | 22.560,1      | 22.560,1       | 21.500,8            |                       | 1.009,0               | 50,3            |                         | 0              |                           | 0           |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស            | 530.086,8     |                |                     |                       |                       |                 |                         | 530.086,8      |                           | 530.086,8   |
| ៣៤. ក្រសួងឧស្សាហកម្ម និង សិប្បកម្ម                 | 162.061,0     | 38.884,6       | 36.574,6            |                       | 279,0                 | 31,0            |                         | 123.176,4      |                           | 123.176,4   |
| ១. រដ្ឋបាលកណ្តាល                                   | 25.445,3      | 25.445,8       | 25.144,3            |                       | 279,0                 | 22,5            |                         | 0              |                           | 0           |
| ៩. មន្ទីរជំនាញពន្ធដារ                              | 13.438,3      | 13.438,8       | 13.430,3            |                       |                       | 8,5             |                         | 0              |                           | 0           |
| វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស            | 123.175,4     |                |                     |                       |                       |                 |                         | 123.176,4      |                           | 123.176,4   |
| ៩៩. ចំណាយទិន្នន័យបែងចែកឱ្យមុខសញ្ញា                 | 2.913.392,0   | 1.340.954,0    |                     | 336.479,0             | 649.258,0             |                 | 355.217,0               | 1.572.438,0    | 509.138,0                 | 1.063.300,0 |
| - ចំណាយចរន្តក្នុងការអនុវត្តគម្រោង                  | 135.975,0     | 135.975,0      |                     |                       | 135.975,0             |                 |                         | 0              |                           | 0           |
| - បន្ទុកហិរញ្ញវត្ថុ                                | 336.479,0     | 336.479,0      |                     | 336.479,0             |                       |                 |                         | 0              |                           | 0           |
| - ឧបត្ថម្ភធនធានី ខេត្ត ក្រុង ស្រុក និង ឃុំ សង្កាត់ | 513.283,0     | 513.283,0      |                     |                       | 513.283,0             |                 |                         | 0              |                           | 0           |
| - ចំណាយមិនបានគ្រោងទុក                              | 355.217,0     | 355.217,0      |                     |                       |                       |                 | 355.217,0               | 0              |                           | 0           |
| - ការទូទាត់ប្រាក់កម្ចី                             | 509.138,0     |                |                     |                       |                       |                 |                         | 509.138,0      | 509.138,0                 |             |
| - គម្រោងវិនិយោគ                                    | 362.300,0     |                |                     |                       |                       |                 |                         | 362.300,0      |                           | 362.300,0   |
| - បរិក្ខារវិនិយោគ                                  | 451.000,0     |                |                     |                       |                       |                 |                         | 451.000,0      |                           | 451.000,0   |
| - មូលនិធិក្រចេះកែលម្អ                              | 250.000,0     |                |                     |                       |                       |                 |                         | 250.000,0      |                           | 250.000,0   |



**ការគ្រប់គ្រងឆ្នាំ២០១៦**  
**តារាង "ខ២"**  
**ចំណាយថវិកាស្នូលរាជធានី ខេត្ត**

ឯកតា: លានរៀល

| រាជធានី ខេត្ត       | សរុប<br>ចំណាយ | អតិរេក<br>រាជធានី ខេត្ត | ចំណាយចរន្ត             |                                  |                                    |                                    |                              |                                      | ចំណាយមូលធន             |                                       |                       |
|---------------------|---------------|-------------------------|------------------------|----------------------------------|------------------------------------|------------------------------------|------------------------------|--------------------------------------|------------------------|---------------------------------------|-----------------------|
|                     |               |                         | សរុប<br>ចំណាយ<br>ចរន្ត | ប្រភេទទី១<br>មធ្យោបាយ<br>និងសេវា | ប្រភេទទី២<br>បន្ទុក<br>ហិរញ្ញវត្ថុ | ប្រភេទទី៣<br>អន្តរាគមន៍<br>សាធារណៈ | ប្រភេទទី៤<br>ចំណាយ<br>ផ្សេងៗ | ប្រភេទទី៥<br>ចំណាយមិន<br>បានគ្រោងទុក | សរុប<br>ចំណាយ<br>មូលធន | ប្រភេទទី១<br>ការទូទាត់<br>ប្រាក់កម្ចី | ប្រភេទទី២<br>អចលនកម្ម |
| សរុប                | 914.635,0     | 81.000,0                | 680.730,0              | 517.419,0                        |                                    | 118.556,0                          | 26,0                         | 44.729,0                             | 152.905,0              |                                       | 152.905,0             |
| ១១. បន្ទាយមានជ័យ    | 15.462,0      |                         | 12.508,0               | 8.217,0                          |                                    | 3.518,0                            |                              | 773,0                                | 2.954,0                |                                       | 2.954,0               |
| ១២. បាត់ដំបង        | 23.241,0      |                         | 22.161,0               | 20.307,0                         |                                    | 692,0                              |                              | 1.162,0                              | 1.080,0                |                                       | 1.080,0               |
| ១៣. កំពង់ចាម        | 17.411,0      |                         | 12.727,0               | 10.807,0                         |                                    | 1.200,0                            |                              | 720,0                                | 4.584,0                |                                       | 4.584,0               |
| ១៤. កំពង់ឆ្នាំង     | 6.497,0       |                         | 5.773,0                | 5.358,0                          |                                    | 90,0                               |                              | 325,0                                | 724,0                  |                                       | 724,0                 |
| ១៥. កំពង់ស្ពឺ       | 10.951,0      |                         | 7.819,0                | 6.759,0                          |                                    | 510,0                              |                              | 550,0                                | 3.132,0                |                                       | 3.132,0               |
| ១៦. កំពង់ធំ         | 7.444,0       |                         | 4.533,0                | 3.889,0                          |                                    | 372,0                              |                              | 372,0                                | 2.811,0                |                                       | 2.811,0               |
| ១៧. កំពត            | 11.743,0      |                         | 8.744,0                | 7.359,0                          |                                    | 448,0                              |                              | 437,0                                | 2.999,0                |                                       | 2.999,0               |
| ១៨. កណ្តាល          | 21.512,0      | 3.000,0                 | 16.755,0               | 13.122,0                         |                                    | 2.400,0                            | 3,0                          | 1.230,0                              | 4.857,0                |                                       | 4.857,0               |
| ១៩. កោះកុង          | 6.036,0       |                         | 4.434,0                | 3.911,0                          |                                    | 223,0                              |                              | 300,0                                | 1.602,0                |                                       | 1.602,0               |
| ១០. ក្រចេះ          | 8.329,0       |                         | 5.529,0                | 6.009,0                          |                                    | 185,0                              |                              | 395,0                                | 2.300,0                |                                       | 2.300,0               |
| ១១. មណ្ឌលគិរី       | 5.261,0       |                         | 3.844,0                | 3.391,0                          |                                    | 240,0                              |                              | 213,0                                | 1.417,0                |                                       | 1.417,0               |
| ១២. រាជធានីភ្នំពេញ  | 630.058,0     | 70.000,0                | 450.377,0              | 316.096,0                        |                                    | 132.791,0                          |                              | 31.500,0                             | 109.681,0              |                                       | 109.681,0             |
| ១៣. ព្រះវិហារ       | 5.461,0       |                         | 5.309,0                | 4.364,0                          |                                    | 572,0                              |                              | 273,0                                | 152,0                  |                                       | 152,0                 |
| ១៤. ព្រៃវែង         | 8.354,0       |                         | 8.354,0                | 8.281,0                          |                                    | 130,0                              |                              | 443,0                                |                        |                                       |                       |
| ១៥. ពោធិ៍សាត់       | 3.648,0       |                         | 7.648,0                | 6.995,0                          |                                    | 320,0                              | 13,0                         | 330,0                                | 1.000,0                |                                       | 1.000,0               |
| ១៦. តេជស្ថី         | 7.518,0       |                         | 6.823,0                | 5.216,0                          |                                    | 308,0                              | 3,0                          | 296,0                                | 1.095,0                |                                       | 1.095,0               |
| ១៧. សៀមរាប          | 36.380,0      | 4.000,0                 | 32.598,0               | 28.375,0                         |                                    | 2.258,0                            | 5,0                          | 2.019,0                              | 3.582,0                |                                       | 3.582,0               |
| ១៨. ព្រះសីហនុ       | 18.088,0      | 4.000,0                 | 18.088,0               | 16.743,0                         |                                    | 240,0                              |                              | 1.105,0                              |                        |                                       |                       |
| ១៩. ស្ទឹងត្រែង      | 4.877,0       |                         | 4.360,0                | 3.714,0                          |                                    | 400,0                              | 2,0                          | 244,0                                | 517,0                  |                                       | 517,0                 |
| ២០. ស្វាយរៀង        | 11.451,0      |                         | 10.891,0               | 10.228,0                         |                                    | 240,0                              |                              | 423,0                                | 560,0                  |                                       | 560,0                 |
| ២១. តាកែវ           | 12.185,0      |                         | 12.185,0               | 11.425,0                         |                                    | 300,0                              |                              | 460,0                                |                        |                                       |                       |
| ២២. ឧត្តរមានជ័យ     | 4.638,0       |                         | 3.288,0                | 2.853,0                          |                                    | 200,0                              |                              | 235,0                                | 1.410,0                |                                       | 1.410,0               |
| ២៣. កែប             | 5.505,0       |                         | 5.405,0                | 5.109,0                          |                                    | 116,0                              |                              | 180,0                                | 200,0                  |                                       | 200,0                 |
| ២៤. ប៉ៃលិន          | 4.422,0       |                         | 3.822,0                | 3.437,0                          |                                    | 163,0                              |                              | 222,0                                | 600,0                  |                                       | 600,0                 |
| ២៥. ខេត្តត្បូងឃ្មុំ | 10.443,0      |                         | 4.995,0                | 3.973,0                          |                                    | 500,0                              |                              | 522,0                                | 5.448,0                |                                       | 5.448,0               |



ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

បំណាយមូលធនតាមគម្រោងដោយហិរញ្ញប្បទានក្រៅប្រទេស

ឯកតា:លានរៀល

| ឈ្មោះគម្រោង                                                                                           | តម្លៃ<br>គម្រោង | កម្រិតទុនវិនិយោគតាមឆ្នាំ |           |           |            |
|-------------------------------------------------------------------------------------------------------|-----------------|--------------------------|-----------|-----------|------------|
|                                                                                                       |                 | ២០១៦                     | ២០១៧      | ២០១៨      | សរុប៣ឆ្នាំ |
| <b>សរុបរួម</b>                                                                                        | 55.607.231      | 5.145.389                | 5.716.069 | 5.980.723 | 16.842.182 |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                              | 24.198.316      | 3.804.295                | 3.472.109 | 3.205.361 | 10.481.765 |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                       | 31.408.915      | 1.341.094                | 2.243.960 | 2.775.363 | 6.360.416  |
| <b>ក្រសួងការងាររដ្ឋបាល</b>                                                                            | 1.176.377       | 124.685                  | 109.334   | 107.165   | 341.185    |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                              | 1.108.282       | 106.813                  | 92.426    | 94.274    | 293.513    |
| គម្រោងសាងសង់អគារមជ្ឈមណ្ឌលព័ត៌មាន និងបច្ចេកវិទ្យា                                                      | 60.750          | 16.200                   | -         | -         | 16.200     |
| គម្រោងសាងសង់មជ្ឈមណ្ឌល និងជំនួយបច្ចេកទេសដល់អង្គភាពទិន្នន័យនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមិន              | 5.427           | 570                      | 582       | 593       | 1.745      |
| គម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះក្នុងស្រុក                                                        | 1.021.673       | 87.228                   | 88.973    | 90.752    | 266.953    |
| គម្រោងគាំទ្រអង្គការជំនួយការសកម្មភាពមិនខេត្ត ទាំង២៤ខេត្ត និង០១កងធានី                                   | 19.431          | 2.815                    | 2.871     | 2.329     | 8.515      |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                       | 68.095          | 17.872                   | 16.909    | 12.891    | 47.672     |
| គម្រោងសាងសង់អគារស្នាក់ការកណ្តាលរបស់អគ្គលេខាធិការដ្ឋានគណៈវិស្វកម្មជា                                   | 8.056           | 3.223                    | 1.611     | 1.611     | 6.445      |
| គម្រោងការធ្វើស្ទង់រកស្វែងស្រុកប្រទេសកម្ពុជាប្រតិបត្តិសេវាស្វ័យប្រវត្តិប្រទេសកម្ពុជា ខ្សែ              | 4.149           | 1.106                    | 1.106     | 1.106     | 3.319      |
| មីយ៉ាន់ម៉ា និងវៀតណាមនៅក្នុងសហគមន៍អាស៊ាន                                                               |                 |                          |           |           |            |
| គម្រោងសាងសង់អគារថ្មីរបស់អង្គភាពប្រចាំឯកភាពសហប្រតិបត្តិការ                                             | 17.010          | 5.443                    | 5.443     | 2.722     | 13.608     |
| គម្រោងការងារប្រឹក្សាស្តីពីការអភិវឌ្ឍន៍ស្ថាប័ន ដើម្បីការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់             | 18.225          | 6.480                    | 4.860     | 3.240     | 14.580     |
| គណៈកម្មាធិការជាតិទំនៀមទម្លាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៩ និងបណ្តាញព័ត៌មាន           |                 |                          |           |           |            |
| នានារបស់គណៈកម្មការទំនៀមទម្លាប់                                                                        |                 |                          |           |           |            |
| គម្រោងពង្រឹងវេទនាស្តីពីស្ថាប័ន និងបច្ចេកទេសដើម្បីធ្វើឱ្យប្រសើរឡើងការគ្រប់គ្រងធនធានទឹកនៅក្នុងតំបន់ស្រះ | 20.655          | 1.620                    | 3.888     | 4.212     | 9.720      |
| នៃប្រទេស និងកិច្ចសន្យាផ្តល់ជំនួយកម្ពុជា-វៀតណាម                                                        |                 |                          |           |           |            |
| <b>រដ្ឋបាលខេត្តកោះកុង</b>                                                                             | 377.035         | 79.305                   | 127.037   | 78.923    | 285.266    |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                              | 40.905          | 8.181                    | 8.181     | -         | 16.362     |
| គម្រោងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ                                      | 40.905          | 8.181                    | 8.181     | -         | 16.362     |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                       | 336.130         | 71.124                   | 118.856   | 78.923    | 268.904    |
| គម្រោងសាងសង់អាកាសយានដ្ឋានព្រះចេតី                                                                     | 92.725          | 19.620                   | 32.788    | 21.772    | 74.180     |
| គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលសិរីវិថី                                                                | 92.725          | 19.620                   | 32.788    | 21.772    | 74.180     |
| គម្រោងសាងសង់អាកាសយានដ្ឋានតេជសីវិថី                                                                    | 92.725          | 19.620                   | 32.788    | 21.772    | 74.180     |
| គម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានព្រះវិហារ                                                           | 34.425          | 7.284                    | 12.173    | 8.083     | 27.540     |
| គម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង                                                          | 23.531          | 4.979                    | 8.320     | 5.525     | 18.824     |
| <b>ក្រសួងការពារជាតិ</b>                                                                               | 19.711          | 8.362                    | 5.161     | -         | 13.523     |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                              | -               | -                        | -         | -         | -          |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                       | 19.711          | 8.362                    | 5.161     | -         | 13.523     |
| គម្រោងសាងសង់កសិដ្ឋាន                                                                                  | 6.387           | 3.690                    | 1.419     | -         | 5.109      |
| គម្រោងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលរដ្ឋបាល                                                              | 13.325          | 4.672                    | 3.742     | -         | 8.414      |
| <b>ក្រសួងមហាផ្ទៃ</b>                                                                                  | 769.595         | 93.489                   | 185.196   | 185.337   | 464.022    |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                              | 48.600          | 5.914                    | -         | -         | 5.914      |
| គម្រោងសាងសង់អគារមជ្ឈមណ្ឌល និងសាលាប្រជុំសាលាក្រុង ស្រុក                                                | 48.600          | 5.914                    | -         | -         | 5.914      |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                       | 720.995         | 87.575                   | 185.196   | 185.337   | 458.108    |
| គម្រោងសាងសង់អគារសម្រាប់នាយកដ្ឋានលិខិតឆ្លងដែន                                                          | 5.549           | 4.439                    | -         | -         | 4.439      |
| គម្រោងសាងសង់អគារសម្រាប់នាយកដ្ឋានលិខិតឆ្លងដែន                                                          | 27.945          | 7.452                    | 7.452     | 7.452     | 22.356     |
| គម្រោងសាងសង់អគារសម្រាប់នាយកដ្ឋានលិខិតឆ្លងដែន និងបេតិកភណ្ឌ                                             | 3.366           | 897                      | 897       | 897       | 2.692      |
| គម្រោងសាងសង់អគារសម្រាប់នាយកដ្ឋានលិខិតឆ្លងដែន                                                          | 2.620           | 697                      | 597       | 703       | 2.096      |
| គម្រោងសាងសង់អគារសម្រាប់នាយកដ្ឋានលិខិតឆ្លងដែន និងបេតិកភណ្ឌ                                             | 4.055           | 1.079                    | 1.079     | 1.085     | 3.244      |
| គម្រោងសាងសង់អគារសម្រាប់នាយកដ្ឋានលិខិតឆ្លងដែន                                                          | 154.913         | 1.750                    | 1.750     | 1.750     | 5.240      |



ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

ចំណាយមូលធនតាមគម្រោងដោយបរិក្ខេបប្រភេទ

ឯកតា: លានរៀល

| ឈ្មោះគម្រោង                                                                                                      | តម្លៃ<br>គម្រោង  | កម្រិតទុនវិនិយោគតាមឆ្នាំ |                |                |                  |
|------------------------------------------------------------------------------------------------------------------|------------------|--------------------------|----------------|----------------|------------------|
|                                                                                                                  |                  | ២០១៦                     | ២០១៧           | ២០១៨           | សរុប៣ឆ្នាំ       |
| គម្រោងសាងសង់ទីបញ្ជាការវិសេសប្រឆាំងការរក្សា និងបាតុកម្ម                                                           | 2.940            | 1.176                    | 1.176          | -              | 2.352            |
| គម្រោងសាងសង់ផ្ទះបាយសមូហភាពវិសេសប្រឆាំងជំងឺ                                                                       | 7.440            | 1.984                    | 1.984          | 1.984          | 5.952            |
| គម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងGPS/CCTV តាមវិធីនានាក្នុងកងឆ័យត្រីកោណ                                               | 399.938          | 9.448                    | 155.248        | 155.248        | 319.944          |
| គម្រោងសាងសង់អគារដ្ឋាននគរបាលស្រុក ក្រុង                                                                           | 7.480            | 1.993                    | 1.993          | 1.999          | 5.984            |
| គម្រោងសាងសង់វិទ្យាស្ថានជាតិដូចជាលម្អល្អាន                                                                        | 20.250           | 1.620                    | 6.480          | 8.100          | 16.200           |
| គម្រោងសាងសង់ទីស្នាក់ការ(ស្នងការដ្ឋាននគរបាលខេត្ត)                                                                 | 14.702           | 3.920                    | 3.920          | 3.920          | 11.761           |
| គម្រោងសាងសង់ប៉ូស្តការពារប្រាសាទ                                                                                  | 810              | 324                      | 324            | -              | 648              |
| គម្រោងសាងសង់ដំបូកស្នាក់នៅរបស់នគរបាលជាតិ                                                                          | 8.238            | 2.197                    | 2.197          | 2.197          | 6.590            |
| គម្រោងសាងសង់អគារទីស្នាក់ការកណ្តាលក្រុងអង្គរជាតិមុនដើមនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ                                 | 80.750           | 48.800                   | -              | -              | 48.800           |
| <b>ក្រសួងទំនាក់ទំនងជាមួយសាធារណជន</b>                                                                             | <b>36.450</b>    | <b>9.720</b>             | <b>9.720</b>   | <b>9.720</b>   | <b>29.160</b>    |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                       | -                | -                        | -              | -              | -                |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                | 36.450           | 9.720                    | 9.720          | 9.720          | 29.160           |
| គម្រោងសាងសង់អគារទីស្នាក់ការកណ្តាល និងមន្ទីរទំនាក់ទំនងជាមួយសាធារណជន ព្រឹទ្ធសភា និងអធិការកិច្ច                     | 36.450           | 9.720                    | 9.720          | 9.720          | 29.160           |
| <b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b>                                                                           | <b>105.349</b>   | <b>14.458</b>            | <b>21.413</b>  | <b>5.265</b>   | <b>41.137</b>    |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                       | 78.975           | 3.890                    | 16.148         | -              | 20.038           |
| គម្រោងទំនើបកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ                                                                       | 78.975           | 3.890                    | 16.148         | -              | 20.038           |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                | 26.374           | 10.568                   | 5.265          | 5.265          | 21.099           |
| គម្រោងសាងសង់អគារការិយាល័យ និងយានយន្តកងកម្លាំងនិងសម្ភារ                                                           | 10.174           | 4.089                    | 2.025          | 2.025          | 8.139            |
| គម្រោងសាងសង់អគារគណៈកម្មការមូលបត្រកម្ពុជា                                                                         | 16.200           | 6.480                    | 3.240          | 3.240          | 12.960           |
| <b>ក្រសួងកសិកម្ម</b>                                                                                             | <b>2.538.119</b> | <b>31.160</b>            | <b>15.876</b>  | <b>1.620</b>   | <b>48.656</b>    |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                       | -                | -                        | -              | -              | -                |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                | 2.538.119        | 31.160                   | 15.876         | 1.620          | 48.656           |
| គម្រោងសាងសង់អគាររោងចក្រ និងបំពាក់ឧបករណ៍ថ្មី                                                                      | 35.540           | 4.536                    | 2.268          | -              | 6.804            |
| គម្រោងសាងសង់ស្ថានីយផ្សាយទូរទស្សន៍កម្ពុជា ខេត្តប៉ៃលិន                                                             | 26.325           | 3.240                    | 1.620          | -              | 4.860            |
| គម្រោងគាំទ្រការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទូរទស្សន៍ដើម្បីពង្រីកការពាណិជ្ជកម្មកម្ពុជា                     | 2.430.000        | 12.960                   | 6.480          | -              | 19.440           |
| គម្រោងសាងសង់អគារ និងបំពាក់ឧបករណ៍ថ្មីនៅស្ថានីយវិទ្យុស្តីពីមាត់ដំបង                                                | 21.854           | 5.564                    | 2.268          | -              | 7.832            |
| គម្រោងគ្រប់គ្រងបែបដើម្បីជំរុញវិនិយោគប្រព័ន្ធផ្សព្វផ្សាយជាតិ                                                      | 18.225           | 3.240                    | 1.620          | -              | 4.860            |
| គម្រោងបង្កើនសមត្ថភាពសារព័ត៌មាន AKP                                                                               | 6.075            | 1.620                    | 1.620          | 1.620          | 4.860            |
| <b>ក្រសួងសុខាភិបាល</b>                                                                                           | <b>1.092.917</b> | <b>314.749</b>           | <b>292.408</b> | <b>296.924</b> | <b>904.081</b>   |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                       | 1.086.518        | 311.897                  | 291.274        | 295.790        | 898.962          |
| កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ ស៊ីស្ទេម និងការពារក្នុងស្ថានភាពសុខាភិបាល នៅប្រទេសកម្ពុជា                | 277.425          | 71.280                   | 74.520         | 76.140         | 221.940          |
| គម្រោងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គជំហាន ២                                                                | 16.200           | 8.616                    | 4.308          | 4.308          | 17.232           |
| គម្រោងគ្រប់គ្រងប្រព័ន្ធបង្ការជំងឺឆ្លងក្នុងស្ថានភាព                                                               | 35.924           | 28.739                   | -              | -              | 28.739           |
| កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ការទប់ស្កាត់ការសាយភាយភាគល្អិតក្នុងអាកាសចរណ៍ និងការថែទាំសុខភាពស្ត្រី និងកុមារ    | 56.313           | 64.800                   | 54.800         | 68.040         | 197.540          |
| កម្មវិធីជាតិផ្តល់ថ្នាំបង្ការ                                                                                     | 21.303           | 37.390                   | 41.129         | 45.242         | 122.762          |
| គម្រោងពង្រឹងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា                                                           | 679.349          | 101.072                  | 106.517        | 102.060        | 309.650          |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                | 6.399            | 2.851                    | 1.134          | 1.134          | 5.119            |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គជំហាន ២                                               | 6.399            | 2.851                    | 1.134          | 1.134          | 5.119            |
| <b>ក្រសួងរ៉ែ និងថាមពល</b>                                                                                        | <b>2.182.051</b> | <b>586.848</b>           | <b>369.706</b> | <b>132.376</b> | <b>1.088.930</b> |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                       | 2.163.583        | 583.770                  | 361.606        | 128.488        | 1.073.864        |
| គម្រោងសាងសង់ប្រព័ន្ធបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គជំហាន ២ និងបំពាក់ឧបករណ៍ថ្មីនៅស្ថានីយវិទ្យុស្តីពីមាត់ដំបង | 364.581          | 129.600                  | 129.600        | 549            | 259.849          |

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

បំណាយមូលធនតាមគម្រោងជាយហិរញ្ញប្បទានក្រៅប្រទេស

ឯកតា:លានរៀល

| ឈ្មោះគម្រោង                                                              | តម្លៃ<br>គម្រោង  | កម្រិតទុនវិនិយោគតាមឆ្នាំ |                |                |                |
|--------------------------------------------------------------------------|------------------|--------------------------|----------------|----------------|----------------|
|                                                                          |                  | ២០១៦                     | ២០១៧           | ២០១៨           | សរុប៣ឆ្នាំ     |
| គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី១១៥ គីឡូវ៉ុល ភ្នំពេញ-បាត់ដំបង              | 306.107          | 48.500                   | -              | -              | 48.500         |
| គម្រោងពង្រីកបណ្តាញខ្សែបញ្ជូនអគ្គិសនីជនបទ                                 | 250.398          | 87.430                   | -              | -              | 87.430         |
| គម្រោងពង្រីកបណ្តាញខ្សែបញ្ជូនអគ្គិសនីជនបទចំនួន៦ខេត្ត ដំបូងទី២             | 121.500          | 81.000                   | 5.480          | -              | 87.480         |
| គម្រោងសាងសង់ និងកែលម្អបណ្តាញអគ្គិសនីខ្នាតតូចអូរជ័យនៅខេត្តរតនគិរី         | 10.125           | 6.642                    | 486            | -              | 7.128          |
| គម្រោងពង្រីកបណ្តាញអគ្គិសនីតំបន់ស្បែកជ្រូក                                | 270.459          | 97.200                   | 97.200         | -              | 194.400        |
| គម្រោងអគ្គិសនីកាបូនីយកម្មជនបទខេត្តស្វាយរៀង                               | 44.210           | 5.208                    | -              | -              | 5.208          |
| គម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីរោងចក្រកំពង់ឆ្នាំង       | 220.803          | 35.200                   | 36.000         | 36.000         | 107.200        |
| គម្រោងស្ថាបនាពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ (ដំបូងទី២)                     | 190.707          | 30.400                   | 30.400         | 30.400         | 91.200         |
| គម្រោងស្ថាបនាពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ (ដំបូងទី៣ & ៤)                 | 384.194          | 61.440                   | 61.440         | 61.440         | 184.320        |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                        | 18.468           | 3.078                    | 8.100          | 3.388          | 15.066         |
| គម្រោងរៀបចំបំពាក់ឧបករណ៍សម្ភារៈមន្ទីរពិសោធន៍ប្រេងកាត                      | 2.066            | 1.256                    | 324            | 324            | 1.944          |
| គម្រោងរៀបចំបំពាក់ឧបករណ៍សម្ភារៈបន្ទប់ទិន្នន័យប្រេងកាត និងចងក្រងឯកសារ      | 2.228            | 1.134                    | 324            | 324            | 1.792          |
| គម្រោងមន្ទីរពិសោធន៍                                                      | 14.175           | 648                      | 7.452          | 3.240          | 11.340         |
| <b>ក្រសួងការងារសាងសង់</b>                                                | <b>389.047</b>   | <b>21.537</b>            | <b>40.296</b>  | <b>46.980</b>  | <b>108.813</b> |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                               | 108.990          | 11.817                   | 6.276          | -              | 18.093         |
| គម្រោងការពង្រឹងក្របខ័ណ្ឌសហការណ៍កម្ពុជា                                   | 46.417           | 10.181                   | 6.276          | -              | 16.457         |
| កម្មវិធីគាំទ្រការអភិវឌ្ឍន៍វិស័យកសិកម្ម                                   | 62.573           | 1.636                    | -              | -              | 1.636          |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                        | 280.058          | 9.720                    | 34.020         | 46.980         | 90.720         |
| គម្រោងមជ្ឈមណ្ឌលសន្តិសុខ និងព័ត៌មានកម្ពុជា                                | 271.958          | 6.480                    | 32.400         | 45.360         | 84.240         |
| គម្រោងការបើកកម្មវិស័យសង្វាក់ដំណើរការកម្មវិធីអន្តរជាតិ                    | 8.100            | 3.240                    | 1.620          | 1.620          | 6.480          |
| <b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b>                                   | <b>893.736</b>   | <b>158.175</b>           | <b>114.417</b> | <b>87.480</b>  | <b>360.072</b> |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                               | 848.295          | 135.495                  | 100.747        | 87.480         | 323.722        |
| គម្រោងកាត់ដៃក្នុងកម្មវិធីសម្របសម្រួលការអប់រំ                             | 155.925          | 32.400                   | 10.027         | -              | 42.427         |
| កម្មវិធីកាត់ដៃក្នុងកម្មវិធីសម្របសម្រួលការអប់រំនៅកម្ពុជាឆ្នាំ២០១៤-២០១៦    | 171.070          | 43.463                   | -              | -              | 43.463         |
| គម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពឧត្តមសិក្សា                             | 9.315            | 9.720                    | -              | -              | 9.720          |
| គម្រោងពង្រីកសាលាមធ្យមសិក្សាបឋមគ្រូនៅរាជធានីភ្នំពេញ                       | 29.225           | 7.792                    | -              | -              | 7.792          |
| កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ ដំបូងទី៣                                     | 77.760           | 9.720                    | 9.720          | 9.720          | 29.160         |
| គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមេត្តាសាគរ                                    | 364.500          | 16.200                   | 81.000         | 77.760         | 174.960        |
| គម្រោងសាងសង់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ                                   | 40.500           | 16.200                   | -              | -              | 16.200         |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                        | 45.441           | 22.680                   | 13.670         | -              | 36.350         |
| គម្រោងសាងសង់អគារសម្រាប់មហាវិទ្យាល័យវិស្វកម្មនិងមហាវិទ្យាល័យវិទ្យាសាស្ត្រ | 24.381           | 12.960                   | 6.545          | -              | 19.505         |
| គម្រោងសាងសង់អគារសិក្សាខ្នាតតូច                                           | 21.060           | 9.720                    | 7.125          | -              | 16.845         |
| <b>ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</b>                              | <b>1.778.835</b> | <b>211.996</b>           | <b>203.729</b> | <b>176.422</b> | <b>592.147</b> |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                               | 1.162.142        | 128.101                  | 115.272        | 85.460         | 328.832        |
| កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញ                                  | 352.350          | 32.164                   | 46.257         | 42.399         | 120.821        |
| កម្មវិធីសាងសង់ឧបករណ៍កសិកម្មដែលជនបទអាកាសធាតុ                              | 212.220          | 19.870                   | 26.304         | 39.540         | 85.714         |
| គម្រោងអភិវឌ្ឍកសិកម្ម និងជំរុញដំណើរការសេដ្ឋកិច្ច                          | 175.365          | 22.315                   | 6.378          | -              | 29.293         |
| គម្រោងសាងសង់អគារសិក្សានៅសកលវិទ្យាល័យកម្ពុជា (ខ្នាតតូច)                   | 7.290            | 2.592                    | -              | -              | 2.592          |
| គម្រោងសាងសង់អគារសិក្សា                                                   | 11.837           | 2.792                    | 3.156          | 3.521          | 9.459          |
| គម្រោងរៀបចំអគារសិក្សាសម្រាប់បណ្តុះបណ្តាល                                 | 38.475           | 3.445                    | 2.335          | -              | 5.780          |
| កម្មវិធីជំរុញដំណើរការកសិកម្មប្រកបដោយចីរភាព និងបរិយាកាសនៃអនុវិស័យជលផល     | 139.528          | 24.694                   | 24.694         | -              | 49.388         |
| គម្រោងសាងសង់អគារសិក្សា និងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប       | 224.978          | 20.229                   | 5.546          | -              | 25.775         |

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

ចំណាយមូលធនតាមគម្រោងដោយបរិក្ខារប្រធានគម្រោង

ឯកតា: លានរៀល

| ឈ្មោះគម្រោង                                                                                                    | តម្លៃ<br>គម្រោង | កម្រិតទុនវិនិយោគតាមឆ្នាំ |               |               |                |
|----------------------------------------------------------------------------------------------------------------|-----------------|--------------------------|---------------|---------------|----------------|
|                                                                                                                |                 | ២០១៦                     | ២០១៧          | ២០១៨          | សរុប៣ឆ្នាំ     |
| គម្រោងទិន្នន័យហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                                  | 616.694         | 83.395                   | 88.458        | 90.963        | 263.315        |
| គម្រោងជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម                                                                            | 12.150          | 3.240                    | 3.240         | 3.240         | 9.720          |
| គម្រោងកសាងសមត្ថភាពកាត់ដេរនិងអាកាសធាតុក្នុងវិស័យព្រៃឈើ                                                          | 5.570           | 1.296                    | 1.520         | 1.520         | 4.536          |
| គម្រោងសាងសង់អគារបង្ការនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម                                                            | 405             | 324                      | -             | -             | 324            |
| ការគ្រប់គ្រងនិងអភិវឌ្ឍន៍សហគមន៍នេសាទ                                                                            | 12.150          | 3.240                    | 3.240         | 3.240         | 9.720          |
| គម្រោងគ្រប់គ្រងព្រៃការពារដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន                                                       | 21.263          | 7.290                    | 5.570         | 4.050         | 17.010         |
| គម្រោងសាងសង់អន្តរាសិកដ្ឋាននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម                                                        | 4.050           | 1.520                    | 1.520         | -             | 3.240          |
| គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាក្រោយពេលប្រមូលផល<br>និងការកែច្នៃផលិតផលកសិកម្ម | 18.225          | 3.240                    | 3.240         | 8.100         | 14.580         |
| គម្រោងអភិវឌ្ឍន៍ធនធានធន                                                                                         | 18.225          | 4.360                    | 4.360         | 4.360         | 14.580         |
| គម្រោងស្តារព្រៃឈើឡើងវិញក្រោយអភិវឌ្ឍន៍                                                                          | 303.750         | 6.480                    | 16.200        | 16.200        | 38.880         |
| គម្រោងថែទាំឱ្យស្ថានភាពដីកសិករដោយការដាំគ្រាប់នៅខេត្តសៀមរាប                                                      | 122             | 32                       | 32            | 32            | 97             |
| គម្រោងសាងសង់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានសមុទ្រ                                                      | 24.300          | 8.100                    | 5.570         | 5.670         | 19.440         |
| គម្រោងទេសចរណ៍ធម្មជាតិសម្រាប់ជនប្រយោជន៍សហគមន៍                                                                   | 15.471          | 5.216                    | 3.467         | 3.694         | 12.377         |
| គម្រោងជំរុញការស្តារព្រៃឈើឡើងវិញដើម្បីបង្កើនការប្រកួតប្រជែង                                                     | 5.711           | 1.361                    | 1.523         | 1.685         | 4.568          |
| គម្រោងជំរុញការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព                                                                | 6.480           | 1.566                    | 1.723         | 1.895         | 5.184          |
| គម្រោងស្តារប្រព័ន្ធធានាសុវត្ថិភាពនិងគុណភាពស្រូវស្រែកសិករ និងស្ថានភាពស្រូវស្រែកសិករ                             | 75.938          | 20.250                   | 20.250        | 20.250        | 60.750         |
| គម្រោងកម្មវិធីអភិវឌ្ឍន៍កៅស៊ូគ្រួសារ                                                                            | 31.000          | 12.960                   | 12.360        | 12.960        | 38.880         |
| គម្រោងពង្រឹងការគ្រប់គ្រងព្រៃការពារ និងតំបន់អភិរក្សសត្វព្រៃដោយប្រសិទ្ធភាព                                       | 11.786          | 2.819                    | 3.143         | 3.467         | 9.428          |
| <b>សរុបគម្រោងទិន្នន័យហិរញ្ញប្បទាន</b>                                                                          | <b>278.676</b>  | <b>52.086</b>            | <b>45.599</b> | <b>40.943</b> | <b>138.628</b> |
| គម្រោងទិន្នន័យហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                                  | 161.130         | 29.406                   | 26.159        | 21.503        | 77.068         |
| គម្រោងរៀបចំអភិវឌ្ឍន៍ប្រកួតប្រជែងក្នុងការអនុវត្តបទដ្ឋាន                                                         | 38.475          | 6.674                    | 4.360         | 3.272         | 14.807         |
| កម្មវិធីសង្កេតការណ៍ប្រែប្រួលអាកាសធាតុ                                                                          | 52.070          | 10.854                   | 10.380        | 7.438         | 28.672         |
| គម្រោងបង្កើនសមត្ថភាពនិងអាកាសធាតុក្នុងការប្រើប្រាស់ផែនការអភិវឌ្ឍន៍                                              | 28.350          | 5.184                    | 5.346         | 6.373         | 16.902         |
| គម្រោងពង្រឹងសមត្ថភាពបណ្តុះបណ្តាលនិងសហគមន៍ជនបទដោយប្រើប្រាស់ស្រូវស្រែកសិករនិងស្ថានភាពស្រូវស្រែកសិករ              | 20.955          | 3.473                    | 2.586         | 2.287         | 8.447          |
| គម្រោងប្រែប្រួលអាកាសធាតុនិងការផ្លាស់ប្តូរដើម្បីសម្រេចបាននូវសុខុមាលភាពដោយប្រើប្រាស់ការពារនៅកម្ពុជា              | 20.065          | 2.365                    | 2.380         | 2.132         | 7.385          |
| គម្រោងស្ថាបនាប្រព័ន្ធធានាសុវត្ថិភាពនិងគុណភាពស្រូវស្រែកសិករនិងស្ថានភាពស្រូវស្រែកសិករ                            | 1.215           | 355                      | -             | -             | 355            |
| <b>សរុបគម្រោងទិន្នន័យហិរញ្ញប្បទាន</b>                                                                          | <b>117.546</b>  | <b>22.680</b>            | <b>19.440</b> | <b>19.440</b> | <b>61.560</b>  |
| គម្រោងទិន្នន័យហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)                                                                  | 2.525.005       | 183.973                  | 510.079       | 550.372       | 1.244.425      |
| គម្រោងស្តារឡើងវិញប្រព័ន្ធធានាសុវត្ថិភាពនិងគុណភាពស្រូវស្រែកសិករដោយប្រើប្រាស់ស្រូវស្រែកសិករ                      | 175.203         | 28.032                   | 28.032        | -             | 56.064         |
| គម្រោងស្តារសាងសង់ផ្លូវជនបទ និងការសាងសង់សំណង់សិល្បកម្ម                                                          | 1.458.000       | 22.580                   | 301.320       | 382.320       | 882.300        |
| គម្រោងសាងសង់ផ្លូវជនបទ                                                                                          | 34.376          | 12.960                   | 9.720         | 4.620         | 27.301         |
| គម្រោងសាងសង់ផ្លូវជនបទ                                                                                          | 790.475         | 39.889                   | 143.467       | 152.363       | 396.220        |
| គម្រោងសាងសង់ផ្លូវជនបទ និងការសាងសង់សំណង់សិល្បកម្ម                                                               | 44.550          | 10.692                   | 17.320        | 7.128         | 35.540         |
| គម្រោងសាងសង់ផ្លូវជនបទ ដោយប្រើប្រាស់វិធីសាស្ត្រ "ចលនាភូមិ"                                                      | 32.400          | 9.720                    | 9.720         | 3.240         | 22.580         |



Handwritten signature or mark.

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

ចំណាយមូលធនតាមគម្រោងដោយបរិច្ឆេទប្រធានក្រុមប្រឹក្សា

ឯកតា: លានរៀល

| ឈ្មោះគម្រោង                                                                                                         | តម្លៃ<br>គម្រោង | កម្រិតទុនវិនិយោគតាមឆ្នាំ |         |         |            |
|---------------------------------------------------------------------------------------------------------------------|-----------------|--------------------------|---------|---------|------------|
|                                                                                                                     |                 | ២០១៦                     | ២០១៧    | ២០១៨    | សរុប៣ឆ្នាំ |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                   | 365.254         | 184.639                  | 441.638 | 467.409 | 1.093.685  |
| គម្រោងអនាម័យ និងបរិស្ថាន                                                                                            | 10.023          | 2.433                    | 2.865   | 2.920   | 8.018      |
| គម្រោងកសាងមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ជនជាតិដើមភាគតិច                                                               | 7.874           | 2.350                    | 1.748   | 1.701   | 5.299      |
| គម្រោងអភិវឌ្ឍន៍ជនជាតិដើមភាគតិច                                                                                      | 8.505           | 2.268                    | 2.268   | 2.268   | 5.804      |
| គម្រោងបង្កើនប្រាក់ចំណូលតាមរយៈកម្មវិធីអភិវឌ្ឍន៍សហគ្រិនភាពជនបទ                                                        | 14.175          | 4.360                    | 3.240   | 3.240   | 11.340     |
| គម្រោងបង្កើនសន្តិសុខស្បៀងជាលក្ខណៈគ្រួសារ                                                                            | 7.108           | 1.895                    | 1.895   | 1.895   | 5.685      |
| គម្រោងអភិវឌ្ឍន៍ភូមិទី១២                                                                                             | 16.290          | 4.536                    | 4.212   | 4.212   | 12.960     |
| គម្រោងបង្កើនការងារស្រាវជ្រាវ និងការគាំទ្រយោធន៍វិស័យគ្រោះមហន្តរាយក្នុងសហគមន៍                                         | 1.094           | 292                      | 292     | 292     | 875        |
| គម្រោងការអប់រំផ្សេងៗ និងស្រាវជ្រាវ                                                                                  | 1.555           | 415                      | 415     | 415     | 1.244      |
| គម្រោងផ្តល់មុខងារជាមួយម្ចាស់ និងបង្កើតការងារ                                                                        | 1.215           | 324                      | 324     | 324     | 972        |
| គម្រោងផ្តល់មុខងារជាមួយម្ចាស់លើការផលិតចង្កៀងដំឡើង និងចង្កៀងកែលម្អ                                                    | 8.708           | 2.576                    | 2.219   | 2.171   | 6.966      |
| គម្រោងការស្រាវជ្រាវ និងផ្តល់ព័ត៌មានទិន្នន័យផលិតផលកសិកម្មសំខាន់ៗដល់កសិករ                                             | 132             | 35                       | 35      | 35      | 105        |
| គម្រោងផលិតផលកសិកម្ម                                                                                                 | 9.558           | 2.422                    | 2.646   | 2.578   | 7.646      |
| គម្រោងលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការជំរុញទិន្នន័យផលិតផលកសិកម្ម                                                    | 20.250          | 3.240                    | 6.480   | 6.480   | 16.200     |
| គម្រោងកែលម្អផ្លូវក្រសួងក្រហមទៅជាប្រភេទកៅស៊ូពីរជាន់ ឬក្រហមផ្សេងៗទៀត                                                  | 1.701           | 132.840                  | 330.480 | 340.200 | 903.520    |
| គម្រោងផ្គត់ផ្គង់ទឹកស្អាតជនបទទូទាំងខេត្ត រាជធានី ខេត្ត                                                               | 170.946         | 12.960                   | 58.320  | 64.800  | 136.080    |
| គម្រោងផលិតផលកសិកម្មសម្រាប់ការអភិវឌ្ឍន៍ជនបទ                                                                          | 12.150          | 1.199                    | 1.944   | 6.577   | 9.720      |
| គម្រោងអភិវឌ្ឍន៍សហគ្រាស និងជំនួញខ្នាតតូច                                                                             | 7.658           | 2.042                    | 2.042   | 2.042   | 6.127      |
| គម្រោងប្រព័ន្ធប្រឡាយស្រោចស្រែស្រាវជ្រាវ                                                                             | 52.759          | 6.480                    | 19.440  | 24.287  | 50.207     |
| គម្រោងមជ្ឈមណ្ឌលបណ្តុះបណ្តាលជនជាតិដើមភាគតិច                                                                          | 3.645           | 972                      | 972     | 972     | 2.916      |
| ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ                                                                                | 52.811          | 23.815                   | 16.283  | 2.150   | 42.248     |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                          | -               | -                        | -       | -       | -          |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                   | 52.811          | 23.815                   | 16.283  | 2.150   | 42.248     |
| គម្រោងសាងសង់ផ្លូវអភិវឌ្ឍន៍ជនបទនិងស្រែនៅតាមសហគមន៍រាជធានី ខេត្ត ២៥                                                    | 9.781           | 5.216                    | 2.608   | -       | 7.824      |
| គម្រោងសាងសង់មជ្ឈមណ្ឌលសំរាប់ការងារប្រតិបត្តិ                                                                         | 7.193           | 2.187                    | 3.567   | -       | 5.754      |
| គម្រោងសាងសង់និងអភិវឌ្ឍន៍សំរាប់ការងារសហគមន៍ក្រីក្រនៅស្រុកត្បូងឃ្មុំ ស្រុកត្បែង និងស្រុកស្ទឹងឃ្មុំ                    | 5.145           | 2.744                    | 1.372   | -       | 4.116      |
| គម្រោងសាងសង់មជ្ឈមណ្ឌលជាតិព្រលឹង និងស្ថាប័នសម្រាប់ការងារគ្រប់គ្រង                                                    | 20.250          | 9.804                    | 4.871   | 1.526   | 16.200     |
| គម្រោងសាងសង់អគារវេជ្ជសាស្ត្រជាតិសង្គមកិច្ច                                                                          | 8.100           | 3.240                    | 3.240   | -       | 6.480      |
| គម្រោងដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនភៀសខ្លួននៅខេត្តបាត់ដំបង                                             | 2.343           | 625                      | 625     | 625     | 1.874      |
| ក្រសួងរ៉ែ និងថាមពល                                                                                                  | 822.142         | 110.755                  | 161.802 | 187.694 | 460.251    |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                          | 121.500         | 20.914                   | -       | -       | 20.914     |
| គម្រោងបណ្តាញទូរគមនាគមន៍ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ                                                              | 121.500         | 20.914                   | -       | -       | 20.914     |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                   | 700.642         | 89.841                   | 161.802 | 187.694 | 439.338    |
| គម្រោងមជ្ឈមណ្ឌលវគ្គបណ្តុះបណ្តាល                                                                                     | 26.352          | 6.561                    | 8.349   | 6.551   | 21.361     |
| គម្រោងកំណត់ស្តង់ដារ និងប្រព័ន្ធទិន្នន័យរួម ដើម្បីគ្រប់គ្រងព័ត៌មានប្រជាពលរដ្ឋ និងរចនាប្រព័ន្ធគ្រប់គ្រងស្ថាប័នភាគីទី៣ | 42.526          | 10.421                   | 11.585  | 12.011  | 34.021     |
| គម្រោងសាងសង់អគារនៅខេត្តស្វាយរៀងជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន                            | 37.260          | 13.511                   | 8.068   | 8.230   | 29.809     |
| គម្រោងសាងសង់អគារនៅខេត្តកំពង់ចាមជាតិប្រៃសណីយ៍និងដឹកជញ្ជូនភ្ញៀវក្នុងស្រុក                                             | 4.354           | 1.733                    | 875     | 975     | 3.483      |
| គម្រោងសាងសង់អគារនៅខេត្តកំពង់ចាមជាតិប្រៃសណីយ៍ ដឹកជញ្ជូន និងកសិកម្ម                                                   | 365             | 275                      | 8       | 8       | 292        |
| គម្រោងសាងសង់បណ្តាញប្រព័ន្ធស៊ីប្រៃសណីយ៍ Broadband Access Network 151 តំបន់ភាគឦសាន                                    | 153.900         | 3.240                    | 55.080  | 64.800  | 123.120    |
| គម្រោងសាងសង់បណ្តាញប្រព័ន្ធស៊ីប្រៃសណីយ៍ ដឹកជញ្ជូន និងកសិកម្ម                                                         | 189.135         | 972                      | 12.960  | 16.200  | 30.132     |

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

ចំណាយមូលធនតាមគម្រោងដោយហិរញ្ញប្បទានក្រៅប្រទេស

ឯកតា: លានរៀល

| ឈ្មោះគម្រោង                                                                                                              | តម្លៃ<br>គម្រោង   | កម្រិតទុនវិនិយោគចែកតាមឆ្នាំ |                  |                  |                  |
|--------------------------------------------------------------------------------------------------------------------------|-------------------|-----------------------------|------------------|------------------|------------------|
|                                                                                                                          |                   | ២០១៦                        | ២០១៧             | ២០១៨             | សរុប៣ឆ្នាំ       |
| គម្រោងបណ្តាញព័ត៌មានស្វ័យប្រវត្តិ Broadcast Access Network វីដេអូ តាមប្រព័ន្ធស្វ័យប្រវត្តិ                                | 40.500            | 6.480                       | 9.720            | 16.200           | 32.400           |
| គម្រោងបណ្តាញព័ត៌មានស្វ័យប្រវត្តិ                                                                                         | 7.088             | 1.568                       | 551              | 551              | 5.670            |
| គម្រោងគ្រប់គ្រងដោយប្រព័ន្ធព័ត៌មានវិទ្យា                                                                                  | 12.150            | 3.240                       | 3.240            | 3.240            | 9.720            |
| គម្រោងពង្រីកប្រព័ន្ធបណ្តាញព័ត៌មានវិទ្យាខេត្ត ក្រុង                                                                       | 127.441           | 22.032                      | 34.150           | 45.771           | 101.953          |
| គម្រោងពង្រីកប្រព័ន្ធបណ្តាញព័ត៌មានវិទ្យាសមាគមន៍ និងព័ត៌មាន                                                                | 22.680            | 5.962                       | 8.035            | 4.147            | 18.144           |
| គម្រោងប្រព័ន្ធគ្រប់គ្រងយានយន្តខេត្ត ក្រុង                                                                                | 36.292            | 10.346                      | 9.177            | 9.010            | 29.034           |
| <b>ក្រសួងមហាផ្ទៃ និងសាសនា</b>                                                                                            | <b>6.560</b>      | <b>6.560</b>                | <b>-</b>         | <b>-</b>         | <b>6.560</b>     |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                               | -                 | -                           | -                | -                | -                |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                        | 6.560             | 6.560                       | -                | -                | 6.560            |
| គម្រោងសាងសង់អគារប្រឹក្សាភិបាលស្រុក និងសាលា និងអគារមន្ទីរធម្មការ និង សាលា<br>ខេត្តកំពង់ស្ពឺ កំពង់ចាម ស្ទឹងត្រែង និងគនគីរី | 6.560             | 6.560                       | -                | -                | 6.560            |
| <b>ក្រសួងសាធារណការ និងដឹកជញ្ជូន</b>                                                                                      | <b>29.443.658</b> | <b>1.365.352</b>            | <b>1.871.354</b> | <b>2.167.938</b> | <b>5.905.145</b> |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                               | 9.837.837         | 1.582.356                   | 1.235.547        | 1.191.037        | 4.008.940        |
| គម្រោងសាងសង់ស្ពានថ្មី និងផ្លូវក្រោម                                                                                      | 75.978            | 2.725                       | -                | -                | 2.725            |
| គម្រោងស្ថាប័នលេខ១៥៧ បំបែកវិស័យសេវាសាងសង់ស្ពាន និងផ្លូវក្រោម                                                              | 154.759           | 6.480                       | 9.720            | -                | 16.200           |
| គម្រោងសាងសង់ស្ពានកោះជំនួញកាត់ទន្លេបាសាក់ និងផ្លូវក្រោម                                                                   | 78.521            | 37.816                      | -                | -                | 37.816           |
| គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរៀង                                                                                        | 198.450           | 35.840                      | 35.840           | 35.840           | 106.320          |
| គម្រោងស្ថាប័នលេខ១៥៧ (ព្រែកក្តាម-ក្តាម) និងផ្លូវក្រោមខេត្តកំពង់ឆ្នាំង                                                     | 1.373.257         | 180.434                     | 209.886          | 211.279          | 601.501          |
| គម្រោងស្ថាប័នលេខ១៥៧ (ក្រោម-បាត់ដំបង) រួមបញ្ចូលផ្នែក (សំរឹតសាត់-បាត់ដំបង)                                                 | 2.434.563         | 44.787                      | 315.721          | 359.439          | 759.346          |
| គម្រោងស្ថាប័នលេខ១៥៧ (បាត់ដំបង-ស្ទឹងត្រែង) និងផ្លូវក្រោម                                                                  | 558.028           | 125.376                     | 129.395          | 98.348           | 353.119          |
| គម្រោងស្ថាប័នលេខ១៥៧ (បាត់ដំបង-ស្ទឹងត្រែង) ជាបន្តបន្ទាប់                                                                  | 238.707           | 51.814                      | 38.400           | -                | 90.214           |
| គម្រោងស្ថាប័នលេខ១៥៧ (ពោធិ៍សាត់-ភ្នំក្រវាញ-ថ្មបា)                                                                         | 551.286           | 64.800                      | -                | -                | 64.800           |
| គម្រោងស្ថាប័នលេខ១៥៧ (ថ្មបា-ស្ទឹងត្រែង-ស្ទឹងត្រែង)                                                                        | 1.032.831         | 249.665                     | -                | -                | 249.665          |
| គម្រោងស្ថាប័នលេខ១៥៧ (បាត់ដំបង-ស្ទឹងត្រែង-ស្ទឹងត្រែង)                                                                     | 333.345           | 195.129                     | -                | -                | 195.129          |
| គម្រោងស្ថាប័នលេខ១៥៧ (ភ្នំក្រវាញ-ព្រែកក្តាម) ជាបន្តបន្ទាប់                                                                | 235.791           | 39.739                      | -                | -                | 39.739           |
| គម្រោងស្ថាប័នលេខ១៥៧                                                                                                      | 320.558           | 32.400                      | 128.174          | -                | 160.574          |
| គម្រោងស្ថាប័នលេខ១៥៧ (តាខ្មៅ-ជ្រុង)                                                                                       | 212.803           | 51.072                      | 80.367           | -                | 131.339          |
| គម្រោងស្ថាប័នលេខ១៥៧ (តាខ្មៅ-ជ្រុង)                                                                                       | 58.245            | 12.571                      | 13.963           | -                | 26.434           |
| គម្រោងស្ថាប័នលេខ១៥៧ (តាខ្មៅ-ជ្រុង)                                                                                       | 222.750           | 28.000                      | 36.300           | 400.000          | 464.000          |
| គម្រោងអភិវឌ្ឍន៍ប្រភេទក្រុង ក្នុងមហាអនុតំបន់មេគង្គ ជំហាន១                                                                 | 60.750            | 13.932                      | 13.932           | 13.932           | 41.796           |
| គម្រោងអភិវឌ្ឍន៍ប្រភេទក្រុង ក្នុងមហាអនុតំបន់មេគង្គ ជំហាន១                                                                 | 300.235           | 109.229                     | 43.155           | -                | 152.384          |
| គម្រោងស្ថាប័នលេខ១៥៧ (តាខ្មៅ-ជ្រុង) ជាបន្តបន្ទាប់                                                                         | 44.527            | 25.220                      | 2.552            | -                | 27.812           |
| គម្រោងស្ថាប័នលេខ១៥៧ (ខេត្តបន្ទាយមានជ័យដល់ថ្មបា ដល់ថ្មបា ដល់ថ្មបា ដល់ថ្មបា)                                               | 510.521           | 129.800                     | 129.800          | -                | 259.200          |
| គម្រោងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជំហាន២                                                                                 | 251.144           | 48.500                      | 48.500           | 32.400           | 129.500          |
| គម្រោងស្ថាប័នលេខ១៥៧ (សែនមនោរម្យ-កោះកុង ខេត្តមណ្ឌលគីរី ដល់សំរោង-តាអង<br>ខេត្តត្បូងឃ្មុំ)                                  | 380.587           | 97.329                      | -                | -                | 97.329           |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                        | 19.306.021        | 282.997                     | 636.307          | 975.901          | 1.896.204        |
| គម្រោងសាងសង់ និងស្ថាប័នលេខ១៥៧ (ត្រែងត្រយ៉ង់-ខេត្តកំពត)                                                                   | 195.958           | 3.240                       | 16.200           | 29.160           | 48.500           |
| គម្រោងស្ថាប័នលេខ១៥៧ (តាខ្មៅ-ជ្រុង) ជាបន្តបន្ទាប់                                                                         | 405.000           | 3.240                       | 16.200           | 25.920           | 45.360           |
| គម្រោងស្ថាប័នលេខ១៥៧ (ព្រៃវែង) ពីបាត់ដំបងទៅព្រៃវែងក្នុងមហាអនុតំបន់មេគង្គ                                                  | 607.500           | 8.377                       | 33.338           | 45.391           | 88.756           |
| គម្រោងស្ថាប័នលេខ១៥៧ (ព្រៃវែង) ពីបាត់ដំបងទៅព្រៃវែងក្នុងមហាអនុតំបន់មេគង្គ                                                  | 173.875           | 3.240                       | 16.200           | 34.749           | 54.189           |
| គម្រោងស្ថាប័នលេខ១៥៧ (តាខ្មៅ-ជ្រុង) ជាបន្តបន្ទាប់                                                                         | 168.368           | 6.480                       | 12.960           | 32.400           | 51.340           |



Handwritten signature or mark.

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

ចំណាយមូលធនតាមគម្រោងដោយហិរញ្ញប្បទានក្រៅប្រទេស

ឯកតា:លានរៀល

| ឈ្មោះគម្រោង                                                                                                                                            | តម្លៃ<br>គម្រោង | កម្រិតទុនវិនិយោគចែកតាមឆ្នាំ |        |        |            |
|--------------------------------------------------------------------------------------------------------------------------------------------------------|-----------------|-----------------------------|--------|--------|------------|
|                                                                                                                                                        |                 | ២០១៦                        | ២០១៧   | ២០១៨   | សរុប៣ឆ្នាំ |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់                                                                                                      | 32.060          | 3.240                       | 15.200 | 30.208 | 49.348     |
| គម្រោងសាងសង់ស្ពានស្ពាន                                                                                                                                 | 108.364         | 3.240                       | 3.240  | 3.240  | 9.720      |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ (ផ្លូវជាតិលេខ១១)                                                                                     | 198.398         | 6.480                       | 32.400 | 32.400 | 71.280     |
| គម្រោងសាងសង់ស្ពានដាក់ដាង                                                                                                                               | 2.025           | 648                         | 972    | -      | 1.620      |
| គម្រោងរៀបចំគំនូរសាងសង់ និងជួសជុលផ្លូវជាតិ និងផ្លូវខេត្តមានលក្ខណៈស្ទឹងដាច់ដីឡើងវិញ<br>ទៅនឹងការប្រែប្រួលអាកាសធាតុ                                        | 2.025           | 583                         | 551    | 496    | 1.620      |
| គម្រោងអភិវឌ្ឍន៍ផែនការបណ្តោយទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប                                                                                         | 18.225          | 6.480                       | 4.360  | 3.240  | 14.580     |
| គម្រោងសាងសង់ប្រឡាយ និងជួយឡានសម្រាប់ប្រើប្រាស់សម្រាប់កម្មវិធីកសិកម្ម និងបណ្តាញក្រុង                                                                     | 364.500         | 3.240                       | 25.320 | 25.920 | 55.380     |
| គម្រោងរៀបចំដីដើម្បីសាងសង់បណ្តោយផ្លូវជាតិលេខ១១សម្រាប់ប្រើប្រាស់ទៅនឹងការប្រែប្រួលអាកាសធាតុ                                                               | 3.948           | 648                         | 643    | 648    | 1.944      |
| គម្រោងសាងសង់ផ្លូវល្បឿនលឿន (ភ្នំពេញ-ហ្វូជីម៉ិញ)                                                                                                         | 405.000         | 3.240                       | 6.480  | 6.480  | 16.200     |
| គម្រោងសិក្សាស្រាវជ្រាវបង្កើនការប្រើប្រាស់ប្រព័ន្ធបណ្តាញទឹកខ្វក់ និងប្រព័ន្ធការពារទឹកជំនន់តាម<br>បណ្តាញក្រុងនៅតំបន់មាត់ស្រះ តំបន់ទំនាប និងតំបន់ខ្ពង់រាប | 37.665          | 3.564                       | 3.564  | 23.004 | 30.132     |
| គម្រោងកាត់បន្ថយការបញ្ចេញ GHG សម្រាប់ការដឹកជញ្ជូនក្នុងទីក្រុង                                                                                           | 3.240           | 907                         | 389    | 389    | 1.685      |
| គម្រោងគ្រប់គ្រងប្រព័ន្ធស្ទឹងស្រះនៅតំបន់មាត់ស្រះបន្ទាប់មេគង្គ                                                                                           | 425.250         | 6.480                       | 25.920 | 25.920 | 58.320     |
| គម្រោងផ្គត់ផ្គង់គ្រឿងចក្រជូនជនប្រមូលផលផ្លែឈើក្នុងតំបន់ស្រះស្រាវ                                                                                        | 48.600          | 23.328                      | -      | 11.664 | 34.992     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 202.500         | 3.240                       | 14.256 | 27.216 | 44.712     |
| គម្រោងជួសជុលផ្លូវជាតិលេខ១១ ប្រភេទកៅស៊ូលីដេន ប្រវែង៥៥គ.ម. (ខេត្តក្រចេះ-អូរពាល់)                                                                         | 20.250          | 3.240                       | 6.480  | 6.480  | 16.200     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 162.000         | 3.240                       | 6.480  | 6.480  | 16.200     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 18.225          | 3.240                       | 4.360  | 6.480  | 14.580     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 526.500         | 3.240                       | 3.240  | 3.240  | 9.720      |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 526.500         | 3.240                       | 3.240  | 3.240  | 9.720      |
| គម្រោងបាត់ក្រសែកៅស៊ូលីដេន (DEBT) នៅក្នុងកងធានី ខេត្ត ក្រុង ទាំង២៤ខេត្ត                                                                                 | 348.705         | 16.200                      | 22.680 | 25.920 | 64.800     |
| គម្រោងសិក្សាស្រាវជ្រាវសាងសង់ផ្លូវជាតិលេខ១១ក្នុងប្រព័ន្ធផ្លូវជាតិលេខ១១                                                                                  | 364.500         | 3.240                       | 3.240  | 9.720  | 16.200     |
| គម្រោងផ្គត់ផ្គង់គ្រឿងចក្រជូនជនប្រមូលផលផ្លែឈើក្នុងតំបន់ស្រះស្រាវ (ដំណាក់កាលទី២)                                                                         | 62.856          | 5.028                       | 30.171 | 15.085 | 50.285     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 1.215.000       | 3.240                       | 3.240  | 38.980 | 45.360     |
| គម្រោងសាងសង់ស្ពានតាមបណ្តោយផ្លូវជាតិលេខ១១                                                                                                               | 50.750          | 3.240                       | 6.480  | 9.720  | 19.440     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 213.840         | 3.240                       | 3.240  | 6.480  | 12.960     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 1.336.500       | 6.480                       | 6.480  | 6.480  | 19.440     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 98.275          | 3.240                       | 3.240  | 3.240  | 9.720      |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 415.966         | 3.240                       | 3.240  | 3.240  | 9.720      |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 195.958         | 3.240                       | 15.200 | 16.200 | 35.640     |
| គម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវជាតិលេខ១១ដោយធនាគារអភិវឌ្ឍន៍អាស៊ី                                                                                     | 469.800         | 7.452                       | 78.084 | 78.084 | 163.520    |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 457.650         | 3.240                       | 3.240  | 3.240  | 9.720      |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 133.650         | 3.240                       | 3.240  | 3.240  | 9.720      |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 243.000         | 3.240                       | 3.240  | 32.400 | 38.880     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 202.500         | 3.240                       | 3.240  | 9.720  | 16.200     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 916.920         | 3.240                       | 3.240  | 15.200 | 22.680     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 252.980         | 3.240                       | 3.240  | 6.480  | 12.960     |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 40.500          | 3.240                       | 3.240  | 3.240  | 9.720      |
| គម្រោងស្ថាប័នកម្រិត ១១០ (គោរដ) ទៅកាន់ផ្លូវក្រវាត់ ដោយសាងសង់ទ្វារ (Tunnel) និងស្ពាន ប្រវែងសរុប ១៤០ គ.ម                                                  | 356.805         | 4.265                       | 5.828  | 17.561 | 27.554     |



ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

ចំណាយមូលធនតាមគម្រោងដោយហិរញ្ញប្បទានក្រៅប្រទេស

ឯកតា: លានដុល្លារ

| ឈ្មោះគម្រោង                                                                                                             | តម្លៃ<br>គម្រោង | កម្រិតទុនវិនិយោគតាមឆ្នាំ |               |               |                |
|-------------------------------------------------------------------------------------------------------------------------|-----------------|--------------------------|---------------|---------------|----------------|
|                                                                                                                         |                 | ២០១៦                     | ២០១៧          | ២០១៨          | សរុប៣ឆ្នាំ     |
| គម្រោងស្ថាបនាផ្លូវជាយក្រោលគ្រួសារក្រហម នៅក្នុងរាជធានី ខេត្ត ក្រុង តាំង២៤                                                | 152.847         | 3.240                    | 3.240         | 16.200        | 22.680         |
| គម្រោងស្ថាបនាផ្លូវស្រាល បឹងត្រកួន និងថ្នល់ប្រវែង២១០គ.ម.                                                                 | 40.500          | 9.720                    | 9.720         | 9.720         | 29.160         |
| គម្រោងស្ថាបនា គីឡូម៉ែត្រ N២៣ កាត់តាមអគ្គ-អគ្គ-ព្រែកហ្លួនទៅកោះធំ (NP21)                                                  | 162.000         | 3.240                    | 3.240         | 16.200        | 22.680         |
| គម្រោងស្ថាបនាផ្លូវជាតិលេខ៤ (ក្នុងស្រុក) កាត់តាមផ្លូវជាតិលេខ៣ ដល់ផ្លូវជាតិលេខ២ ដល់ព្រែកហ្លួន<br>ទៅកោះធំ (ផ្លូវជាតិលេខ២១) | 162.000         | 3.240                    | 3.240         | 16.200        | 22.680         |
| គម្រោងស្ថាបនាផ្លូវជាតិលេខ៤ (ផ្លូវជាតិលេខ៤) ទៅកោះធំស្រឡៅ                                                                 | 162.000         | 3.240                    | 3.240         | 3.240         | 9.720          |
| គម្រោងស្ថាបនាផ្លូវជាតិលេខ៤ (ផ្លូវជាតិលេខ៤) រវាង (ផ្លូវជាតិលេខ៤២) ទៅបឹងមាសា (ផ្លូវជាតិលេខ៤៤)                             | 486.000         | 3.240                    | 3.240         | 3.240         | 9.720          |
| គម្រោងស្ថាបនាផ្លូវជាតិលេខ៤ (ផ្លូវជាតិលេខ៤២) ទៅបឹងត្រកួន                                                                 | 445.500         | 3.240                    | 3.240         | 3.240         | 9.720          |
| គម្រោងស្ថាបនាផ្លូវជាតិលេខ៤ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ២ ព្រែកហ្លួន) ប្រវែង៣៨៤គ.ម. ប្រភេទAC                              | 210.500         | 3.240                    | 3.240         | 3.240         | 9.720          |
| គម្រោងស្ថាបនាផ្លូវជាតិលេខ៤ (ខេត្ត ផ្លូវជាតិលេខ៤ដល់ថ្នល់ទទឹង ផ្លូវជាតិលេខ៤)                                              | 185.490         | 3.240                    | 3.240         | 3.240         | 9.720          |
| គម្រោងរៀបចំ និងស្ថាបនាផ្លូវជាតិលេខ៤ (ខេត្ត ផ្លូវជាតិលេខ៤ដល់ថ្នល់ទទឹង ផ្លូវជាតិលេខ៤)                                     | 688.500         | 3.240                    | 3.240         | 16.200        | 22.680         |
| គម្រោងស្ថាបនាផ្លូវជាតិលេខ៤ (ខេត្ត ផ្លូវជាតិលេខ៤ដល់ថ្នល់ទទឹង ផ្លូវជាតិលេខ៤)                                              | 272.158         | 3.240                    | 6.480         | 32.400        | 42.120         |
| គម្រោងស្ថាបនាផ្លូវជាតិលេខ៤ (ខេត្ត ផ្លូវជាតិលេខ៤ដល់ថ្នល់ទទឹង ផ្លូវជាតិលេខ៤)                                              | 210.500         | 3.240                    | 3.240         | 16.200        | 22.680         |
| គម្រោងស្ថាបនាផ្លូវជាតិលេខ៤ (ខេត្ត ផ្លូវជាតិលេខ៤ដល់ថ្នល់ទទឹង ផ្លូវជាតិលេខ៤)                                              | 753.300         | -                        | 32.400        | 32.400        | 64.800         |
| គម្រោងប្រព័ន្ធប្រព្រឹត្តិការណ៍កម្មវិធីបង្កើនជីវភាពរស់នៅ និងក្នុងវិស័យកសិកម្ម ខេត្តកំពង់ឆ្នាំង                           | 202.500         | 3.240                    | 6.480         | 9.720         | 19.440         |
| គម្រោងប្រព័ន្ធប្រព្រឹត្តិការណ៍កម្មវិធីបង្កើនជីវភាពរស់នៅ និងក្នុងវិស័យកសិកម្ម ខេត្តកំពង់ឆ្នាំង                           | 60.750          | 3.240                    | 19.440        | 25.920        | 48.600         |
| គម្រោងប្រព័ន្ធប្រព្រឹត្តិការណ៍កម្មវិធីបង្កើនជីវភាពរស់នៅ និងក្នុងវិស័យកសិកម្ម ខេត្តកំពង់ឆ្នាំង                           | 60.750          | 3.240                    | 19.440        | 25.920        | 48.600         |
| គម្រោងប្រព័ន្ធប្រព្រឹត្តិការណ៍កម្មវិធីបង្កើនជីវភាពរស់នៅ និងក្នុងវិស័យកសិកម្ម ខេត្តកំពង់ឆ្នាំង                           | 125.563         | 23.976                   | 23.976        | 23.976        | 71.928         |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 2.025.000       | 3.240                    | 9.720         | 12.960        | 25.920         |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 304.034         | 6.480                    | 6.480         | 6.480         | 19.440         |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 1.012.500       | 3.240                    | 9.720         | 9.720         | 22.680         |
| <b>ប្រភេទផ្សេងៗ</b>                                                                                                     | <b>157.223</b>  | <b>38.472</b>            | <b>40.681</b> | <b>47.922</b> | <b>127.075</b> |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                              | -               | -                        | -             | -             | -              |
| គម្រោងមិនមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                           | 157.223         | 38.472                   | 40.681        | 47.922        | 127.075        |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 33.680          | 7.983                    | 7.983         | 16.977        | 25.344         |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 72.514          | 14.288                   | 17.146        | 25.575        | 56.911         |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 24.300          | 7.776                    | 7.776         | 5.184         | 20.736         |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 26.730          | 8.424                    | 7.775         | 5.184         | 21.384         |
| <b>ប្រភេទផ្សេងៗ</b>                                                                                                     | <b>495.417</b>  | <b>76.197</b>            | <b>82.814</b> | <b>88.023</b> | <b>247.034</b> |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                              | 140.819         | 27.216                   | 39.528        | 24.948        | 91.692         |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 76.019          | 17.496                   | 23.328        | 8.748         | 49.572         |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 64.800          | 9.720                    | 16.200        | 16.200        | 56.700         |
| គម្រោងមិនមានហិរញ្ញប្បទាន (គម្រោងវិនិយោគជាទុន)                                                                           | 354.598         | 48.981                   | 43.286        | 63.075        | 155.342        |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 8.100           | 1.620                    | 2.592         | 2.268         | 6.480          |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 11.745          | 2.916                    | 3.240         | 3.240         | 9.396          |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 6.583           | 1.944                    | 1.701         | 1.701         | 5.346          |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 6.075           | 1.620                    | 1.620         | 1.620         | 4.860          |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 4.250           | 162                      | 2.268         | 810           | 3.240          |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 5.570           | 1.620                    | 130           | 1.520         | 3.370          |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 101.250         | 2.268                    | 3.240         | 3.240         | 9.748          |
| គម្រោងសាងសង់ផ្លូវជាតិលេខ៤ ២៥៤ គ.ម. (ក្នុងស្រុក-ព្រំប្រទល់រវាងប្រទេស)                                                    | 101.250         | 162                      | 3.240         | 22.680        | 25.082         |



Handwritten signature or mark.

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

ចំណាយមូលធនតាមគម្រោងដោយហិរញ្ញប្បទានក្រៅប្រទេស

ឯកតា: លានរៀល

| គម្រោង/គម្រោង                                                                                                      | តម្លៃ<br>គម្រោង  | កម្រិតទុនវិនិយោគតាមឆ្នាំ |                |                  |                  |
|--------------------------------------------------------------------------------------------------------------------|------------------|--------------------------|----------------|------------------|------------------|
|                                                                                                                    |                  | ២០១៦                     | ២០១៧           | ២០១៨             | សរុប៣ឆ្នាំ       |
| គម្រោងពិនិត្យធនធានទឹកស្រទាប់ជ្រៅនៅតំបន់អាទិភាពទី២                                                                  | 69.276           | 26.949                   | 15.536         | 12.936           | 55.421           |
| គម្រោងសាងសង់វិទ្យាស្ថានស្រាវជ្រាវស្រែចម្ការ                                                                        | 40.500           | 9.720                    | 9.720          | 12.960           | 32.400           |
| <b>ក្រសួងធនធានទឹក និងឧតុនិយម</b>                                                                                   | <b>9.231.801</b> | <b>778.204</b>           | <b>892.185</b> | <b>1.197.648</b> | <b>2.368.037</b> |
| <b>គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)</b>                                                                    | <b>4.194.646</b> | <b>517.028</b>           | <b>529.791</b> | <b>628.134</b>   | <b>1.674.953</b> |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពកាត់ខ្នង ខេត្តកំពង់ឆ្នាំង                                                          | 182.226          | 25.920                   | 25.920         | 29.160           | 81.000           |
| គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងពោធិ៍សាត់ទំហំទឹក និងទឹក ខេត្តពោធិ៍សាត់                                                 | 302.738          | 41.657                   | -              | -                | 41.657           |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រក្នុង ជម្រកទឹក ខេត្តបាត់ដំបង                                                     | 130.544          | 22.291                   | 22.291         | -                | 44.582           |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រប្រជាជន ខេត្តបាត់ដំបង                                                            | 423.261          | 3.240                    | 3.240          | 64.300           | 71.280           |
| គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រប្រជាជន ខេត្តបាត់ដំបង                                                          | 144.382          | 23.040                   | 24.300         | -                | 47.340           |
| គម្រោងជួសជុលប្រព័ន្ធស្រោចស្រពសាលាតាអន ខេត្តបាត់ដំបង                                                                | 148.392          | 32.400                   | 38.380         | 44.194           | 115.474          |
| គម្រោងគ្រប់គ្រងធនធានទឹកស្ទឹងស្រែចម្ការ ខេត្តកំពង់ឆ្នាំង និងកាត់ស្រែក្នុងមហាអនុតំបន់មេគង្គ                          | 157.960          | 16.200                   | 16.200         | 16.200           | 48.600           |
| គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៅភាគខាងលិចបឹងទន្លេសាប                             | 220.636          | 12.960                   | 19.440         | 32.400           | 64.800           |
| គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែចម្ការ ខេត្តសៀមរាប                                                                 | 182.011          | 19.440                   | 25.920         | 51.840           | 97.200           |
| គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែចម្ការទី២ ខេត្តសៀមរាប ខេត្តមានជ័យ និងបន្ទាយមានជ័យ                                  | 182.250          | 32.400                   | 32.400         | 32.400           | 97.200           |
| គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែចម្ការ ជម្រកទឹក ខេត្តកំពង់ធំ                                                       | 210.778          | 25.920                   | 32.400         | 38.380           | 97.200           |
| គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងតាសាល                                                                                  | 121.500          | 16.200                   | -              | -                | 16.200           |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រក្នុង ជម្រកទឹក ខេត្តស្វាយរៀង                                                     | 423.347          | 32.400                   | 32.400         | 32.400           | 97.200           |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រក្នុង ជម្រកទឹក ខេត្តស្វាយរៀង                                                     | 405.000          | 97.200                   | 97.200         | 113.400          | 307.800          |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រក្នុង ជម្រកទឹក ខេត្តបាត់ដំបង                                                     | 189.135          | 16.200                   | 58.320         | 87.480           | 162.000          |
| គម្រោងអភិវឌ្ឍន៍ស៊ីវិលធារាសាស្ត្រ និងកសិកម្មផ្នែកកសិកម្ម ផ្នែកស្រែចម្ការ (ខេត្តកំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ) | 40.500           | 9.720                    | 12.960         | -                | 22.680           |
| គម្រោងអភិវឌ្ឍន៍ស៊ីវិលធារាសាស្ត្រ និងកសិកម្មផ្នែកកសិកម្ម ផ្នែកស្រែចម្ការ (ខេត្តកណ្តាល)                              | 40.500           | 9.720                    | 9.720          | 6.480            | 25.920           |
| គម្រោងអភិវឌ្ឍន៍ធនធានទឹក ខេត្តកំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ                                                   | 174.474          | 8.100                    | 8.100          | 8.100            | 24.300           |
| កម្មវិធីអភិវឌ្ឍន៍ស៊ីវិលធនធានទឹក                                                                                    | 81.000           | 1.620                    | -              | -                | 1.620            |
| គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រភាគខាងលិចបឹងទន្លេសាប                                                 | 191.022          | 30.400                   | 30.400         | 30.400           | 91.200           |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រតំបន់ខ្ពង់រាប                                                                    | 243.000          | 40.000                   | 40.000         | 40.000           | 120.000          |
| <b>គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគទុន)</b>                                                             | <b>5.037.155</b> | <b>261.176</b>           | <b>362.394</b> | <b>569.514</b>   | <b>1.193.085</b> |
| គម្រោងសាងសង់ស្ថានីយបូមទឹកថ្មីចំនួន១០កន្លែង                                                                         | 18.225           | 1.520                    | 1.520          | 1.520            | 4.560            |
| គម្រោងសាងសង់អគារស្ថានីយសិក្សាស្រាវជ្រាវនៅតំបន់សំខាន់ៗក្នុងបឹងទន្លេសាប                                              | 4.860            | 1.296                    | 1.296          | 1.296            | 3.888            |
| គម្រោងការពារទឹកជំនន់ និងគ្រោះរាំងស្ងួត                                                                             | 101.250          | 14.774                   | 14.904         | 15.223           | 44.901           |
| គម្រោងជួសជុលកែលម្អទ្វារទឹកស្ទឹងស្រែចម្ការ                                                                          | 81.000           | 11.340                   | 10.368         | 17.172           | 38.880           |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងបង្កើនផលិតភាពកសិកម្ម                                                         | 44.550           | 25.920                   | 4.860          | 4.860            | 35.640           |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងបង្កើនផលិតភាពកសិកម្ម                                                         | 40.500           | 3.240                    | 3.240          | 6.480            | 12.960           |
| គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកកសិករស្ទឹង-បាទី                                                | 101.250          | 32.400                   | 25.920         | 22.920           | 81.240           |
| គម្រោងគ្រប់គ្រងធនធានទឹកបាទីខេត្តមេគង្គ                                                                             | 60.750           | 9.720                    | 12.960         | 12.960           | 35.640           |
| គម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រអន្លូង                                                                              | 39.957           | 3.240                    | 3.240          | 6.480            | 12.960           |
| គម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រជ្រាលស្រាវ                                                                          | 12.555           | 3.240                    | 3.240          | 3.564            | 10.044           |
| គម្រោងស្តារ និងកែលម្អប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែចម្ការ ៨៨កន្លែង                                                   | 13.365           | 3.240                    | 3.240          | 4.212            | 10.692           |
| គម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រតំបន់                                                                               | 6.075            | 1.620                    | 1.520          | 1.620            | 4.760            |
| គម្រោងជួសជុលប្រព័ន្ធស្រោចស្រពតាតៅ                                                                                  | 196.425          | 3.240                    | 3.240          | 3.240            | 9.720            |
| គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រពស្ទឹងជិត                                                                         | 202.500          | -                        | 32.400         | 32.400           | 64.800           |
| គម្រោងស្តារបណ្តាញស្រោចស្រពស្ទឹង ៣០កន្លែង                                                                           | 2.025            | 486                      | 486            | 548              | 1.520            |
| គម្រោងស្តារប្រព័ន្ធធារាសាស្ត្រខ្នាតតូចៗ ២៣ខេត្ត                                                                    | 271.350          | 3.240                    | 3.240          | 3.240            | 9.720            |



Handwritten signature or mark.

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ១"

ចំណាយមូលធនតាមគម្រោងដោយហិរញ្ញប្បទានក្រៅប្រទេស

ឯកតា: លានរៀល

| គម្រោង/គម្រោង                                                                     | តម្លៃ<br>គម្រោង | កម្រិតទុនវិនិយោគតាមឆ្នាំ |                |               |                |
|-----------------------------------------------------------------------------------|-----------------|--------------------------|----------------|---------------|----------------|
|                                                                                   |                 | ២០១៦                     | ២០១៧           | ២០១៨          | សរុប៣ឆ្នាំ     |
| គម្រោងអភិវឌ្ឍន៍ការស្រោចស្រពអាងទឹកស្ទឹងស្លាត                                       | 72.300          | 3.240                    | 3.240          | 3.240         | 9.720          |
| គម្រោងអភិវឌ្ឍន៍ជនបទទឹកស្ទឹងជ្រៃក្រង ជំហានទី២ ខេត្តសៀមរាប                          | 202.500         | -                        | -              | 32.400        | 32.400         |
| គម្រោងអភិវឌ្ឍន៍ស្ទឹងត្នាច                                                         | 48.500          | 3.240                    | 3.240          | 12.960        | 19.440         |
| គម្រោងអភិវឌ្ឍន៍ទំនប់បង្កើនការស្រោចស្រពស្ទឹងព្រែកត្នោត                             | 94.573          | 16.200                   | 25.920         | 33.618        | 75.738         |
| គម្រោងអភិវឌ្ឍន៍ជនបទទឹកស្ទឹងពោធិ៍សាត់                                              | 202.500         | 16.200                   | 16.200         | 16.200        | 48.600         |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងការពារទឹកជំនន់ផ្នែកខាងក្រោមស្ទឹងសែន         | 324.000         | -                        | -              | 54.300        | 54.300         |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រស្ទឹងសែន ខេត្តកំពង់ធំ                           | 1.441.800       | 29.160                   | 32.400         | 35.540        | 97.200         |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រស្ទឹងសែន ខេត្តសៀមរាប                            | 283.500         | -                        | -              | 54.300        | 54.300         |
| គម្រោងអភិវឌ្ឍន៍ជនបទទឹកស្ទឹងស្វាយ ជំហានទី២                                         | 202.500         | -                        | 32.400         | 32.400        | 64.800         |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រស្ទឹងស្វាយ                                      | 64.395          | 9.720                    | 9.720          | 12.336        | 32.776         |
| គម្រោងអភិវឌ្ឍន៍ទំនប់ទឹកស្ទឹងពោធិ៍សាត់ទំនប់ទី៣ និងទី២ ជំហានទី២                     | 202.500         | 25.920                   | 35.540         | 35.540        | 97.200         |
| គម្រោងទំនប់ការពារទឹកជំនន់ខាងលិចទន្លេបាសាក់                                        | 417.150         | -                        | 32.400         | 42.120        | 74.520         |
| គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវែក ជំហានទី២                                    | -               | -                        | -              | -             | -              |
| គម្រោងអភិវឌ្ឍន៍ជនបទទឹក ជំហានទី២                                                   | 101.250         | 16.200                   | 16.200         | 16.200        | 48.600         |
| គម្រោងអភិវឌ្ឍន៍ជនបទទឹក ខេត្តកំពត                                                  | 182.250         | 22.580                   | 29.160         | 29.160        | 81.300         |
| <b>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ</b>                                     | <b>103.680</b>  | <b>24.916</b>            | <b>15.228</b>  | <b>8.313</b>  | <b>48.956</b>  |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគដ៏ទុន)                                        | 103.680         | 24.916                   | 15.228         | 8.313         | 48.956         |
| កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ                   | 103.680         | 24.916                   | 15.228         | 8.313         | 48.956         |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគដ៏ទុន)                                 | -               | -                        | -              | -             | -              |
| <b>ក្រសួងមហាផ្ទៃ និងការពារជាតិ</b>                                                | <b>22.680</b>   | <b>11.988</b>            | <b>6.156</b>   | -             | <b>18.144</b>  |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគដ៏ទុន)                                        | -               | -                        | -              | -             | -              |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគដ៏ទុន)                                 | 22.680          | 11.988                   | 6.156          | -             | 18.144         |
| គម្រោងសាងសង់មន្ទីរព្យាបាលសាធារណៈ                                                  | 22.680          | 11.988                   | 6.156          | -             | 18.144         |
| <b>ក្រសួងឧស្សាហកម្ម និងសិប្បកម្ម</b>                                              | <b>743.102</b>  | <b>133.949</b>           | <b>137.454</b> | <b>93.598</b> | <b>365.002</b> |
| គម្រោងមានហិរញ្ញប្បទាន (គម្រោងវិនិយោគដ៏ទុន)                                        | 667.610         | 122.609                  | 123.846        | 89.062        | 335.518        |
| គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជំហានទី៣                            | 17.415          | 3.211                    | 3.008          | -             | 6.219          |
| គម្រោងពង្រីកបន្ថែមដាក់ទឹកស្អាតខេត្តសៀមរាប                                         | 376.550         | 55.610                   | 55.510         | 55.510        | 166.630        |
| គម្រោងសាងសង់រោងចក្រកែច្នៃស្រូវសមនោម្យ ខេត្តមណ្ឌលគីរី                              | 8.375           | 3.240                    | 3.240          | -             | 6.480          |
| គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម និងខេត្តបាត់ដំបង              | 131.220         | 32.729                   | 34.168         | 5.332         | 72.229         |
| គម្រោងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង តាមទីរួមខេត្ត                          | 133.550         | 17.820                   | 17.820         | 17.820        | 53.460         |
| គម្រោងមិនទាន់មានហិរញ្ញប្បទាន (គម្រោងវិនិយោគដ៏ទុន)                                 | 75.492          | 11.340                   | 13.608         | 4.536         | 29.484         |
| គម្រោងសាងសង់អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ស្វាហូតកម្ពុជា                              | 20.250          | 6.480                    | 6.480          | 3.240         | 16.200         |
| គម្រោងបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម                       | 48.500          | 1.296                    | 1.296          | 1.296         | 3.888          |
| គម្រោងសិក្សា និងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅទីប្រជុំជនចំនួន២០នៃខេត្តមួយចំនួន ជំហានទី១ | 567             | 1.944                    | 2.592          | -             | 4.536          |
| គម្រោងសិក្សានិងពង្រីកប្រព័ន្ធបណ្តាញទឹកនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី            | 6.075           | 1.520                    | 3.240          | -             | 4.860          |



ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "គ២"

បំណាយមូលធនដោយហិរញ្ញប្បទានក្រៅប្រទេស  
គម្រោងឥណទាន និងឥណទានភ្ជាប់សន្យា

ឯកតា:លានរៀល

| ក្រសួង ស្ថាប័ន                                        | សរុបគម្រោង<br>ឥណទាន<br>(១)+(២) | សរុបឥណទាន<br>ភ្ជាប់សន្យា<br>(១)+[(២) x ៥%]* | គម្រោងមាន<br>ហិរញ្ញប្បទាន<br>(១) | គម្រោងមិនទាន់<br>មានហិរញ្ញប្បទាន<br>(២) |
|-------------------------------------------------------|--------------------------------|---------------------------------------------|----------------------------------|-----------------------------------------|
| សរុបរួម                                               | 5.145.389                      | 3.871.350                                   | 3.804.295                        | 1.341.094                               |
| វិស័យរដ្ឋបាលទូទៅ                                      | 160.852                        | 113.211                                     | 110.703                          | 50.149                                  |
| ០៥.១ ទីស្តីការគណៈរដ្ឋមន្ត្រី                          | 124.685                        | 107.707                                     | 106.813                          | 17.872                                  |
| ០៨. ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច | 9.720                          | 486                                         | 0                                | 9.720                                   |
| ១០. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                   | 14.458                         | 4.418                                       | 3.990                            | 10.569                                  |
| ៣៤. ក្រសួងមុខងារសាធារណៈ                               | 11.988                         | 600                                         | 0                                | 11.988                                  |
| វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ      | 140.322                        | 12.634                                      | 5.914                            | 134.408                                 |
| ០៦. ក្រសួងការពារជាតិ                                  | 8.362                          | 418                                         | 0                                | 8.362                                   |
| ០៧.២ ក្រសួងមហាផ្ទៃ-ផ្នែករដ្ឋបាលទូទៅ                   | 93.489                         | 10.293                                      | 5.914                            | 87.575                                  |
| ២៦. ក្រសួងយុត្តិធម៌                                   | 38.472                         | 1.924                                       | 0                                | 38.472                                  |
| វិស័យសង្គមកិច្ច                                       | 611.460                        | 507.201                                     | 501.714                          | 109.746                                 |
| ១១. ក្រសួងរ៉ែ និងថាមពល                                | 31.160                         | 1.558                                       | 0                                | 31.160                                  |
| ១២. ក្រសួងសុខាភិបាល                                   | 314.749                        | 312.040                                     | 311.897                          | 2.851                                   |
| ១៦. ក្រសួងអប់រំ យុវជន និងកីឡា                         | 158.175                        | 136.629                                     | 135.495                          | 22.680                                  |
| ១៩. ក្រសួងបរិស្ថាន                                    | 52.086                         | 30.540                                      | 29.406                           | 22.680                                  |
| ២១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា     | 23.815                         | 1.191                                       | 0                                | 23.815                                  |
| ២៣. ក្រសួងធម្មការ និងសាសនា                            | 6.560                          | 328                                         | 0                                | 6.560                                   |
| ៣២. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ            | 24.916                         | 24.916                                      | 24.916                           | 0                                       |
| វិស័យសេដ្ឋកិច្ច                                       | 4.232.755                      | 3.238.304                                   | 3.185.965                        | 1.046.790                               |
| ០៥.៣ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល                  | 79.305                         | 11.737                                      | 8.181                            | 71.124                                  |
| ១៣. ក្រសួងរ៉ែ និងថាមពល                                | 586.848                        | 583.924                                     | 583.770                          | 3.078                                   |
| ១៥. ក្រសួងពាណិជ្ជកម្ម                                 | 21.537                         | 12.303                                      | 11.817                           | 9.720                                   |
| ១៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ              | 211.996                        | 132.296                                     | 128.101                          | 83.895                                  |
| ២០. ក្រសួងអភិវឌ្ឍន៍ជនបទ                               | 368.612                        | 193.205                                     | 183.973                          | 184.639                                 |
| ២២. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍                    | 110.755                        | 25.406                                      | 20.914                           | 89.841                                  |
| ២៥. ក្រសួងសាធារណការ និងដឹកជញ្ជូន                      | 1.865.352                      | 1.596.506                                   | 1.582.356                        | 282.997                                 |
| ២៧. ក្រសួងទេសចរណ៍                                     | 76.197                         | 29.665                                      | 27.216                           | 48.981                                  |
| ២៩. ក្រសួងធនធានទឹក និងឧតុនិយម                         | 773.204                        | 530.087                                     | 517.028                          | 261.176                                 |
| ៣៨. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម                     | 133.949                        | 123.176                                     | 122.609                          | 11.340                                  |

បញ្ជាក់: ឥណទានភ្ជាប់សន្យាត្រូវបានគណនាតាមកាលបរិច្ឆេទ



*Handwritten signature*

ការគ្រប់គ្រងឆ្នាំ២០១៦

តារាង "ប"

ចំណាយមូលធនថវិកាថ្នាក់ជាតិ  
ឥណទានភ្ជាប់សន្យា និងឥណទានទូទាត់

ឯកតា: លានរៀល

| ក្រសួង ស្ថាប័ន                                        | សរុបឥណទាន<br>ភ្ជាប់សន្យា<br>=សរុបឥណទាន<br>ទូទាត់ | ចំណាយមូលធន<br>ដោយហិរញ្ញប្បទាន<br>ក្នុងប្រទេស |                   |                          | ចំណាយមូលធន<br>ដោយហិរញ្ញប្បទាន<br>ក្រៅប្រទេស | ការទូទាត់ប្រាក់កម្ចី             |
|-------------------------------------------------------|--------------------------------------------------|----------------------------------------------|-------------------|--------------------------|---------------------------------------------|----------------------------------|
|                                                       |                                                  | ឥណទានភ្ជាប់សន្យា=ឥណទានទូទាត់                 |                   |                          | ឥណទានភ្ជាប់សន្យា<br>=ឥណទានទូទាត់            | ឥណទានភ្ជាប់សន្យា<br>=ឥណទានទូទាត់ |
|                                                       |                                                  | គម្រោង<br>វិនិយោគ                            | បដិភាគ<br>វិនិយោគ | មូលនិធិ<br>ទ្រទ្រង់ថវិកា |                                             |                                  |
| សរុបរួម                                               | 6.305.488                                        | 1.224.000                                    | 451.000           | 250.000                  | 3.871.350                                   | 509.138                          |
| វិស័យរដ្ឋបាលទូទៅ                                      | 113.211                                          | -                                            | -                 | -                        | 113.211                                     | -                                |
| ០៥.១ ទីស្តីការគណៈរដ្ឋមន្ត្រី                          | 107.707                                          | -                                            | -                 | -                        | 107.707                                     | -                                |
| ០៨. ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច | 486                                              | -                                            | -                 | -                        | 486                                         | -                                |
| ១០. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                   | 4.418                                            | -                                            | -                 | -                        | 4.418                                       | -                                |
| ៣៤. ក្រសួងមុខងារសាធារណៈ                               | 600                                              | -                                            | -                 | -                        | 600                                         | -                                |
| វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ      | 71.334                                           | 58.700                                       | -                 | -                        | 12.634                                      | -                                |
| ០៦. ក្រសួងការពារជាតិ                                  | 418                                              | -                                            | -                 | -                        | 418                                         | -                                |
| ០៧.១ ក្រសួងមហាផ្ទៃ-ផ្នែកសន្តិសុខសាធារណៈ               | 23.600                                           | 23.600                                       | -                 | -                        | -                                           | -                                |
| ០៧.២ ក្រសួងមហាផ្ទៃ-ផ្នែករដ្ឋបាលទូទៅ                   | 45.393                                           | 35.100                                       | -                 | -                        | 10.293                                      | -                                |
| ២៦ ក្រសួងយុត្តិធម៌                                    | 1.924                                            | -                                            | -                 | -                        | 1.924                                       | -                                |
| វិស័យសង្គមកិច្ច                                       | 547.201                                          | 40.000                                       | -                 | -                        | 507.201                                     | -                                |
| ១១. ក្រសួងកីឡា                                        | 1.558                                            | -                                            | -                 | -                        | 1.558                                       | -                                |
| ១២. ក្រសួងសុខាភិបាល                                   | 312.040                                          | -                                            | -                 | -                        | 312.040                                     | -                                |
| ១៦. ក្រសួងអប់រំ យុវជន និងកីឡា                         | 176.629                                          | 40.000                                       | -                 | -                        | 136.629                                     | -                                |
| ១៩. ក្រសួងបរិស្ថាន                                    | 30.540                                           | -                                            | -                 | -                        | 30.540                                      | -                                |
| ២១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា     | 1.191                                            | -                                            | -                 | -                        | 1.191                                       | -                                |
| ២៣. ក្រសួងធម្មការ និងសាសនា                            | 329                                              | -                                            | -                 | -                        | 329                                         | -                                |
| ៣២. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ            | 24.916                                           | -                                            | -                 | -                        | 24.916                                      | -                                |
| វិស័យសេដ្ឋកិច្ច                                       | 4.001.304                                        | 763.000                                      | -                 | -                        | 3.238.304                                   | -                                |
| ០៥.៣ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល                  | 11.737                                           | -                                            | -                 | -                        | 11.737                                      | -                                |
| ២៣. ក្រសួងរ៉ែ និងថាមពល                                | 583.924                                          | -                                            | -                 | -                        | 583.924                                     | -                                |
| ១៥. ក្រសួងពាណិជ្ជកម្ម                                 | 12.303                                           | -                                            | -                 | -                        | 12.303                                      | -                                |
| ១៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ              | 156.296                                          | 23.000                                       | -                 | -                        | 132.296                                     | -                                |
| ២០. ក្រសួងអភិវឌ្ឍន៍ជនបទ                               | 333.205                                          | 140.000                                      | -                 | -                        | 193.205                                     | -                                |
| ២២. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍                    | 25.406                                           | -                                            | -                 | -                        | 25.406                                      | -                                |
| ២៥. ក្រសួងសាធារណការ និងដឹកជញ្ជូន                      | 2.056.506                                        | 460.000                                      | -                 | -                        | 1.596.506                                   | -                                |
| ២៧. ក្រសួងទេសចរណ៍                                     | 29.665                                           | -                                            | -                 | -                        | 29.665                                      | -                                |
| ២៩. ក្រសួងធនធានទឹក និងឧតុនិយម                         | 670.087                                          | 140.000                                      | -                 | -                        | 530.087                                     | -                                |
| ៣៥. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម                     | 123.176                                          | -                                            | -                 | -                        | 123.176                                     | -                                |
| ចំណាយមិនទាន់បែងចែក                                    | 1.572.438                                        | 362.300                                      | 451.000           | 250.000                  | -                                           | 509.138                          |
| ការទូទាត់ប្រាក់កម្ចី                                  | 509.138                                          | -                                            | -                 | -                        | -                                           | 509.138                          |
| បដិភាគវិនិយោគ                                         | 362.300                                          | 362.300                                      | -                 | -                        | -                                           | -                                |
| មូលនិធិទ្រទ្រង់ថវិកា                                  | 451.000                                          | -                                            | 451.000           | -                        | -                                           | -                                |
| មូលនិធិទ្រទ្រង់ថវិកា                                  | 250.000                                          | -                                            | -                 | 250.000                  | -                                           | -                                |



206



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១២១៥/១១២៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តាំងសិបក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការ ២៧៧ រូប របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងទៅក្នុងឋានន្តរស័ក្តិ គ្រូបង្រៀនកម្រិតឧត្តមនៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ៖

**តាំងសម្រាប់ពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៥ តទៅ**

១- លោក **បាង សាវណេ**

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៣



|                             |                                       |
|-----------------------------|---------------------------------------|
| ២- លោក ភឹម ចំរើន            | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៣ |
| ៣- លោកស្រី អ៊ិន ជាតិមន្ត្រី | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៤- លោក សួន សុខុម            | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៥- លោក ហង្ស ហេម             | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៦- លោកស្រី រៀង ស្រីភារ៉ា    | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៧- លោក ហ៊ុន ចាន់ណារ៉ា       | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៨- លោក លឹម ណាចក្រុយ         | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |

**តាំងសមាជិកក្រុមការងារ ០១ ខែ មេសា ឆ្នាំ ២០១៥ តទៅ**

|                                |                                   |
|--------------------------------|-----------------------------------|
| ៩- លោកស្រី ឃុន លក្ខិណា         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០- លោកស្រី ហង្ស បូជិតា        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១- លោកស្រី អ៊ុំ អ៊ុនច័ន្ទស្រី | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១២- លោក ណាន សុផារិន្ទី         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣- លោកស្រី ហេង កញ្ញា          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤- លោក សាន់ ឡើង               | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥- លោកស្រី អ៊ុន ពិសាល         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៦- លោក ហែម សាឡើង              | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧- លោកស្រី អ៊ុន ស៊ីថេត        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨- លោក រ៉ុម ចុក្កា            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៩- លោក ស៊ុន សុសែង             | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០- លោក ម៉ុង ចុក្កា            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១- លោក អ៊ុន យុត្តិវិទូ        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២២- លោក ជា ទិត្យចំណារ          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣- លោក ទេព សុគ្រិត            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤- លោក សួន សុជាតិ             | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៥- លោកស្រី ជុន គន្ធបណ្ឌិត     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦- លោកស្រី ប្រាក់ ចន្ទ្រាស្រី | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៧- លោកស្រី ស៊ីម ស្រីមុំ       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៨- លោក គង់ សុនី               | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៩- លោក ឡើង ចាន់ណា             | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៣០- លោកស្រី លី សុវណ្ណលាត       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៣១- លោកស្រី ឃុន វិណា           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |





|                          |                                   |
|--------------------------|-----------------------------------|
| ៦៤- លោក សេ ដា            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៦៥- លោកស្រី វិណ សុគន្ធា  | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៦៦- លោកស្រី ជូន សុផារ៉ា  | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៦៧- លោកស្រី យ៉ិត សុកា    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៦៨- លោកស្រី លី ជានី      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៦៩- លោក ម៉ីន សំឡូត       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៧០- លោកស្រី យ៉ិន ចន្ទឡា: | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៧១- លោកស្រី ឈន សុភាគ     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៧២- លោក ជា ម៉ីនថន        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៧៣- លោកស្រី ជា ចន្ទឡា    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៧៤- លោក ទី គា            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៧៥- លោក ជ្រុង កែវចន្ទឡា  | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៧៦- លោកស្រី ឱន សុគន្ធា   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៧៧- លោកស្រី ជីវ វិធាន    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៧៨- លោក ខៀវ រតនេ         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៧៩- លោក សំ វិសនៈ         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៨០- លោក មាស ម៉ែ          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៨១- លោក ផាន់ ចាន់រ៉ា     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៨២- លោក ឃុត សុគន្ធា      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៨៣- លោក ឈិន គុលា         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៨៤- លោក អៀង វាស្មា       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៨៥- លោក ធិត សុវណ្ណារិទ្ធ | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៨៦- លោក អ៊ុន សុភ័ណ្ឌ     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៨៧- លោកស្រី ជា ម៉ូលីការ  | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៨៨- លោក គង់ ចន្ទា        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៨៩- លោក រស់ រិទ្ធា       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៩០- លោក ជួប សារិទ្ធ      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៩១- លោកស្រី ឡេង ជារី     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៩២- លោក ហ៊ុយ វាសនា       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៩៣- លោក អ៊ុន សុខនីម      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៩៤- លោកស្រី ស៊ីវ ចាន់ធី  | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៩៥- លោក ផាន់ ស៊ីយ៉ា      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |



|                           |                                   |
|---------------------------|-----------------------------------|
| ៩៦- លោក ជុំ គុសល          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៩៧- លោក អេន សុភាព         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៩៨- លោកស្រី ឌី ចំរើន      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៩៩- លោកស្រី វី ឆារ៉ា      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០០- លោក ម៉ែ សុគន្ធី      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០១- លោក ម៉ែន ណារ៉េន      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០២- លោក នាង លីវុឌ្យនី    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០៣- លោក កង មុំ           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០៤- លោកស្រី សុខ សោភ័ណ្ឌ  | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០៥- លោក សេង សុផា         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០៦- លោក សែត ណាង          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០៧- លោកស្រី អិត លក្ខណា   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០៨- លោក ហ៊ុន ហាវ៉ា       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១០៩- លោក កេវ ចាន់ណា       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១០- លោក សយ សុខៀន         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១១- លោកស្រី សៅ ចន្ទន្ទឿន | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១២- លោកស្រី ឃឿង ចន្ទា    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១៣- លោក មូល ចាសនា        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១៤- លោក ហេង សារ៉ា        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១៥- លោក អ៊ុក សាឡើន       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១៦- លោកស្រី ចាន់ ស្រីម៉ៅ | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១៧- លោកស្រី ខៀង ឌីណា     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១៨- លោកស្រី ទ្រី ចាន់ណា  | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១១៩- លោក សម ឆន់           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១២០- លោក សោម សារុន        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១២១- លោក ខៀង សុផាត        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១២២- លោកស្រី ចាន់ សោមា    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១២៣- លោកស្រី សយ ស្រីនិច   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១២៤- លោក ហ៊ាង សារិទ្ធី    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១២៥- លោកស្រី ឃឿន សេរីឡា   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១២៦- លោក គៀន សុភ័ក្ត្រ    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១២៧- លោក វី សាតុប         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |



|                             |                                   |
|-----------------------------|-----------------------------------|
| ១២៨- លោក យ៉ឹម មាន           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១២៩- លោកស្រី ម៉ៅ ម៉ៅ ម៉ៅ    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣០- លោក ភី សុស្តី          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣១- លោក មួន សុភាព          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣២- លោក ខំ គឹមសាន          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣៣- លោកស្រី ប៉ាន់ សុធីតា   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣៤- លោក ពុំ សិលា           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣៥- លោក ភិន ហេន            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣៦- លោកស្រី ណុប មាគា       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣៧- លោក មួន ថន             | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣៨- លោក មុយ តេងឡើង         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៣៩- លោក ធីម សុខច័ន្ទណា     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤០- លោក អ៊ុក សុវណ្ណមុនី    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤១- លោក ពេជ វ៉ាន់ធី        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤២- លោក ជុយ យុទ្ធា         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤៣- លោកស្រី មាឃ ធីមបុទ្ធា  | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤៤- លោក ជុន សុគន្ធី        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤៥- លោក ម៉ុំឡើង សុខចំរើន   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤៦- លោក ហែម ពុទ្ធិវិទ្យា   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤៧- លោក រ៉ក្ខ សុវណ្ណនា     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤៨- លោកស្រី សុវណ្ណ ម៉ាត្រា | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៤៩- លោក ខេង សុខឡែង         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥០- លោកស្រី ឡុំ ម៉ីនថាម    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥១- លោកស្រី ជុំ លីណា       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥២- លោកស្រី ត្រីវង គន្ធី   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥៣- លោក ផូ សុខខុម          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥៤- លោកស្រី គឹម ធីតា       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥៥- លោក អ៊ុំម អ៊ុំ         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥៦- លោក ឈិន ប្រយុធ្យ       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥៧- លោក តេ សិធី            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥៨- លោកស្រី តេង ណែ         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៥៩- លោក ភេត សុស្តី         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |



|                               |                                   |
|-------------------------------|-----------------------------------|
| ១៦០- លោក សុះ សោភ័ណ            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៦១- លោក ឌុច កញ្ញា            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៦២- លោកស្រី ឈឿន សារី         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៦៣- លោក គង់ វ៉ាន់ជន          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៦៤- លោកស្រី គាន់ គឹមស្រីន    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៦៥- លោកស្រី ហ៊ុំ វ៉ាន់សយ     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៦៦- លោក សេង កុសល             | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៦៧- លោក អ៊ុច វិចិត្រ         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៦៨- លោក អេង ផុន              | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៦៩- លោក សុភ ស៊ីណាត           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧០- លោកស្រី យ៉ង់ ម៉ីនដានី    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧១- លោក បាង សុគន្ធ           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧២- លោក ត្រីក ជ្រឹង          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧៣- លោក ឡុក ស្រី             | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧៤- លោក ឡើង សុភាព            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧៥- លោកស្រី ឡើង មករា         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧៦- លោក គុប ពុទ្ធី           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧៧- លោកស្រី សៀង សាវណ្ណក្នុង  | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧៨- លោក តេង សុភក្រ           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៧៩- លោក ជ័យ វិចិត្រ          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨០- លោក ពៅ ម៉ីនសេង           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨១- លោកស្រី សុខ ចេនី         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨២- លោក គិត វិសាល            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨៣- លោក កុល សេរីឌុ           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨៤- លោក ចេង សុភាព            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨៥- លោកស្រី មាស អេឡែន        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨៦- លោក មី សារ៉ុត            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨៧- លោក ឆាយ សុខនី            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨៨- លោក ស៊ីម សុខាភិក្រមុទ្ធី | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៨៩- លោកស្រី នួន ចន្ទន        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៩០- លោក យ៉ង់ សីលា            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៩១- លោក ហេង ប៊ុនធី           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |



|                            |                                   |
|----------------------------|-----------------------------------|
| ១៩២- លោក ស៊ិន សៀងលី        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៩៣- លោក ឡាន ឈុន           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៩៤- លោកស្រី ស៊ី សុខនេវ    | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៩៥- លោក ស៊ិន ឌីត          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៩៦- លោក អ៊ឹម ឧត្តម        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៩៧- លោក ជឹម សាវតា         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៩៨- លោកស្រី សារុន ពន្លឺរី | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ១៩៩- លោកស្រី សរ សុផាន់ណា   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០០- លោក ម៉ុត ឡែង          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០១- លោក ច័ន្ទ សាវ៉ា       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០២- លោក គង់ ហៀងឌុនី       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០៣- លោកស្រី អេង សិណ       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០៤- លោកស្រី វ៉ា ណារី      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០៥- លោក ពិន ចារ៉ា         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០៦- លោក ហួន ចារីឌុ        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០៧- លោក អ៊ុក លីណា         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០៨- លោកស្រី ឃុន រតនា      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២០៩- លោកស្រី ឡឹម ចន្ទា     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១០- លោក ភាវ ជេន           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១១- លោក គង់ កាន់ណា        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១២- លោកស្រី ឈឹក គន្ធា     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១៣- លោកស្រី ម៉េង សុធីតា   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១៤- លោក ទ្រី សុខជា        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១៥- លោក ទេព រតនា          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១៦- លោក អ៊ិន គុល          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១៧- លោក វង គី             | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១៨- លោក ខ្មៅ សាវុន        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២១៩- លោក ចៀស សុជាតិ        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២២០- លោក ម៉ុង ចន្ទា        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២២១- លោក ទាង លេង្វា        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២២២- លោក តែ ចន្ទន្ទៈ       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២២៣- លោកស្រី ទីង សុផាន     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |



|                            |                                   |
|----------------------------|-----------------------------------|
| ២២៤- លោក ហេង ប័ន្ទគុណ      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២២៥- លោក ហែម ប៊ុនឡូ        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២២៦- លោកស្រី ណន សុខេង      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២២៧- លោកស្រី ហេង ចរិយា     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២២៨- លោក សុខ សុខជា         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២២៩- លោក ជុំ សុផាត         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣០- លោក ស្រី សុផានិត      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣១- លោក គឹម រិត           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣២- លោក ម៉ាង តែមេង        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣៣- លោក ផាត់ វ៉ាន់ដា      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣៤- លោកស្រី វ៉ាន់ សម្បស្ស | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣៥- លោក ឌឹម មករ៉ាត់       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣៦- លោកស្រី អ៊ុយ ពៅរដ្ឋា  | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣៧- លោក សាំង សុវណ្ណគីរី   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣៨- លោក ប្រាជ្ញ មាឃ       | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៣៩- លោក អ៊ុំ សាវ៉ាវ៉ាន់   | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤០- លោក អ៊ុន ចាន់និត      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤១- លោកស្រី យុន ខិនី      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤២- លោក ណុម ឌឹម           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤៣- លោក ហ៊ុយ លុប          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤៤- លោក អ៊ុយ សេម          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤៥- លោក ខឿន សំណាង         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤៦- លោក នួន រតនៈវិសាល     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤៧- លោក ឃឹម សាវ៉ែ         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤៨- លោក ជិន ភារា          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៤៩- លោក កៅ ពន្លក          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៥០- លោក រស់ រដ្ឋី         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៥១- លោក ថន ប័ន្ទគារ៉ា     | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៥២- លោក កន សុគន្ធ         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៥៣- លោក ស៊ុន មុនី         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៥៤- លោក សយ សាមីឌី         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៥៥- លោក សេង ម៉ូរ៉ា        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |



|                                               |                                   |
|-----------------------------------------------|-----------------------------------|
| ២៥៦- លោក ខេន ចន្ទ្រីង                         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៥៧- លោក ភ័ក្ត្រ គន្ធា                        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៥៨- លោក ហៀង វិសាល                            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៥៩- លោកស្រី យន់ សុភារ៉ា                      | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦០- លោក ឃ្លឹម សំណាង                          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦១- លោក សេង វេងថុន                           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦២- លោក អេង គុន                              | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦៣- លោក ខេង ម៉េងហុន                          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦៤- លោក ព្រំ សាឡើង                           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦៥- លោក សំ វណ្ណជេត                           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦៦- លោក យូ សុផា                              | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦៧- លោក មាន សាវ៉ាត                           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦៨- លោក គង់ វ៉ាតុន                           | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៦៩- លោក ញ៉ែល គឹមហ៊ាន                         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៧០- លោក ព្រំ សម្បត្តិ                        | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៧១- លោក អ៊ុន វីតា                            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៧២- លោក អ៊ុំ ពុទ្ធី                          | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៧៣- លោក ក្រុង ប៊ុនឡូ                         | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៧៤- លោក គង់ គេនៈ                             | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៧៥- លោក ស្កន់ ហៀង                            | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២៧៦- លោក អ៊ិន ឡុក                             | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| តាំងសិនចាប់ពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៥ តទៅ |                                   |
| ២៧៧- លោក រស់ ម៉ុំ                             | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី

ពល. ១៥១២.១៤១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥

លេខ ១១៩៣ ស.ណ  
សំណៅដល់មានភស្តុតាងការបែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥  
អគ្គលេខាធិការរាជរដ្ឋាភិបាល





ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៥/១១៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

ត្រាស់បង្គាប់

តែងតាំង :

លោក លី យូគៀត

ជា

ឧកញ៉ា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី

ស.ល. ១៥១៥.១១៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥

លេខ: ១១៤៤ ស.ណ

សំណៅជៀសវាងកម្លាំងការចែកចាយ  
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/១២១៥/១១២៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

ត្រាស់បង្គាប់

តែងតាំង :

- ១-លោក សំ មីន  
២-លោក លីម គុណ  
៣-លោក ជុំយ ហាក់

ជា

ឧកញ៉ា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខ.១៥១២.១១៤៣

លេខ:១១៤៦ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥

សំណៅដែលមានតម្លៃជាការចែកចាយ

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១២១៥/១១៤៩

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតិបន្តនីយកម្មដល់លោក **ជុង យន ស៊ី** (JUNG YEON SOO) ជនជាតិ កូរ៉េ សញ្ជាតិកូរ៉េ កើតថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៨៣ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ពស. ១៥១២. ១១៤៤

លេខ: ១១៤០ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥

សំណៅដែលមានតម្លៃជាការចែកផ្សាយ  
រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥  
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ឹម សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១២១៥/១១/៣០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ចាន់ ហន វ៉ៃ** (CHAN HON WAI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៨៧ នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ព្រល. ១៥១២. ១១៤៩

លេខ: ១១៣៥ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥

សំណៅដល់មហាសន្និសីទការចែកចាយ  
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥  
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១២១៥/១១៣១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់អ្នកស្រី **កាយ ហ្សឺយ៉ីង** (CAI ZHIYING) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៧៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរឈ្មោះជា **ប្រាក់ ខាត់ថារីន** (PRAK KATHARINE)។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ល.ល. ១៥១២-១១៤៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥

លេខ: ១១ ៣៨ ស.ណ  
សំណៅដល់អាជ្ញាធរមានសមត្ថកិច្ច  
រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥  
អគ្គលេខាធិការរងជំនាញ  


សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១២១៥/១១៣២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ឡោសព្រះរាជធាន**

នូវ

**គ្រឿងឥស្សរិយយសបុរីសារាភ័ណ្ឌ ថ្នាំកំ មហាសេរីច្បង់**

ចំពោះ

១-អ្នកស្រី **ARIMORI YUKO**

២-លោកបណ្ឌិត **SAYSANA PHOMMASY**

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ពស.១៥១២.១១៤៧

លេខ: ១១៤៧/ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥

សំណៅដែលមានតម្លៃជាការចែកចាយ  
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥



ស៊ុយ សុខា



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**  
~\*~

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ១៧៧ អនក្រ.បក**

**អនុក្រឹត្យ**

**ស្តីពី**

**ការផ្ទេរឥណទានថវិកា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/ប៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៣៦អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**មាត្រា ១.\_**

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ១៦ ៥៤០ ០០០ ០០០ រៀល (ដប់ប្រាំមួយបីលានប្រាំរយ សែសិបលានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមក ជំពូក ៦២ (អត្ថប្រយោជន៍សង្គម) ចំនួន ១២ ៥៤០លានរៀល និងជំពូក ៦៥ (ឧបត្ថម្ភធន) ចំនួន ៤ ០០០លានរៀល ជូនទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥។

**មាត្រា ២.\_**

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកទាំងនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ទូទាត់ចំណាយលើការងារពិសេសរបស់ រាជរដ្ឋាភិបាល និងការរៀបចំពិធីបុណ្យសព **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**។

**មាត្រា ៣.\_**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**រដ្ឋមន្ត្រី  
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អូន ព័ន្ធមុនីរ័ត្ន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**  
~\*~

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ១៨០ អនក្រ.បក**

**អនុក្រឹត្យ**

**ស្តីពី**

**ការផ្ទេរឥណទានថវិកា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/ប៥៦៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុណាម៉ា:
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៣៦អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**មាត្រា ១.\_**

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៣ ៦៣៦ ២០០ ០០០ រៀល (បីបីលានប្រាំមួយរយសាមសិបប្រាំមួយលានពីររយពាន់រៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦១ (សេវាកម្ម) ជូនក្រសួងព្រះបរមរាជវាំង សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥។

**មាត្រា ២.\_**

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចំណាយលើវត្ថុអនុស្សាវរីយ៍ក្នុងនិងក្រៅប្រទេស, សោហ៊ុយដកជញ្ជូនក្រៅប្រទេស, និងសោហ៊ុយស្នាក់នៅក្រៅប្រទេស។

**មាត្រា ៣.\_**

រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានៅ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា



**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**  
~\*~

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ១៨២ អនក្រ.បក**

**អនុក្រឹត្យ**

**ស្តីពី**

**ការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិ  
តាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៦ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- តាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**មាត្រា ១.\_**

ឥណទានចំណូលថវិកាថ្នាក់ជាតិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ត្រូវបានបែងចែកតាមក្រសួងនីមួយៗ តាមស្ថាប័នប្រហាក់ប្រហែលនីមួយៗ ដែលមានប្រភពចំណូលនិងតាមជំពូកនៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកាដូចមានក្នុងតារាងភ្ជាប់ជាមួយអនុក្រឹត្យនេះ។

**មាត្រា ២.\_**

ចំណូលទាំងអស់នេះ ត្រូវប្រមូលដើម្បីគុណប្រយោជន៍ដល់ថវិកាថ្នាក់ជាតិនិងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការបែងចែកឥណទានចំណូលនៃជំពូកទាំងនេះតាមគណនីនិងអនុគណនី ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**មាត្រា ៣.\_**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីរដ្ឋលេខាធិការដែលជាប្រធានក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលគ្រប់រាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
- នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អូន ព័ន្ធមុនីរ័ត្ន**

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                              | ចំនួនទឹកប្រាក់      |
|-------|-----------------------------------------------------|---------------------|
|       | <b>០១-ព្រះបរមរាជវាំង</b>                            | <b>15.000,0</b>     |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា             | 15.000,0            |
|       | <b>០៥-គណៈរដ្ឋមន្ត្រី</b>                            | <b>402.681,0</b>    |
|       | <b>ផ្នែក១-ទីស្តីការគណៈរដ្ឋមន្ត្រី</b>               | <b>287.510,0</b>    |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                           | 11.262,0            |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា             | 276.248,0           |
|       | <b>ផ្នែក៣-រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល</b>     | <b>107.171,0</b>    |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                           | 70,9                |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា             | 107.100,1           |
|       | <b>ផ្នែក៤-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា</b>         | <b>8.000,0</b>      |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា             | 8.000,0             |
|       | <b>០៦-ក្រសួងការពារជាតិ</b>                          | <b>785,7</b>        |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                           | 72,9                |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា             | 712,8               |
|       | <b>០៧-ក្រសួងមហាផ្ទៃ</b>                             | <b>476.269,0</b>    |
|       | <b>ផ្នែក១-សន្តិសុខសាធារណៈ</b>                       | <b>471.786,0</b>    |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                           | 51,0                |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា             | 469.935,0           |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម               | 1.800,0             |
|       | <b>ផ្នែក៩-សាលារាជធានី ខេត្ត</b>                     | <b>4.483,0</b>      |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                           | 1.341,2             |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា             | 3.141,8             |
|       | <b>០៩-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ</b> | <b>82.027,0</b>     |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                           | 2.530,0             |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា             | 79.497,0            |
|       | <b>១០-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ</b>            | <b>15.995.184,0</b> |

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                  | ចំនួនទឹកប្រាក់     |
|-------|-----------------------------------------|--------------------|
|       | <b>ផ្នែក១-អគ្គនាយកដ្ឋានគយនិងរដ្ឋាករ</b> | <b>6.660.000,0</b> |
| 70    | ចំណូលសារពើពន្ធក្នុងស្រុក                | 4.502.400,0        |
| 71    | ចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស        | 2.145.600,0        |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 12.000,0           |
|       | <b>ផ្នែក២-អគ្គនាយកដ្ឋានពន្ធដារ</b>      | <b>4.908.755,0</b> |
| 70    | ចំណូលសារពើពន្ធក្នុងស្រុក                | 4.907.055,0        |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 1.700,0            |
|       | <b>ផ្នែក៣-ទីស្តីការក្រសួង</b>           | <b>4.426.278,0</b> |
|       | <b>-ចំណូលចរន្ត</b>                      | <b>221.064,0</b>   |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 142.316,0          |
| 76    | ផលហិរញ្ញវត្ថុ                           | 78.748,0           |
|       | <b>-ចំណូលមូលធន</b>                      | <b>4.205.214,0</b> |
| 27    | អចលកម្មហិរញ្ញវត្ថុផ្សេងៗ                | 130.864,0          |
| 75    | ការឧបត្ថម្ភ អំណោយ                       | 582.989,0          |
| 50    | ការខ្ចីប្រាក់និងចំណូលប្រហាក់ប្រហែល      | 3.491.361,0        |
|       | <b>ផ្នែក៤-មន្ទីរជំនាញរាជធានី ខេត្ត</b>  | <b>151,0</b>       |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 76,0               |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 75,0               |
|       | <b>១១-ក្រសួងព័ត៌មាន</b>                 | <b>2.875,0</b>     |
|       | <b>ផ្នែក១-ក្រសួង</b>                    | <b>2.424,4</b>     |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 2.424,4            |
|       | <b>ផ្នែក៤-មន្ទីរជំនាញរាជធានី ខេត្ត</b>  | <b>450,6</b>       |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 48,0               |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 402,6              |
|       | <b>១២-ក្រសួងសុខាភិបាល</b>               | <b>8.532,8</b>     |
|       | <b>ផ្នែក១-ក្រសួង</b>                    | <b>7.281,6</b>     |

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                  | ចំនួនទឹកប្រាក់ |
|-------|-----------------------------------------|----------------|
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 7.281,6        |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត         | 1.251,2        |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 1.251,2        |
|       | ១៣-ក្រសួងរ៉ែនិងថាមពល                    | 39.977,9       |
|       | ផ្នែក១-ក្រសួង                           | 36.000,8       |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 33.440,2       |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 2.410,6        |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម   | 150,0          |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត         | 3.977,1        |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 3.924,7        |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 20,0           |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម   | 32,4           |
|       | ១៥-ក្រសួងពាណិជ្ជកម្ម                    | 224.492,2      |
|       | ផ្នែក១-ក្រសួង                           | 223.538,7      |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 506,3          |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 223.022,4      |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម   | 10,0           |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត         | 953,5          |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 2,0            |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 951,5          |
|       | ១៦-ក្រសួងអប់រំ យុវជន និងកីឡា            | 2.657,2        |
|       | ផ្នែក១-អប់រំ                            | 2.295,1        |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 1.180,1        |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 422,0          |
| 75    | ការឧបត្ថម្ភ អំណោយ                       | 693,0          |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត         | 362,1          |

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                                | ចំនួនទឹកប្រាក់  |
|-------|-------------------------------------------------------|-----------------|
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា               | 362,1           |
|       | <b>១៧-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</b>        | <b>43.077,2</b> |
|       | ផ្នែក១-ក្រសួង                                         | 40.976,9        |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                             | 30.324,1        |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា               | 6.219,2         |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម                 | 4.433,6         |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត                       | 2.100,3         |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា               | 1.962,3         |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម                 | 138,0           |
|       | <b>១៨-ក្រសួងចរាចរណ៍និងវិស្វកម្ម</b>                   | <b>17.077,6</b> |
|       | ផ្នែក១-ក្រសួង                                         | 17.034,4        |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា               | 17.034,4        |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត                       | 43,2            |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា               | 43,2            |
|       | <b>១៩-ក្រសួងបរិស្ថាន</b>                              | <b>17.274,3</b> |
|       | ផ្នែក១-ក្រសួង                                         | 17.068,3        |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                             | 1.200,0         |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា               | 14.538,3        |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម                 | 130,0           |
| 75    | ការឧបត្ថម្ភ អំណោយ                                     | 1.200,0         |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត                       | 206,0           |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា               | 153,5           |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម                 | 30,0            |
| 75    | ការឧបត្ថម្ភ អំណោយ                                     | 22,5            |
|       | <b>២១-ក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ និងយុវនីតិសម្បទា</b> | <b>308,6</b>    |
|       | ផ្នែក១-ក្រសួង                                         | 308,6           |

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                  | ចំនួនទឹកប្រាក់   |
|-------|-----------------------------------------|------------------|
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 68,6             |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 240,0            |
|       | <b>២២-ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍</b> | <b>146.400,0</b> |
|       | <b>ផ្នែក១-ក្រសួង</b>                    | <b>146.400,0</b> |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 146.300,0        |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម   | 100,0            |
|       | <b>២៥-ក្រសួងសាធារណការនិងដឹកជញ្ជូន</b>   | <b>47.840,0</b>  |
|       | <b>ផ្នែក១-ក្រសួង</b>                    | <b>17.422,0</b>  |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 6.476,0          |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 10.296,0         |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម   | 650,0            |
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b>  | <b>30.418,0</b>  |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 5,0              |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 28.622,8         |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម   | 1.790,2          |
|       | <b>២៦-ក្រសួងយុត្តិធម៌</b>               | <b>5.884,5</b>   |
|       | <b>ផ្នែក១-យុត្តិធម៌</b>                 | <b>1.809,0</b>   |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 1.809,0          |
|       | <b>ផ្នែក២-តុលាការកំពូល</b>              | <b>16,0</b>      |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 16,0             |
|       | <b>ផ្នែក៣-សាលាឧទ្ធរណ៍</b>               | <b>927,4</b>     |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 897,4            |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម   | 30,0             |
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b>  | <b>3.132,1</b>   |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 2.360,1          |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម   | 763,0            |

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                           | ចំនួនទឹកប្រាក់  |
|-------|--------------------------------------------------|-----------------|
| 76    | ផលហិរញ្ញវត្ថុ                                    | 9,0             |
|       | <b>២៧-ក្រសួងទេសចរណ៍</b>                          | <b>11.075,7</b> |
|       | ផ្នែក១-ក្រសួង                                    | 10.083,6        |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                        | 2.425,7         |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា          | 7.557,9         |
| 74    | ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម             | 100,0           |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត                  | 992,1           |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា          | 992,1           |
|       | <b>២៨-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់</b> | <b>33.867,0</b> |
|       | ផ្នែក១-ក្រសួង                                    | 3.512,0         |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា          | 3.512,0         |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត                  | 30.355,0        |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា          | 30.355,0        |
|       | <b>៣២-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ</b>  | <b>21.373,2</b> |
|       | ផ្នែក១-ក្រសួង                                    | 13.612,6        |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា          | 13.362,6        |
| 74    | ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម             | 250,0           |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត                  | 7.760,6         |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា          | 7.735,6         |
| 74    | ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម             | 25,0            |
|       | <b>៣៥-ក្រសួងឧស្សាហកម្មនិងសិប្បកម្ម</b>           | <b>17.817,1</b> |
|       | ផ្នែក១-ក្រសួង                                    | 17.625,0        |
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ                        | 8.880,0         |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា          | 8.645,0         |
| 74    | ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម             | 100,0           |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត                  | 192,1           |

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                  | ចំនួនទឹកប្រាក់      |
|-------|-----------------------------------------|---------------------|
| 72    | ផលទុននៃទ្រព្យសម្បត្តិរដ្ឋ               | 16,9                |
| 73    | ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា | 170,2               |
| 74    | ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម   | 5,0                 |
|       | <b>សរុបចំណូលចរន្ត</b>                   | <b>13.407.263,0</b> |
|       | <b>ក្រសួង</b>                           | <b>13.320.435,1</b> |
|       | <b>មន្ទីរជំនាញរាជធានី ខេត្ត</b>         | <b>86.827,9</b>     |
|       | <b>សរុបចំណូលមូលធន</b>                   | <b>4.205.214,0</b>  |
|       | <b>សរុបចំណូលថវិកាថ្នាក់ជាតិ</b>         | <b>17.612.477,0</b> |



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ១៨៣ អនក្រ.បក**

**ជាតិ សាសនា ព្រះមហាក្សត្រ**

~\*~

**អនុក្រឹត្យ**

**ស្តីពី**

**ការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិ  
តាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៦ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- តាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**មាត្រា ១.\_**

ឥណទានចំណាយថវិកាថ្នាក់ជាតិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ត្រូវបានបែងចែកតាមក្រសួងនីមួយៗ តាមស្ថាប័នប្រហាក់ប្រហែលនីមួយៗ និងតាមជំពូកនៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា ហើយដែលត្រូវបានបែងចែកជាឥណទានថវិកាកម្មវិធី សម្រាប់ក្រសួងថវិកាកម្មវិធីទាំង២៣ ដូចមានក្នុងតារាងភ្ជាប់ជាមួយអនុក្រឹត្យនេះ។

**មាត្រា ២.\_**

ការបែងចែកឥណទានចំណាយផ្ទៃក្នុងជំពូកទាំងនេះតាមគណនីនិងអនុគណនីត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**មាត្រា ៣.\_**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីរដ្ឋលេខាធិការដែលជាប្រធានក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលគ្រប់រាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ
- នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អូន ព័ន្ធមុនីរ័ត្ន**

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                           | ចំនួនទឹកប្រាក់   |
|-------|----------------------------------|------------------|
|       | <b>០១-ព្រះបរមរាជវាំង</b>         | <b>77.259,0</b>  |
|       | ចំណាយចរន្ត                       | 77.259,0         |
| 60    | ការទិញ                           | 7.947,0          |
| 61    | សេវាកម្ម                         | 15.182,0         |
| 64    | បន្ទុកបុគ្គលិក                   | 34.041,0         |
| 62    | អត្ថប្រយោជន៍សង្គម                | 19.880,0         |
| 63    | ពន្ធនិងអាករ                      | 209,0            |
|       | <b>០២-រដ្ឋសភា</b>                | <b>140.620,2</b> |
|       | ចំណាយចរន្ត                       | 140.620,2        |
| 60    | ការទិញ                           | 13.297,0         |
| 61    | សេវាកម្ម                         | 50.634,0         |
| 64    | បន្ទុកបុគ្គលិក                   | 72.672,4         |
| 62    | អត្ថប្រយោជន៍សង្គម                | 3.171,0          |
| 65    | ឧបត្ថម្ភករ                       | 730,0            |
| 63    | ពន្ធនិងអាករ                      | 115,8            |
|       | <b>០៣-ព្រឹទ្ធសភា</b>             | <b>58.941,0</b>  |
|       | ចំណាយចរន្ត                       | 58.941,0         |
| 60    | ការទិញ                           | 7.592,0          |
| 61    | សេវាកម្ម                         | 19.112,0         |
| 64    | បន្ទុកបុគ្គលិក                   | 27.157,0         |
| 62    | អត្ថប្រយោជន៍សង្គម                | 5.000,0          |
| 63    | ពន្ធនិងអាករ                      | 80,0             |
|       | <b>០៤-ក្រុមប្រឹក្សាធម្មនុញ្ញ</b> | <b>8.137,0</b>   |
|       | ចំណាយចរន្ត                       | 8.137,0          |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                          | ចំនួនទឹកប្រាក់   |
|-------|-------------------------------------------------|------------------|
| 60    | ការទិញ                                          | 714,0            |
| 61    | សេវាកម្ម                                        | 1.213,0          |
| 64    | បន្ទុកបុគ្គលិក                                  | 6.136,4          |
| 62    | អត្ថប្រយោជន៍សង្គម                               | 33,3             |
| 65    | ឧបត្ថម្ភធន                                      | 20,0             |
| 63    | ពន្ធនិងអាករ                                     | 20,3             |
|       | <b>០៥-គណៈរដ្ឋមន្ត្រី</b>                        | <b>369.896,0</b> |
|       | <b>ផ្នែក១-ទីស្តីការគណៈរដ្ឋមន្ត្រី</b>           | <b>304.610,0</b> |
|       | <b>ចំណាយចរន្ត</b>                               | <b>304.610,0</b> |
| 60    | ការទិញ                                          | 32.405,0         |
| 61    | សេវាកម្ម                                        | 30.912,0         |
| 64    | បន្ទុកបុគ្គលិក                                  | 39.831,0         |
| 62    | អត្ថប្រយោជន៍សង្គម                               | 65.200,0         |
| 65    | ឧបត្ថម្ភធន                                      | 136.112,0        |
| 63    | ពន្ធនិងអាករ                                     | 150,0            |
|       | <b>ផ្នែក៣-រដ្ឋលេខាធិការដ្ឋានអាគារសមរស្តីវិល</b> | <b>50.679,0</b>  |
|       | <b>ចំណាយចរន្ត</b>                               | <b>50.679,0</b>  |
| 60    | ការទិញ                                          | 4.298,0          |
| 61    | សេវាកម្ម                                        | 7.720,0          |
| 64    | បន្ទុកបុគ្គលិក                                  | 28.090,0         |
| 62    | អត្ថប្រយោជន៍សង្គម                               | 10.010,0         |
| 65    | ឧបត្ថម្ភធន                                      | 551,0            |
| 63    | ពន្ធនិងអាករ                                     | 10,0             |
|       | <b>ផ្នែក៤-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា</b>     | <b>14.607,0</b>  |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក**  
**នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                        | ចំនួនទឹកប្រាក់     |
|-------|-------------------------------|--------------------|
|       | <b>ចំណាយចរន្ត</b>             | <b>14.607,0</b>    |
| 60    | ការទិញ                        | 2.780,0            |
| 61    | សេវាកម្ម                      | 5.410,0            |
| 64    | បន្ទុកបុគ្គលិក                | 6.397,0            |
| 63    | ពន្ធនិងអាករ                   | 20,0               |
|       | <b>០៦-ក្រសួងការពារជាតិ</b>    | <b>1.551.207,0</b> |
|       | <b>ចំណាយចរន្ត</b>             | <b>1.551.207,0</b> |
| 60    | ការទិញ                        | 261.730,0          |
| 61    | សេវាកម្ម                      | 30.860,0           |
| 64    | បន្ទុកបុគ្គលិក                | 1.239.840,0        |
| 62    | អត្ថប្រយោជន៍សង្គម             | 17.227,0           |
| 65    | ឧបត្ថម្ភធន                    | 1.550,0            |
|       | <b>០៧-ក្រសួងមហាផ្ទៃ</b>       | <b>1.186.110,5</b> |
|       | <b>ផ្នែក១-សន្តិសុខសាធារណៈ</b> | <b>1.048.484,0</b> |
|       | <b>ចំណាយចរន្ត</b>             | <b>1.024.884,0</b> |
| 60    | ការទិញ                        | 235.082,0          |
| 61    | សេវាកម្ម                      | 25.288,0           |
| 64    | បន្ទុកបុគ្គលិក                | 720.648,0          |
| 62    | អត្ថប្រយោជន៍សង្គម             | 28.858,0           |
| 65    | ឧបត្ថម្ភធន                    | 15.008,0           |
|       | <b>ចំណាយមូលធន</b>             | <b>23.600,0</b>    |
| 21    | អចលកម្មរូបី                   | 23.600,0           |
|       | <b>ផ្នែក២-វេជ្ជបាលទូទៅ</b>    | <b>137.626,5</b>   |
|       | <b>ចំណាយចរន្ត</b>             | <b>102.526,5</b>   |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                                           | ចំនួនទឹកប្រាក់  |
|-------|------------------------------------------------------------------|-----------------|
| 60    | ការទិញ                                                           | 42.028,0        |
| 61    | សេវាកម្ម                                                         | 12.891,0        |
| 64    | បន្ទុកបុគ្គលិក                                                   | 44.727,5        |
| 62    | អត្ថប្រយោជន៍សង្គម                                                | 1.380,0         |
| 65    | ឧបត្ថម្ភធន                                                       | 1.500,0         |
|       | <b>ចំណាយមូលធន</b>                                                | <b>35.100,0</b> |
| 21    | អចលកម្មរូបី                                                      | 35.100,0        |
|       | <b>០៨-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច</b> | <b>29.160,0</b> |
|       | <b>ផ្នែក១-ក្រសួង</b>                                             | <b>16.640,0</b> |
|       | <b>ចំណាយចរន្ត</b>                                                | <b>16.640,0</b> |
| 60    | ការទិញ                                                           | 3.105,0         |
| 61    | សេវាកម្ម                                                         | 6.238,0         |
| 64    | បន្ទុកបុគ្គលិក                                                   | 7.277,0         |
| 63    | ពន្ធនិងអាករ                                                      | 20,0            |
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b>                           | <b>12.520,0</b> |
|       | <b>ចំណាយចរន្ត</b>                                                | <b>12.520,0</b> |
| 60    | ការទិញ                                                           | 2.703,0         |
| 61    | សេវាកម្ម                                                         | 5.079,0         |
| 64    | បន្ទុកបុគ្គលិក                                                   | 4.722,0         |
| 63    | ពន្ធនិងអាករ                                                      | 16,0            |
|       | <b>០៩-ក្រសួងការបេឡេននិងសហប្រតិបត្តិការអន្តរជាតិ</b>              | <b>91.825,0</b> |
|       | <b>ចំណាយចរន្ត</b>                                                | <b>91.825,0</b> |
| 60    | ការទិញ                                                           | 9.333,0         |
| 61    | សេវាកម្ម                                                         | 53.242,0        |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                   | ចំនួនទឹកប្រាក់   |
|-------|------------------------------------------|------------------|
| 64    | បន្ទុកបុគ្គលិក                           | 26.056,0         |
| 62    | អត្ថប្រយោជន៍សង្គម                        | 692,0            |
| 65    | ឧបត្ថម្ភធន                               | 1.616,0          |
| 63    | ពន្ធនិងអាករ                              | 886,0            |
|       | <b>១០-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ</b> | <b>502.174,6</b> |
|       | ផ្នែក១-ក្រសួង                            | 480.254,6        |
|       | ចំណាយចរន្ត                               | 480.254,6        |
| 60    | ការទិញ                                   | 45.744,2         |
| 61    | សេវាកម្ម                                 | 42.082,1         |
| 64    | បន្ទុកបុគ្គលិក                           | 62.502,3         |
| 62    | អត្ថប្រយោជន៍សង្គម                        | 6.250,0          |
| 65    | ឧបត្ថម្ភធន                               | 20.135,0         |
| 63    | ពន្ធនិងអាករ                              | 303.541,0        |
|       | ផ្នែក៩-មន្ទីរព័ត៌មានជាតិ ខេត្ត           | 21.920,0         |
|       | ចំណាយចរន្ត                               | 21.920,0         |
| 60    | ការទិញ                                   | 6.506,0          |
| 61    | សេវាកម្ម                                 | 8.121,6          |
| 64    | បន្ទុកបុគ្គលិក                           | 7.255,7          |
| 63    | ពន្ធនិងអាករ                              | 36,7             |
|       | <b>១១-ក្រសួងព័ត៌មាន</b>                  | <b>61.945,8</b>  |
|       | ផ្នែក១-ក្រសួង                            | 45.098,1         |
|       | ចំណាយចរន្ត                               | 45.098,1         |
| 60    | ការទិញ                                   | 13.177,0         |
| 61    | សេវាកម្ម                                 | 12.134,0         |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                          | ចំនួនទឹកប្រាក់ |
|-------|---------------------------------|----------------|
| 64    | បន្ទុកបុគ្គលិក                  | 19.622,1       |
| 62    | អត្ថប្រយោជន៍សង្គម               | 100,0          |
| 65    | ឧបត្ថម្ភធន                      | 42,0           |
| 63    | ពន្ធនិងអាករ                     | 23,0           |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 16.847,7       |
|       | ចំណាយចរន្ត                      | 16.847,7       |
| 60    | ការទិញ                          | 4.644,8        |
| 61    | សេវាកម្ម                        | 4.537,5        |
| 64    | បន្ទុកបុគ្គលិក                  | 7.656,3        |
| 63    | ពន្ធនិងអាករ                     | 9,1            |
|       | ១២-ក្រសួងសុខាភិបាល              | 1.110.791,3    |
|       | ផ្នែក១-ក្រសួង                   | 696.374,0      |
|       | ចំណាយចរន្ត                      | 696.374,0      |
| 60    | ការទិញ                          | 155.770,5      |
| 61    | សេវាកម្ម                        | 34.194,7       |
| 64    | បន្ទុកបុគ្គលិក                  | 76.169,7       |
| 62    | អត្ថប្រយោជន៍សង្គម               | 386.857,0      |
| 65    | ឧបត្ថម្ភធន                      | 43.147,4       |
| 63    | ពន្ធនិងអាករ                     | 234,7          |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 414.417,3      |
|       | ចំណាយចរន្ត                      | 414.417,3      |
| 60    | ការទិញ                          | 47.554,0       |
| 61    | សេវាកម្ម                        | 51.775,0       |
| 64    | បន្ទុកបុគ្គលិក                  | 248.903,6      |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                          | ចំនួនទឹកប្រាក់  |
|-------|---------------------------------|-----------------|
| 62    | អត្ថប្រយោជន៍សង្គម               | 65.885,0        |
| 63    | ពន្ធនិងអាករ                     | 299,7           |
|       | <b>១៣-ក្រសួងរ៉ែនិងថាមពល</b>     | <b>33.897,0</b> |
|       | ផ្នែក១-ក្រសួង                   | 21.640,4        |
|       | ចំណាយចរន្ត                      | 21.640,4        |
| 60    | ការទិញ                          | 4.846,0         |
| 61    | សេវាកម្ម                        | 8.114,1         |
| 64    | បន្ទុកបុគ្គលិក                  | 8.398,0         |
| 65    | ឧបត្ថម្ភធន                      | 236,3           |
| 63    | ពន្ធនិងអាករ                     | 46,0            |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 12.256,6        |
|       | ចំណាយចរន្ត                      | 12.256,6        |
| 60    | ការទិញ                          | 2.993,3         |
| 61    | សេវាកម្ម                        | 4.193,8         |
| 64    | បន្ទុកបុគ្គលិក                  | 4.749,4         |
| 62    | អត្ថប្រយោជន៍សង្គម               | 300,0           |
| 63    | ពន្ធនិងអាករ                     | 20,1            |
|       | <b>១៤-ក្រសួងផែនការ</b>          | <b>53.210,0</b> |
|       | ផ្នែក១-ក្រសួង                   | 32.992,0        |
|       | ចំណាយចរន្ត                      | 32.992,0        |
| 60    | ការទិញ                          | 7.628,0         |
| 61    | សេវាកម្ម                        | 12.740,0        |
| 64    | បន្ទុកបុគ្គលិក                  | 12.579,0        |
| 62    | អត្ថប្រយោជន៍សង្គម               | 10,0            |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                          | ចំនួនទឹកប្រាក់ |
|-------|---------------------------------|----------------|
| 63    | ពន្ធនិងអាករ                     | 35,0           |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 20.218,0       |
|       | ចំណាយចរន្ត                      | 20.218,0       |
| 60    | ការទិញ                          | 2.509,0        |
| 61    | សេវាកម្ម                        | 5.660,3        |
| 64    | បន្ទុកបុគ្គលិក                  | 12.043,3       |
| 63    | ពន្ធនិងអាករ                     | 5,4            |
|       | ១៥-ក្រសួងពាណិជ្ជកម្ម            | 123.735,2      |
|       | ផ្នែក១-ក្រសួង                   | 108.312,3      |
|       | ចំណាយចរន្ត                      | 108.312,3      |
| 60    | ការទិញ                          | 13.026,8       |
| 61    | សេវាកម្ម                        | 34.951,9       |
| 64    | បន្ទុកបុគ្គលិក                  | 56.097,4       |
| 62    | អត្ថប្រយោជន៍សង្គម               | 3.000,0        |
| 65    | ឧបត្ថម្ភធន                      | 1.219,2        |
| 63    | ពន្ធនិងអាករ                     | 17,0           |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 15.422,9       |
|       | ចំណាយចរន្ត                      | 15.422,9       |
| 60    | ការទិញ                          | 3.185,5        |
| 61    | សេវាកម្ម                        | 6.664,1        |
| 64    | បន្ទុកបុគ្គលិក                  | 5.552,7        |
| 63    | ពន្ធនិងអាករ                     | 20,6           |
|       | ១៦-ក្រសួងអប់រំ យុវជន និងកីឡា    | 2.069.896,9    |
|       | ផ្នែក១-អប់រំ                    | 246.769,4      |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                 | ចំនួនទឹកប្រាក់     |
|-------|----------------------------------------|--------------------|
|       | <b>ចំណាយចរន្ត</b>                      | <b>206.769,4</b>   |
| 60    | ការទិញ                                 | 52.834,8           |
| 61    | សេវាកម្ម                               | 48.526,6           |
| 64    | បន្ទុកបុគ្គលិក                         | 88.613,3           |
| 62    | អត្ថប្រយោជន៍សង្គម                      | 16.471,3           |
| 65    | ឧបត្ថម្ភករ                             | 203,4              |
| 63    | ពន្ធនិងអាករ                            | 120,0              |
|       | <b>ចំណាយមូលធន</b>                      | <b>40.000,0</b>    |
| 21    | អចលកម្មរូបិ                            | 40.000,0           |
|       | <b>ផ្នែក២-ឧត្តមសិក្សា</b>              | <b>36.879,8</b>    |
|       | <b>ចំណាយចរន្ត</b>                      | <b>36.879,8</b>    |
| 60    | ការទិញ                                 | 14.093,7           |
| 61    | សេវាកម្ម                               | 16.162,4           |
| 64    | បន្ទុកបុគ្គលិក                         | 3.529,5            |
| 62    | អត្ថប្រយោជន៍សង្គម                      | 3.018,7            |
| 65    | ឧបត្ថម្ភករ                             | 75,5               |
|       | <b>ផ្នែក៣-យុវជននិងកីឡា</b>             | <b>47.296,5</b>    |
|       | <b>ចំណាយចរន្ត</b>                      | <b>47.296,5</b>    |
| 60    | ការទិញ                                 | 6.628,4            |
| 61    | សេវាកម្ម                               | 16.512,8           |
| 64    | បន្ទុកបុគ្គលិក                         | 3.543,3            |
| 62    | អត្ថប្រយោជន៍សង្គម                      | 20.450,0           |
| 65    | ឧបត្ថម្ភករ                             | 162,0              |
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b> | <b>1.738.951,2</b> |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                         | ចំនួនទឹកប្រាក់     |
|-------|------------------------------------------------|--------------------|
|       | <b>ចំណាយចរន្ត</b>                              | <b>1.738.951,2</b> |
| 60    | ការទិញ                                         | 69.658,8           |
| 61    | សេវាកម្ម                                       | 74.859,7           |
| 64    | បន្ទុកបុគ្គលិក                                 | 1.531.152,0        |
| 62    | អត្ថប្រយោជន៍សង្គម                              | 62.937,9           |
| 63    | ពន្ធនិងអាករ                                    | 342,8              |
|       | <b>១៧-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ</b> | <b>211.024,8</b>   |
|       | <b>ផ្នែក១-ក្រសួង</b>                           | <b>154.060,1</b>   |
|       | <b>ចំណាយចរន្ត</b>                              | <b>131.060,1</b>   |
| 60    | ការទិញ                                         | 20.088,6           |
| 61    | សេវាកម្ម                                       | 41.629,7           |
| 64    | បន្ទុកបុគ្គលិក                                 | 55.740,7           |
| 62    | អត្ថប្រយោជន៍សង្គម                              | 30,0               |
| 65    | ឧបត្ថម្ភធន                                     | 13.301,0           |
| 63    | ពន្ធនិងអាករ                                    | 270,1              |
|       | <b>ចំណាយមូលធន</b>                              | <b>23.000,0</b>    |
| 21    | អចលកម្មរូបី                                    | 23.000,0           |
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b>         | <b>56.964,7</b>    |
|       | <b>ចំណាយចរន្ត</b>                              | <b>56.964,7</b>    |
| 60    | ការទិញ                                         | 8.565,7            |
| 61    | សេវាកម្ម                                       | 13.135,1           |
| 64    | បន្ទុកបុគ្គលិក                                 | 29.000,0           |
| 62    | អត្ថប្រយោជន៍សង្គម                              | 6.186,3            |
| 63    | ពន្ធនិងអាករ                                    | 77,6               |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                  | ចំនួនទឹកប្រាក់  |
|-------|-----------------------------------------|-----------------|
|       | <b>១៨-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ</b> | <b>70.919,0</b> |
|       | ផ្នែក១-ក្រសួង                           | 50.439,4        |
|       | ចំណាយចរន្ត                              | 50.439,4        |
| 60    | ការទិញ                                  | 5.434,0         |
| 61    | សេវាកម្ម                                | 9.941,4         |
| 64    | បន្ទុកបុគ្គលិក                          | 30.534,1        |
| 62    | អត្ថប្រយោជន៍សង្គម                       | 2.265,0         |
| 65    | ឧបត្ថម្ភធន                              | 2.249,1         |
| 63    | ពន្ធនិងអាករ                             | 15,8            |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត         | 20.479,6        |
|       | ចំណាយចរន្ត                              | 20.479,6        |
| 60    | ការទិញ                                  | 2.104,0         |
| 61    | សេវាកម្ម                                | 6.083,2         |
| 64    | បន្ទុកបុគ្គលិក                          | 12.287,4        |
| 63    | ពន្ធនិងអាករ                             | 5,0             |
|       | <b>១៩-ក្រសួងមន្ត្រី</b>                 | <b>47.330,7</b> |
|       | ផ្នែក១-ក្រសួង                           | 30.976,0        |
|       | ចំណាយចរន្ត                              | 30.976,0        |
| 60    | ការទិញ                                  | 8.102,8         |
| 61    | សេវាកម្ម                                | 6.561,1         |
| 64    | បន្ទុកបុគ្គលិក                          | 15.354,5        |
| 62    | អត្ថប្រយោជន៍សង្គម                       | 600,0           |
| 65    | ឧបត្ថម្ភធន                              | 325,0           |
| 63    | ពន្ធនិងអាករ                             | 32,6            |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក**  
**នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                                  | ចំនួនទឹកប្រាក់   |
|-------|---------------------------------------------------------|------------------|
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b>                  | <b>16.354,7</b>  |
|       | <b>ចំណាយចរន្ត</b>                                       | <b>16.354,7</b>  |
| 60    | ការទិញ                                                  | 2.446,1          |
| 61    | សេវាកម្ម                                                | 4.974,2          |
| 64    | បន្ទុកបុគ្គលិក                                          | 8.925,4          |
| 63    | ពន្ធនិងអាករ                                             | 9,0              |
|       | <b>២០-ក្រសួងអភិវឌ្ឍន៍ជនបទ</b>                           | <b>286.124,5</b> |
|       | <b>ផ្នែក១-ក្រសួង</b>                                    | <b>248.151,6</b> |
|       | <b>ចំណាយចរន្ត</b>                                       | <b>108.151,6</b> |
| 60    | ការទិញ                                                  | 11.117,7         |
| 61    | សេវាកម្ម                                                | 88.795,0         |
| 64    | បន្ទុកបុគ្គលិក                                          | 8.088,9          |
| 63    | ពន្ធនិងអាករ                                             | 150,0            |
|       | <b>ចំណាយមូលធន</b>                                       | <b>140.000,0</b> |
| 21    | អចលកម្មរូបី                                             | 140.000,0        |
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b>                  | <b>37.972,9</b>  |
|       | <b>ចំណាយចរន្ត</b>                                       | <b>37.972,9</b>  |
| 60    | ការទិញ                                                  | 4.473,3          |
| 61    | សេវាកម្ម                                                | 19.658,7         |
| 64    | បន្ទុកបុគ្គលិក                                          | 13.799,2         |
| 63    | ពន្ធនិងអាករ                                             | 41,7             |
|       | <b>២១-ក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ជន និងយុវនីតិសម្បទា</b> | <b>713.925,4</b> |
|       | <b>ផ្នែក១-ក្រសួង</b>                                    | <b>55.135,4</b>  |
|       | <b>ចំណាយចរន្ត</b>                                       | <b>55.135,4</b>  |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                         | ចំនួនទឹកប្រាក់   |
|-------|------------------------------------------------|------------------|
| 60    | ការទិញ                                         | 4.402,0          |
| 61    | សេវាកម្ម                                       | 3.762,8          |
| 64    | បន្ទុកបុគ្គលិក                                 | 12.990,8         |
| 62    | អត្ថប្រយោជន៍សង្គម                              | 16.199,2         |
| 65    | ឧបត្ថម្ភធន                                     | 17.749,6         |
| 63    | ពន្ធនិងអាករ                                    | 31,0             |
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b>         | <b>658.790,0</b> |
|       | <b>ចំណាយចរន្ត</b>                              | <b>658.790,0</b> |
| 60    | ការទិញ                                         | 2.984,2          |
| 61    | សេវាកម្ម                                       | 8.831,0          |
| 64    | បន្ទុកបុគ្គលិក                                 | 633.599,6        |
| 62    | អត្ថប្រយោជន៍សង្គម                              | 13.344,7         |
| 63    | ពន្ធនិងអាករ                                    | 30,5             |
|       | <b>២២-ក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ</b> | <b>55.833,7</b>  |
|       | <b>ផ្នែក១-ក្រសួង</b>                           | <b>42.915,2</b>  |
|       | <b>ចំណាយចរន្ត</b>                              | <b>42.915,2</b>  |
| 60    | ការទិញ                                         | 11.964,7         |
| 61    | សេវាកម្ម                                       | 13.321,6         |
| 64    | បន្ទុកបុគ្គលិក                                 | 16.034,9         |
| 62    | អត្ថប្រយោជន៍សង្គម                              | 115,0            |
| 65    | ឧបត្ថម្ភធន                                     | 1.450,0          |
| 63    | ពន្ធនិងអាករ                                    | 29,0             |
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b>         | <b>12.918,5</b>  |
|       | <b>ចំណាយចរន្ត</b>                              | <b>12.918,5</b>  |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                          | ចំនួនទឹកប្រាក់  |
|-------|---------------------------------|-----------------|
| 60    | ការទិញ                          | 2.926,5         |
| 61    | សេវាកម្ម                        | 4.377,4         |
| 64    | បន្ទុកបុគ្គលិក                  | 5.597,8         |
| 63    | ពន្ធនិងអាករ                     | 16,8            |
|       | <b>២៣-ក្រសួងធម្មការនិងសាសនា</b> | <b>44.658,0</b> |
|       | ផ្នែក១-ក្រសួង                   | 26.392,0        |
|       | ចំណាយចរន្ត                      | 26.392,0        |
| 60    | ការទិញ                          | 4.351,0         |
| 61    | សេវាកម្ម                        | 3.113,0         |
| 64    | បន្ទុកបុគ្គលិក                  | 18.843,0        |
| 62    | អត្ថប្រយោជន៍សង្គម               | 75,0            |
| 63    | ពន្ធនិងអាករ                     | 10,0            |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 18.266,0        |
|       | ចំណាយចរន្ត                      | 18.266,0        |
| 60    | ការទិញ                          | 1.873,4         |
| 61    | សេវាកម្ម                        | 4.279,9         |
| 64    | បន្ទុកបុគ្គលិក                  | 12.101,8        |
| 63    | ពន្ធនិងអាករ                     | 10,9            |
|       | <b>២៤-ក្រសួងកិច្ចការនារី</b>    | <b>40.674,2</b> |
|       | ផ្នែក១-ក្រសួង                   | 19.797,6        |
|       | ចំណាយចរន្ត                      | 19.797,6        |
| 60    | ការទិញ                          | 2.079,8         |
| 61    | សេវាកម្ម                        | 6.233,5         |
| 64    | បន្ទុកបុគ្គលិក                  | 7.063,6         |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                          | ចំនួនទឹកប្រាក់ |
|-------|---------------------------------|----------------|
| 62    | អត្ថប្រយោជន៍សង្គម               | 4.370,6        |
| 63    | ពន្ធនិងអាករ                     | 50,1           |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 20.876,6       |
|       | ចំណាយចរន្ត                      | 20.876,6       |
| 60    | ការទិញ                          | 2.950,0        |
| 61    | សេវាកម្ម                        | 7.074,4        |
| 64    | បន្ទុកបុគ្គលិក                  | 9.027,9        |
| 62    | អត្ថប្រយោជន៍សង្គម               | 1.800,0        |
| 63    | ពន្ធនិងអាករ                     | 24,3           |
|       | ២៥-ក្រសួងសាធារណការនិងដឹកជញ្ជូន  | 826.277,9      |
|       | ផ្នែក១-ក្រសួង                   | 775.444,6      |
|       | ចំណាយចរន្ត                      | 315.444,6      |
| 60    | ការទិញ                          | 8.334,4        |
| 61    | សេវាកម្ម                        | 276.888,0      |
| 64    | បន្ទុកបុគ្គលិក                  | 30.112,2       |
| 63    | ពន្ធនិងអាករ                     | 110,0          |
|       | ចំណាយមូលធន                      | 460.000,0      |
| 21    | អចលកម្មប្តី                     | 460.000,0      |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 50.833,3       |
|       | ចំណាយចរន្ត                      | 50.833,3       |
| 60    | ការទិញ                          | 4.096,2        |
| 61    | សេវាកម្ម                        | 9.801,6        |
| 64    | បន្ទុកបុគ្គលិក                  | 36.816,0       |
| 63    | ពន្ធនិងអាករ                     | 119,5          |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                       | ចំនួនទឹកប្រាក់ |
|-------|----------------------------------------------|----------------|
|       | <b>២៦-ក្រសួងយុត្តិធម៌</b>                    | 94.239,3       |
|       | <b>ផ្នែក១-យុត្តិធម៌</b>                      | 33.885,8       |
|       | <b>ចំណាយចរន្ត</b>                            | 33.885,8       |
| 60    | ការទិញ                                       | 8.144,0        |
| 61    | សេវាកម្ម                                     | 13.779,6       |
| 64    | បន្ទុកបុគ្គលិក                               | 10.675,2       |
| 62    | អត្ថប្រយោជន៍សង្គម                            | 1.267,0        |
| 63    | ពន្ធនិងអាករ                                  | 20,0           |
|       | <b>ផ្នែក២-តុលាការកំពូល</b>                   | 5.346,6        |
|       | <b>ចំណាយចរន្ត</b>                            | 5.346,6        |
| 60    | ការទិញ                                       | 1.720,0        |
| 61    | សេវាកម្ម                                     | 1.409,0        |
| 64    | បន្ទុកបុគ្គលិក                               | 2.189,6        |
| 62    | អត្ថប្រយោជន៍សង្គម                            | 10,0           |
| 65    | ឧបត្ថម្ភធន                                   | 12,0           |
| 63    | ពន្ធនិងអាករ                                  | 6,0            |
|       | <b>ផ្នែក៣-សាលាឧទ្ធរណ៍</b>                    | 6.180,2        |
|       | <b>ចំណាយចរន្ត</b>                            | 6.180,2        |
| 60    | ការទិញ                                       | 1.859,0        |
| 61    | សេវាកម្ម                                     | 973,0          |
| 64    | បន្ទុកបុគ្គលិក                               | 3.348,2        |
|       | <b>ផ្នែក៤-ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម</b> | 4.539,6        |
|       | <b>ចំណាយចរន្ត</b>                            | 4.539,6        |
| 60    | ការទិញ                                       | 857,0          |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                          | ចំនួនទឹកប្រាក់ |
|-------|---------------------------------|----------------|
| 61    | សេវាកម្ម                        | 1.581,0        |
| 64    | បន្ទុកបុគ្គលិក                  | 2.097,6        |
| 63    | ពន្ធនិងអាករ                     | 4,0            |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 44.287,1       |
|       | ចំណាយចរន្ត                      | 44.287,1       |
| 60    | ការទិញ                          | 4.897,0        |
| 61    | សេវាកម្ម                        | 11.520,0       |
| 64    | បន្ទុកបុគ្គលិក                  | 27.867,6       |
| 63    | ពន្ធនិងអាករ                     | 2,5            |
|       | ២៧-ក្រសួងទេសចរណ៍                | 57.683,3       |
|       | ផ្នែក១-ក្រសួង                   | 43.173,9       |
|       | ចំណាយចរន្ត                      | 43.173,9       |
| 60    | ការទិញ                          | 2.537,5        |
| 61    | សេវាកម្ម                        | 26.025,4       |
| 64    | បន្ទុកបុគ្គលិក                  | 12.044,0       |
| 62    | អត្ថប្រយោជន៍សង្គម               | 2.000,0        |
| 65    | ឧបត្ថម្ភធន                      | 560,0          |
| 63    | ពន្ធនិងអាករ                     | 7,0            |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 14.509,4       |
|       | ចំណាយចរន្ត                      | 14.509,4       |
| 60    | ការទិញ                          | 3.161,9        |
| 61    | សេវាកម្ម                        | 4.303,8        |
| 64    | បន្ទុកបុគ្គលិក                  | 7.030,9        |
| 63    | ពន្ធនិងអាករ                     | 12,8           |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                           | ចំនួនទឹកប្រាក់   |
|-------|--------------------------------------------------|------------------|
|       | <b>២៨-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់</b> | <b>121.900,4</b> |
|       | ផ្នែក១-ក្រសួង                                    | 63.829,4         |
|       | ចំណាយចរន្ត                                       | 63.829,4         |
| 60    | ការទិញ                                           | 5.861,0          |
| 61    | សេវាកម្ម                                         | 14.958,2         |
| 64    | បន្ទុកបុគ្គលិក                                   | 13.985,2         |
| 65    | ឧបត្ថម្ភធន                                       | 29.000,0         |
| 63    | ពន្ធនិងអាករ                                      | 25,0             |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត                  | 58.071,0         |
|       | ចំណាយចរន្ត                                       | 58.071,0         |
| 60    | ការទិញ                                           | 2.932,8          |
| 61    | សេវាកម្ម                                         | 5.113,0          |
| 64    | បន្ទុកបុគ្គលិក                                   | 50.012,5         |
| 63    | ពន្ធនិងអាករ                                      | 12,7             |
|       | <b>២៩-ក្រសួងធនធានទឹកនិងឧតុនិយម</b>               | <b>233.417,1</b> |
|       | ផ្នែក១-ក្រសួង                                    | 210.857,0        |
|       | ចំណាយចរន្ត                                       | 70.857,0         |
| 60    | ការទិញ                                           | 6.365,6          |
| 61    | សេវាកម្ម                                         | 43.967,6         |
| 64    | បន្ទុកបុគ្គលិក                                   | 12.597,8         |
| 65    | ឧបត្ថម្ភធន                                       | 7.746,0          |
| 63    | ពន្ធនិងអាករ                                      | 180,0            |
|       | ចំណាយមូលធន                                       | 140.000,0        |
| 21    | អចលកម្មប្រើ                                      | 140.000,0        |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក**  
**នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                          | ចំនួនទឹកប្រាក់   |
|-------|-------------------------------------------------|------------------|
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b>          | <b>22.560,1</b>  |
|       | <b>ចំណាយចរន្ត</b>                               | <b>22.560,1</b>  |
| 60    | ការទិញ                                          | 3.305,6          |
| 61    | សេវាកម្ម                                        | 12.022,1         |
| 64    | បន្ទុកបុគ្គលិក                                  | 6.173,1          |
| 62    | អត្ថប្រយោជន៍សង្គម                               | 1.009,0          |
| 63    | ពន្ធនិងអាករ                                     | 50,3             |
|       | <b>៣០-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត</b>     | <b>114.838,8</b> |
|       | <b>ចំណាយចរន្ត</b>                               | <b>114.838,8</b> |
| 60    | ការទិញ                                          | 41.856,8         |
| 61    | សេវាកម្ម                                        | 59.324,9         |
| 64    | បន្ទុកបុគ្គលិក                                  | 13.565,1         |
| 62    | អត្ថប្រយោជន៍សង្គម                               | 2,0              |
| 63    | ពន្ធនិងអាករ                                     | 90,0             |
|       | <b>៣១-អាជ្ញាធរសេវាធនកម្មជាតិ</b>                | <b>10.727,0</b>  |
|       | <b>ចំណាយចរន្ត</b>                               | <b>10.727,0</b>  |
| 60    | ការទិញ                                          | 2.305,0          |
| 61    | សេវាកម្ម                                        | 3.057,0          |
| 64    | បន្ទុកបុគ្គលិក                                  | 5.338,0          |
| 65    | ឧបត្ថម្ភធន                                      | 12,0             |
| 63    | ពន្ធនិងអាករ                                     | 15,0             |
|       | <b>៣២-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ</b> | <b>171.299,8</b> |
|       | <b>ផ្នែក១-ក្រសួង</b>                            | <b>128.470,9</b> |
|       | <b>ចំណាយចរន្ត</b>                               | <b>128.470,9</b> |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក**  
**នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                 | ចំនួនទឹកប្រាក់  |
|-------|----------------------------------------|-----------------|
| 60    | ការទិញ                                 | 27.493,0        |
| 61    | សេវាកម្ម                               | 11.262,8        |
| 64    | បន្ទុកបុគ្គលិក                         | 34.657,0        |
| 62    | អត្ថប្រយោជន៍សង្គម                      | 17.765,1        |
| 65    | ឧបត្ថម្ភធន                             | 37.253,0        |
| 63    | ពន្ធនិងអាករ                            | 40,0            |
|       | <b>ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត</b> | <b>42.828,9</b> |
|       | <b>ចំណាយចរន្ត</b>                      | <b>42.828,9</b> |
| 60    | ការទិញ                                 | 4.183,0         |
| 61    | សេវាកម្ម                               | 7.466,8         |
| 64    | បន្ទុកបុគ្គលិក                         | 30.413,2        |
| 62    | អត្ថប្រយោជន៍សង្គម                      | 739,3           |
| 63    | ពន្ធនិងអាករ                            | 26,6            |
|       | <b>៣៣-ស្ថាប័នប្រឆាំងអំពើពុករលួយ</b>    | <b>30.806,0</b> |
|       | <b>ចំណាយចរន្ត</b>                      | <b>30.806,0</b> |
| 60    | ការទិញ                                 | 4.493,7         |
| 61    | សេវាកម្ម                               | 12.572,9        |
| 64    | បន្ទុកបុគ្គលិក                         | 13.689,4        |
| 63    | ពន្ធនិងអាករ                            | 50,0            |
|       | <b>៣៤-ក្រសួងមុខងារសាធារណៈ</b>          | <b>38.364,0</b> |
|       | <b>ផ្នែក១-ក្រសួង</b>                   | <b>25.285,0</b> |
|       | <b>ចំណាយចរន្ត</b>                      | <b>25.285,0</b> |
| 60    | ការទិញ                                 | 4.029,0         |
| 61    | សេវាកម្ម                               | 6.000,0         |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក  
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                          | ចំនួនទឹកប្រាក់     |
|-------|---------------------------------|--------------------|
| 64    | បន្ទុកបុគ្គលិក                  | 7.323,0            |
| 65    | ឧបត្ថម្ភធន                      | 7.913,0            |
| 63    | ពន្ធនិងអាករ                     | 20,0               |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 13.079,0           |
|       | ចំណាយចរន្ត                      | 13.079,0           |
| 60    | ការទិញ                          | 2.434,0            |
| 61    | សេវាកម្ម                        | 6.566,0            |
| 64    | បន្ទុកបុគ្គលិក                  | 4.074,8            |
| 63    | ពន្ធនិងអាករ                     | 4,2                |
|       | ៣៥-ក្រសួងឧស្សាហកម្មនិងសិប្បកម្ម | 38.884,6           |
|       | ផ្នែក១-ក្រសួង                   | 25.445,8           |
|       | ចំណាយចរន្ត                      | 25.445,8           |
| 60    | ការទិញ                          | 6.747,1            |
| 61    | សេវាកម្ម                        | 7.369,6            |
| 64    | បន្ទុកបុគ្គលិក                  | 11.027,6           |
| 65    | ឧបត្ថម្ភធន                      | 279,0              |
| 63    | ពន្ធនិងអាករ                     | 22,5               |
|       | ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត | 13.438,8           |
|       | ចំណាយចរន្ត                      | 13.438,8           |
| 60    | ការទិញ                          | 3.114,6            |
| 61    | សេវាកម្ម                        | 3.967,5            |
| 64    | បន្ទុកបុគ្គលិក                  | 6.348,2            |
| 63    | ពន្ធនិងអាករ                     | 8,5                |
|       | <b>ចំណាយឥណទានបែងចែក</b>         | <b>6.784.742,0</b> |

**តារាងបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិសាមជ្ឈិក**  
**នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦**

ឯកតា: លានរៀល

| ជំពូក | បរិយាយ                                           | ចំនួនទឹកប្រាក់      |
|-------|--------------------------------------------------|---------------------|
|       | <b>ចំណាយចរន្ត</b>                                | <b>1.340.954,0</b>  |
| 66    | សងការប្រាក់                                      | 336.479,0           |
| 65    | ឧបត្ថម្ភរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ | 513.283,0           |
| 65    | ចំណាយចរន្តក្នុងការអនុវត្តគម្រោង                  | 135.975,0           |
| 69    | ចំណាយមិនបានគ្រោងទុក                              | 355.217,0           |
|       | <b>ចំណាយមូលធន</b>                                | <b>5.443.788,0</b>  |
| 50    | ការទូទាត់ប្រាក់កម្ចី                             | 509.138,0           |
| 21    | អចលកម្មរូបី                                      | 4.934.650,0         |
|       | -វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស        | 1.063.300,0         |
|       | -វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស         | 3.871.350,0         |
|       | <b>សរុបចំណាយចរន្ត</b>                            | <b>11.156.989,0</b> |
|       | <b>ក្រសួង</b>                                    | <b>7.802.204,7</b>  |
|       | <b>មន្ទីរពិភាក្សាជាតិ ខេត្ត</b>                  | <b>3.354.784,3</b>  |
|       | <b>សរុបចំណាយមូលធន</b>                            | <b>6.305.488,0</b>  |
|       | <b>សរុបចំណាយថវិកាថ្នាក់ជាតិ</b>                  | <b>17.462.477,0</b> |



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**  
~\*~

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ១៨៤ អន(គ.បក)**

**អនុក្រឹត្យ**

**ស្តីពី**

**ការផ្ទេរឥណទានថវិកា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៦ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- តាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**មាត្រា ១..**

ត្រូវបានអនុញ្ញាតឱ្យធ្វើនិយ័តកម្មឥណទានថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចមានបញ្ជាក់ក្នុងតារាងខាងក្រោម៖  
**ក-និយ័តកម្មចេញពី ៩៩ (ចំណាយមិនទាន់បែងចែកមានមុខសញ្ញា)**

ឯកតា លានរៀល

| ជំពូក | បរិយាយ                                           | ច្បាប់<br>ហិរញ្ញវត្ថុ | ឥណទានថ្មី<br>មុន<br>និយ័តកម្ម | និយ័តកម្ម |           | ឥណទានថ្មី<br>ក្រោយ<br>និយ័តកម្ម |
|-------|--------------------------------------------------|-----------------------|-------------------------------|-----------|-----------|---------------------------------|
|       |                                                  |                       |                               | កើន       | ថយ        |                                 |
|       | <b>និយ័តកម្មចេញ</b>                              |                       |                               |           | 1 369 103 |                                 |
|       | <b>៩៩- ចំណាយមិនទាន់បែងចែកមានមុខសញ្ញា</b>         |                       |                               |           | 1 369 103 |                                 |
| ៦៦    | បន្ទុកហិរញ្ញវត្ថុ                                | 336 479               | 336 479                       | -         | 336 479   | 0                               |
| ៦៥    | ឧបត្ថម្ភរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ | 513 283               | 513 283                       | -         | 513 283   | 0                               |
| ៦៩    | ចំណាយមិនបានគ្រោងទុក                              | 355 217               | 355 217                       | -         | 10 203    | 345 014                         |
| ៥០    | ការទូទាត់ប្រាក់ខ្ចីនិងបំណុលប្រហាក់ប្រហែល         | 509 138               | 509 138                       | -         | 509 138   | 0                               |
|       | <b>និយ័តកម្មចូល</b>                              |                       |                               | 1 369 103 |           |                                 |
|       | <b>១០-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ</b>         |                       |                               | 1 369 103 |           |                                 |
| ៦៦    | បន្ទុកហិរញ្ញវត្ថុ                                | 0                     | 0                             | 336 479   | -         | 336 479                         |
| ៦៥    | ឧបត្ថម្ភរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ | 20 135                | 20 135                        | 523 486   | -         | 543 621                         |
| ៥០    | ការទូទាត់ប្រាក់ខ្ចីនិងបំណុលប្រហាក់ប្រហែល         | 0                     | 0                             | 509 138   | -         | 509 138                         |

**មាត្រា ២..**

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកទាំងនេះតាមគណនីនិងអនុគណនីត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

**មាត្រា ៣..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០១៥



**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ  
នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អូន ព័ន្ធមុនីរ័ត្ន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១២៣៤.២៥(គ).៧៩

**អនុក្រឹត្យ  
ស្តីពីការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យ លេខ ៥៨ អនក្រ.បក ចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យ លេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

- មាត្រា ១:** តែងតាំងលោក **អ៊ុក ឌីវ៉ង់** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា ។
- មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា      ជាតិ សាសនា ព្រះមហាក្សត្រ**  
លេខ: ២២.៣៤.៥.៣៥៣. ៩៩

**អនុក្រឹត្យ  
ស្តីពី**

**ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បកចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៥ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

- មាត្រា ១ :** តែងតាំងលោក **ហ៊ុន សែន** ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ អគ្គនាយករង ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥

**កន្លែងទទួល:**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី
- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- ដូចប្រការ ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១២៣៧ គ.ជ.ក ច.ត

**អនុក្រឹត្យ**

**ស្តីពីការកែតម្រូវនូវប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចជាតិ**

ន.រ.ក. ២០១៥/០៩០៣

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១១៣/១១៩០ ចុះថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/០៨០៧/៣៩៣ ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/១២០២/៣៥៣ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០០២ ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- យោងតាមការស្នើសុំរបស់ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

**សម្រេច**

មាត្រា ១: តែងតាំង ÷

- |                              |                                                                                                                                     |
|------------------------------|-------------------------------------------------------------------------------------------------------------------------------------|
| <b>១. លោក ឈាង វណ្ណារិទ្ធ</b> | ជាអនុប្រធានផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយសេដ្ឋកិច្ចនៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ អគ្គនាយករងបន្ថែមលើមុខងារបច្ចុប្បន្ន |
| <b>២. លោក ហោ ច័ន្ទធានី</b>   | ជាជំនួយការប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន                                   |
| <b>៣. លោក ម៉ុំ គន្ធា</b>     | ជាជំនួយការប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន                                   |
| <b>៤. លោក គង់ ម៉ារី</b>      | ជាជំនួយការប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន                                   |

៥. លោក ហោ សុខណារ៉ុ ជាជំនួយការប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ  
អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
៦. លោក ហៀង សារ៉ុង ជាជំនួយការប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ  
អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
៧. លោក ជ័រ សុខហ្មុន ជាជំនួយការឯកឧត្តម ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការ  
ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ ប្រធាននាយកដ្ឋាន  
បន្ថែមលើមុខងារបច្ចុប្បន្ន
៨. លោក គាំ ច័ន្ទគុសន ជាជំនួយការឯកឧត្តម គុណ ញឹម សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ  
មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
៩. លោក រំត្ន ឈិន្ទ្រ ជាជំនួយការឯកឧត្តម គុណ ញឹម សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ  
មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
១០. លោកស្រី ប៊ុន កញ្ញាណា ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយសេដ្ឋកិច្ច  
នៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១១. លោក ម៉ែង វិបុលសក្ខី ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយសេដ្ឋកិច្ច  
នៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១២. លោក ហោ ស៊ុនហារ៉ុ ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយសេដ្ឋកិច្ច  
នៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៣. លោក ម៉ុង ហែ ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយសេដ្ឋកិច្ច  
នៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៤. លោក ស៊ុន សិទ្ធិសោម ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយសេដ្ឋកិច្ច  
នៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៥. លោក ស៊ុន ច័ន្ទបញ្ញា ជាសមាជិកផ្នែករដ្ឋបាល បុគ្គលិក និង ហិរញ្ញវត្ថុ  
នៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៦. លោកស្រី ដួង មាសស័ង្សា ជាសមាជិកផ្នែករដ្ឋបាល បុគ្គលិក និង ហិរញ្ញវត្ថុ  
នៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៧. លោកស្រី ម៉ី ស័កា ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយសេដ្ឋកិច្ច  
នៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៨. លោក ម៉ុក រ៉ាឌី ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយសេដ្ឋកិច្ច  
នៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៩. លោក ហុង សេរីវុឌ្ឍ ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយសេដ្ឋកិច្ច  
នៃអគ្គលេខាធិការដ្ឋាន កបស មានឋានៈស្មើ ប្រធាននាយកដ្ឋាន

- ២០. លោក នី វ៉ុន** ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយអភិបាលកិច្ច  
នៃអគ្គលេខាធិការដ្ឋាន **កបស** មានឋានៈស្មើ *ប្រធាននាយកដ្ឋាន*
- ២១. លោកស្រី អ៊ុំ វិណា** ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយអភិបាលកិច្ច  
នៃអគ្គលេខាធិការដ្ឋាន **កបស** មានឋានៈស្មើ *ប្រធាននាយកដ្ឋាន*
- ២២. លោកស្រី សរ សាភីណា** ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយអភិបាលកិច្ច  
នៃអគ្គលេខាធិការដ្ឋាន **កបស** មានឋានៈស្មើ *ប្រធាននាយកដ្ឋាន*
- ២៣. លោក ណង សាមឌី** ជាសមាជិកផ្នែកសិក្សាស្រាវជ្រាវនិងវិភាគគោលនយោបាយអភិបាលកិច្ច  
នៃអគ្គលេខាធិការដ្ឋាន **កបស** មានឋានៈស្មើ *ប្រធាននាយកដ្ឋាន* ។

**មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ  
សាធារណៈ ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែល  
ពាក់ព័ន្ធ និងសាមីជនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច  
រៀងខ្លួន។ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១២៣ ពល. អន. ០៧ ចត



**អនុក្រឹត្យ**

**ស្តីពីការជូនវេជ្ជបញ្ជាសាធារណៈ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩៦៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**មាត្រា ១.- បំពាក់ វេជ្ជបញ្ជាសាធារណៈ ជូនឧបាលក ហុក ហៀង ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន ១២.០០០ ដុល្លារអាមេរិក ជួយសាងសង់ការជួសសាលាបឋមសិក្សាព្រៃស្តី នៅរាជធានីភ្នំពេញ ។**

**មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា                      ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១.៥៣.៨.៧៧(ក). តត



**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយស្ថាបនាជាតិ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**មាត្រា ១.-** បំពាក់ **មេដាយស្ថាបនាជាតិ** ជូនសម្បទានចំនួន ០២រូប ដែលមានស្នាដៃក្នុងការជួយឧបត្ថម្ភថវិកា ចំនួន ៣៤.០០០ ដុល្លារអាមេរិក ទិញសម្ភារបរិក្ខារការិយាល័យ និងឧបករណ៍ភ្លេងត្រែង់មួយវង់ ជូនដល់វិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី រាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម ៖

- |                         |               |                            |
|-------------------------|---------------|----------------------------|
| ១-លោក <b>យ៉ាង សនហាត</b> | Scon Hak Yang | CEO of Seescape.in         |
| ២-លោក <b>ឆេ ច័នឆាន់</b> | Won Chan Choi | Director of AINEO Cambodia |

**មាត្រា ២.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។/៥

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥

  
**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា                      ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ: ១២៣.៩៤.២៨(ក).៩៩**



**អនុក្រឹត្យ**

**ស្តីពីការជូនបេដាយបុរិសាភិបាល**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល

**សម្រេច**

**មាត្រា ១.- បំពាក់ បេដាយបុរិសាភិបាល ថ្នាក់ សេនា ជូនលោកសាស្ត្រាចារ្យមហាបវិញ្ញា ម៉ឺម ប៊ុនសុជាតិ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិកន្លងមក ។**

**មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា                      ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១.២.៤.០.៣៧ ២០១៥



**អនុក្រឹត្យ  
ស្តីពីការជូនមេដាយការងារ  
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល

**សម្រេច**

**មាត្រា ១.- បំពាក់ មេដាយសំន្មតការងារ** ជូនមន្ត្រីរាជការ ចំនួន ០២រូប នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-លោកសាស្ត្រាចារ្យជំនួយ **ឡាវ៉ា អធិន** មន្ត្រី នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ

២-លោកទទួលបណ្ឌិត **ឈន់ លាង** មន្ត្រី នៃមហាវិទ្យាល័យទន្លេទនសាស្ត្រ

**មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាមីខ្លួន** ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥

  
**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា                      ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១២៤.៤១.១១៧(ក).សត



**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយមុនីសារាត្រីឡា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

**សម្រេច**

**មាត្រា ១.** បំពាក់ មេដាយមុនីសារាត្រីឡា តាមលំដាប់ថ្នាក់ ចំនួន ១៧គ្រឿង ជូនសិល្បករ-សិល្បការីនី ដែលបានសហការ និងចូលរួមសម្តែងដោយស្ម័គ្រចិត្ត ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ដូចមានរាយនាមខាងក្រោម៖

**ក-មេដាយមុនីសារាត្រីឡា ថ្នាក់ បឋម**

- |          |              |                                      |
|----------|--------------|--------------------------------------|
| ១- លោក   | ហ៊ែង សំអាន   | អ្នកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍អប្សរា |
| ២- លោក   | សុខឡា ប៊ុនធី | អ្នកដឹកនាំក្រុមកំប្លែង CTN           |
| ៣- កញ្ញា | មាស សុខសោតា  | តារាចម្រៀង                           |

**ខ-មេដាយមុនីសារាត្រីឡា ថ្នាក់ សេនា**

- |              |                |                        |
|--------------|----------------|------------------------|
| ១- លោក       | ឡាយ សុភក្សក    | អគ្គនាយកផលិតកម្មសាន់ដេ |
| ២- កញ្ញា     | យីន ស្រីនាថ    | តារាចម្រៀង             |
| ៣- លោក       | ចែម ចាន់រ៉ា    | តារាសម្តែង             |
| ៤- លោក       | ចែម សារឿន      | តារាសម្តែង             |
| ៥- លោក       | សេន សុប្បន     | តារាសម្តែង             |
| ៦- លោក       | ប៉ុល សារឿន     | តារាសម្តែង             |
| ៧- លោក       | អ៊ឹម ប៊ុនរ៉េន  | តារាសម្តែង             |
| ៨- អ្នកនាង   | ស្រីង សុភាវណ្ណ | តារាសម្តែង             |
| ៩- អ្នកនាង   | សេន ចិន្តា     | តារាសម្តែង             |
| ១០- អ្នកស្រី | ពៅ ចាន់ធួ      | តារាសម្តែង             |
| ១១- អ្នកនាង  | លាម សោត្រីឡា   | តារាសម្តែង             |
| ១២- លោក      | សេន ចាន់ណា     | តារាសម្តែង             |

ក-មេធាវីបុរេសាទភីណ្ឌូ ថ្នាក់ អស្សុជ្ជិ

១- លោក ម៉េង ប៊ុនឡុ គារាភាពយន្ត និងគារាចម្រៀង

២- លោក ទូ សុខ័ន តន្ត្រីករ

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា                      ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១.២៤.៤.២៤.១៨៧៧.៥៦

**អនុក្រឹត្យ  
ស្តីពីការជូនមេដាយការងារ  
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី  
ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស  
អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការ  
បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

**សម្រេច**

**មាត្រា ១.** បំពាក់ មេដាយសាសនា ចំនួន ០៨គ្រឿង ជូនសិល្បករ-សិល្បកាវិនី ដែលបានសហការ និងចូលរួមសម្តែង  
ដោយស្ម័គ្រចិត្ត ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ដូចមានរាយនាមខាងក្រោម៖

- |    |         |            |                                |
|----|---------|------------|--------------------------------|
| ១- | លោកស្រី | សួន ចន្ទា  | តារាចម្រៀង                     |
| ២- | កញ្ញា   | សុខ ពិសី   | តារាចម្រៀង                     |
| ៣- | លោក     | ម៉ុក ករុណា | តារាសម្តែង                     |
| ៤- | លោក     | ខាន់ មករា  | តារាសម្តែង                     |
| ៥- | លោក     | កែវ ករុណា  | បុគ្គលិកស្ថានីយទូរទស្សន៍អប្សរា |
| ៦- | លោក     | ទុំ ចុឿ    | បុគ្គលិកស្ថានីយទូរទស្សន៍អប្សរា |
| ៧- | លោក     | ទុំ សុផានី | បុគ្គលិកស្ថានីយទូរទស្សន៍អប្សរា |
| ៨- | លោក     | កែវ វិរៈ   | បុគ្គលិកស្ថានីយទូរទស្សន៍អប្សរា |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអង្គភាពប្រឆាំងអំពើ  
ពុករលួយ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥

 ព្រះហស្តលេខ

 នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**      **ជាតិ សាសនា ព្រះមហាក្សត្រ**  
**លេខ: ២២៤ អនក្រ.បក បក្ស**      **ស្តីពីការជូនវេជ្ជបញ្ជា**

**អនុក្រឹត្យ**

**ស្តីពីការជូនវេជ្ជបញ្ជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងផែនការ

**សម្រេច**

**មាត្រា ១.-**បំពាក់ វេជ្ជបញ្ជា តាមលំដាប់ថ្នាក់ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងផែនការ ចំនួន១៧៣រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិលើវិស័យផែនការកន្លងមក ដូចមានរាយនាមខាងក្រោម ៖

**ក-វេជ្ជបញ្ជាមានសភាព៖**

- |                         |                         |
|-------------------------|-------------------------|
| ១- លោក អ៊ិន យ៉ាន        | អគ្គនាយករង              |
| ២- លោក ព្យុង សុខុម      | ប្រធាននាយកដ្ឋាន         |
| ៣- លោក សែម ស៊ីម៉ានីត    | ប្រធាននាយកដ្ឋាន         |
| ៤- លោក នួន វីរៈ         | ប្រធាននាយកដ្ឋាន         |
| ៥- លោកស្រី នៅ សុគន្ធារី | ប្រធាននាយកដ្ឋាន         |
| ៦- លោកសុខា អ៊ុំ         | អនុប្រធាននាយកដ្ឋាន      |
| ៧- លោក អ៊ិន លីដេត       | អនុប្រធាននាយកដ្ឋាន      |
| ៨- លោក លី ហ្វូរ         | អនុប្រធាននាយកដ្ឋាន      |
| ៩- លោក ជាន ច័ន្ទកេណា    | អនុប្រធាននាយកដ្ឋាន      |
| ១០- លោកស្រី លីម សុខលីម  | អនុប្រធានការិយាល័យ      |
| ១១- លោកស្រី កៅ ស្រីអូន  | អនុប្រធានការិយាល័យ      |
| ១២- លោក ឡេង សុខហេង      | មន្ត្រីគ្រប់គ្រងរដ្ឋបាល |

|                           |                                               |
|---------------------------|-----------------------------------------------|
| ១៣- លោក សួន ចន្ទសុគិ      | អនុប្រធានការិយាល័យ                            |
| ១៤- លោក ស៊ីង សុផា         | មន្ត្រីគ្រប់គ្រងរដ្ឋបាល                       |
| ១៥- លោក ស៊ីង ចន្ទសុគ      | អនុប្រធាននាយកដ្ឋាន                            |
| ១៦- លោក គង់ វិចិត្រ       | អនុប្រធាននាយកដ្ឋាន                            |
| ១៧- លោក សៀ ភិក្ខុភា       | អនុប្រធាននាយកដ្ឋាន                            |
| ១៨- លោក ខាត់ សុខា         | អនុប្រធាននាយកដ្ឋាន                            |
| ១៩- លោក វ៉ាន់ ម៉េន        | អនុប្រធាននាយកដ្ឋាន                            |
| ២០- លោក សោម ណារិន្ទ       | អនុប្រធាននាយកដ្ឋាន                            |
| ២១- លោកស្រី ស៊ី វ៉ាន់ណេត  | អនុប្រធានការិយាល័យ                            |
| ២២- លោកស្រី ថាវ សិរីវត្ត  | អនុប្រធានការិយាល័យ                            |
| ២៣- លោកស្រី យ៉ែម សាឡេន    | អនុប្រធានការិយាល័យ                            |
| ២៤- លោក មូល ចន្ទ្យៈ       | អនុប្រធានការិយាល័យ                            |
| ២៥- លោក សរ យ៉េង           | អនុប្រធានការិយាល័យ                            |
| ២៦- លោក ម៉ែន ភានៈ         | អនុប្រធាននាយកដ្ឋាន                            |
| ២៧- លោក វ៉ាន់ មុនាណ       | ប្រធានការិយាល័យ មន្ទីរផែនការខេត្តព្រះសីហនុ    |
| ២៨- លោក សៀង ចន្ទ្យៈ       | ប្រធានការិយាល័យ មន្ទីរផែនការខេត្តព្រះសីហនុ    |
| ២៩- លោក ម៉ឺង លីដា         | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តព្រះសីហនុ |
| ៣០- លោក សាន់ ចឿនៈ         | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តព្រះសីហនុ |
| ៣១- លោក អាំង តារ៉ា        | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តព្រះសីហនុ |
| ៣២- លោកស្រី ម៉ា សុហាលីន   | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តព្រះសីហនុ |
| ៣៣- លោក គង់ សម្បត្តិ      | ប្រធានការិយាល័យ ផែនការស្រុកព្រៃនប់            |
| ៣៤- លោក រឹង សារីម         | ប្រធានការិយាល័យ មន្ទីរផែនការខេត្តពោធិ៍សាត់    |
| ៣៥- លោក ស៊ិន ប៊ុនលី       | ប្រធានការិយាល័យ មន្ទីរផែនការខេត្តកំពត         |
| ៣៦- លោក សៅ ព្រំចុឿ        | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តកំពត      |
| ៣៧- លោកស្រី កៅ សុចន្ទី    | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តកំពត      |
| ៣៨- លោក ដូង កែវ           | អនុប្រធានការិយាល័យ ផែនការក្រុងកំពត            |
| ៣៩- លោកស្រី ឈឹម ឌី        | មន្ត្រីមន្ទីរផែនការខេត្តកំពត                  |
| ៤០- លោក នុត សិស្ស័យ       | អនុប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង         |
| ៤១- លោក ម៉ៅញា ចាន់ដារ៉ា   | ប្រធានការិយាល័យ មន្ទីរផែនការខេត្តកំពង់ឆ្នាំង  |
| ៤២- លោកស្រី សូ ថាគា       | ប្រធានការិយាល័យ មន្ទីរផែនការខេត្តកំពង់ឆ្នាំង  |
| ៤៣- លោក សន ឡេន            | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តប៉ៃលិន    |
| ៤៤- លោក ឌី ជេន            | មន្ត្រីមន្ទីរផែនការខេត្តប៉ៃលិន                |
| ៤៥- លោកស្រី លី ចឿនា       | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តក្រចេះ    |
| ៤៦- លោកស្រី លី សុគន្ធារ៉ា | ប្រធានការិយាល័យ មន្ទីរផែនការខេត្តក្រចេះ       |
| ៤៧- លោក រីង លេងហាន        | ប្រធានការិយាល័យ មន្ទីរផែនការខេត្តក្រចេះ       |
| ៤៨- លោកស្រី ធិន ស្រីមុំ   | ប្រធានការិយាល័យ មន្ទីរផែនការខេត្តក្រចេះ       |
| ៤៩- លោកស្រី លាង កញ្ញា     | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តក្រចេះ    |

- ៥០- លោកស្រី ទេស ជានី
- ៥១- លោក ម៉ែម ស៊ីម៉ុង
- ៥២- លោក ឡុង ចាន់សារ៉ា
- ៥៣- លោក រុន ណារ៉េត
- ៥៤- លោក សិរីម សាន
- ៥៥- លោក ទេស ភត្ត
- ៥៦- លោកស្រី ភាស ម៉ាម
- ៥៧- លោកស្រី ឡុង លក្ខណា
- ៥៨- លោក អ៊ិន ឡើង
- ៥៩- លោក មួង ម៉ោង
- ៦០- លោក ឈឹម សាល
- ៦១- លោក រ៉ី រ៉េន
- ៦២- លោក សឹម លង
- ៦៣- លោក ហ៊ុន សាវ៉ាត
- ៦៤- លោក ឈឹម ច័ន្ទនិមិត្ត
- ៦៥- លោកស្រី ហោរ គឹមរាយ
- ៦៦- លោក ជា ណារិន
- ៦៧- លោក ចាន់ សុគុណ
- ៦៨- លោក ស៊ុយ ម៉ូរ៉ា
- ៦៩- លោក តាន់ សុភ័ក្ត្រ
- ៧០- លោក អ៊ុំ សាចុន
- ៧១- លោក អ៊ុំ ផាន់ណា
- ៧២- លោក អ៊ិន សុខា
- ៧៣- លោក សេង ចន្ទនា
- ៧៤- លោក ឃួន ឡើង
- ៧៥- លោក គឹម ប៊ុន្តា
- ៧៦- លោក ព្រំ ប្រាជ្ញ
- ៧៧- លោក តែ គា
- ៧៨- លោក ហ្វូ ចី
- ៧៩- លោក សំ ឡាយ
- ៨០- លោក សំ គុណ
- ៨១- លោក សូ សាវី
- ៨២- លោក អ៊ុំ ចុន្ទី
- ៨៣- លោកស្រី ពៅ ចន្ទី
- ៨៤- លោក ស៊ុម សាវីឌី

**ខ-មេធាវីប្រាក់ការងារ**

- ១- លោកស្រី យ៉ឹមម៉ាឈី
- ២- លោក អ៊ុន ចន្ទី

អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តក្រចេះ  
ប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប  
ប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប  
ប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប  
ប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប  
អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប  
អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប  
អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប  
ប្រធានការិយាល័យ ផែនការស្រុកអង្គរជុំ  
ប្រធានការិយាល័យ ផែនការស្រុកអង្គរជុំ  
អនុប្រធានការិយាល័យ ផែនការស្រុកអង្គរជុំ  
អនុប្រធានការិយាល័យ ផែនការស្រុកអង្គរជុំ  
ប្រធានការិយាល័យ ផែនការស្រុកបន្ទាយស្រី  
ប្រធានការិយាល័យ ផែនការស្រុកក្រឡាញ់  
ប្រធានការិយាល័យ ផែនការស្រុកពួក  
អនុប្រធានការិយាល័យ ផែនការស្រុកពួក  
ប្រធានការិយាល័យ ផែនការស្រុកប្រាសាទបាគង  
ប្រធានការិយាល័យ ផែនការក្រុងសៀមរាប  
អនុប្រធានការិយាល័យ ផែនការក្រុងសៀមរាប  
ប្រធានការិយាល័យ ផែនការស្រុកស្រែនិគម  
ប្រធានការិយាល័យ ផែនការស្រុកវ៉ារិន  
អនុប្រធានមន្ទីរផែនការរាជធានីភ្នំពេញ  
ប្រធានការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង  
ប្រធានការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង  
អនុប្រធានការិយាល័យ ផែនការស្រុកស្វាយរៀង  
ប្រធានការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង  
ប្រធានការិយាល័យ ផែនការស្រុករមាសហែក  
អនុប្រធានការិយាល័យ ផែនការស្រុករមាសហែក  
ប្រធានការិយាល័យ មន្ទីរផែនការខេត្តកោះកុង  
អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តកោះកុង  
អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តកោះកុង  
ប្រធានការិយាល័យ ផែនការស្រុកគីរីសាគរ  
អនុប្រធានការិយាល័យ ផែនការស្រុកថ្មបាំង  
មន្ទីរមន្ទីរផែនការខេត្តកោះកុង  
អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តព្រះវិហារ

អធិការ

អនុប្រធានការិយាល័យ

|                              |                                               |
|------------------------------|-----------------------------------------------|
| ៣- លោក សេង វ៉ានី             | អនុប្រធានការិយាល័យ                            |
| ៤- លោក គង់ មុន្នី            | អនុប្រធានការិយាល័យ                            |
| ៥- លោក ហុង ហាវ៉ា             | អនុប្រធានការិយាល័យ                            |
| ៦- លោកស្រី ម៉ុង សុខេន        | អនុប្រធានការិយាល័យ                            |
| ៧- លោក ហេង ណាង               | អនុប្រធានការិយាល័យ                            |
| ៨- លោកស្រី ហាង ផល្លី         | អនុប្រធានការិយាល័យ                            |
| ៩- លោក ទីន សុផែន             | មន្ត្រីគ្រប់គ្រងរដ្ឋបាល                       |
| ១០- លោកស្រី ចាន់ ផាន់នី      | អនុប្រធាននាយកដ្ឋាន                            |
| ១១- លោកស្រី សៀង សុខាន់       | អនុប្រធានការិយាល័យ                            |
| ១២- លោកស្រី អេង សោភ័ណ្ឌ      | អនុប្រធាននាយកដ្ឋាន                            |
| ១៣- លោក ឡឿង ថា               | អនុប្រធានការិយាល័យ                            |
| ១៤- លោកស្រី ស៊ិន សុម៉ាឡា     | អនុប្រធានការិយាល័យ                            |
| ១៥- លោក ម៉ិច ហួត             | អនុប្រធានការិយាល័យ                            |
| ១៦- លោកស្រី សំ ចាន់ធី        | អនុប្រធានការិយាល័យ                            |
| ១៧- លោក រស់ សារ៉េន           | ភ្នាក់ងាររដ្ឋបាល                              |
| ១៨- លោក ហែម ម៉ិនឡើង          | ភ្នាក់ងាររដ្ឋបាល                              |
| ១៩- លោកស្រី រុន សម័យ         | ភ្នាក់ងាររដ្ឋបាល                              |
| ២០- លោក ម៉ែន ស៊ីម៉ុន         | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តពោធិ៍សាត់ |
| ២១- លោក ឌឹម យាន              | មន្ត្រីមន្ទីរផែនការខេត្តពោធិ៍សាត់             |
| ២២- លោក ជាន់ សុខា            | មន្ត្រីមន្ទីរផែនការខេត្តពោធិ៍សាត់             |
| ២៣- លោក ឈឹម សុហាត            | ប្រធានការិយាល័យ មន្ទីរផែនការខេត្តកំពង់ឆ្នាំង  |
| ២៤- លោក ជាន់ ជួន             | មន្ត្រីមន្ទីរផែនការខេត្តប៉ៃលិន                |
| ២៥- លោក ច័ន្ទ មុន្នី         | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប    |
| ២៦- លោក ហ៊ុន សាវី            | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប    |
| ២៧- លោក ឈឿន សុតោ             | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប    |
| ២៨- លោក ដូង សាម៉ុន           | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប    |
| ២៩- លោកស្រី ម៉ៅ មន្តី        | មន្ត្រីមន្ទីរផែនការខេត្តសៀមរាប                |
| ៣០- លោកស្រី ចាន់ ស៊ីម៉ៅ      | មន្ត្រីមន្ទីរផែនការខេត្តសៀមរាប                |
| ៣១- លោក ឡៅ គឹមឈាត            | អនុប្រធានការិយាល័យ ផែនការស្រុកប្រាសាទបាគង     |
| ៣២- លោកស្រី ជាន់ សារះមន្ត្រី | អនុប្រធានការិយាល័យ ផែនការក្រុងសៀមរាប          |
| ៣៣- លោកស្រី សោម សុខឿន        | អនុប្រធានការិយាល័យ ផែនការស្រុកសូត្រនិគម       |
| ៣៤- លោកស្រី ឌួង ផាន់ណា       | អនុប្រធានការិយាល័យ ផែនការស្រុកស្រីស្នំ        |
| ៣៥- លោក ម៉ែន សោតា            | ប្រធានការិយាល័យ មន្ទីរផែនការរាជធានីភ្នំពេញ    |
| ៣៦- លោកស្រី យិន ណារុំ        | ប្រធានការិយាល័យ មន្ទីរផែនការរាជធានីភ្នំពេញ    |
| ៣៧- លោក ម៉ុង គីរេង           | ប្រធានការិយាល័យ មន្ទីរផែនការរាជធានីភ្នំពេញ    |
| ៣៨- លោក សួន ទីឡីយ៉ា          | ប្រធានការិយាល័យ មន្ទីរផែនការរាជធានីភ្នំពេញ    |

|                             |                                               |
|-----------------------------|-----------------------------------------------|
| ៣៩- លោក ដោ ចាន់គុ           | អនុប្រធានការិយាល័យ មន្ទីរផែនការរាជធានីភ្នំពេញ |
| ៤០- លោក សាន់ សុផាត          | អនុប្រធានការិយាល័យ មន្ទីរផែនការរាជធានីភ្នំពេញ |
| ៤១- លោក ហាង សាវណ            | អនុប្រធានមន្ទីរផែនការខេត្តស្វាយរៀង            |
| ៤២- លោក វង មុនី             | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង  |
| ៤៣- លោក ថោង កុម្ភៈ          | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង  |
| ៤៤- លោកស្រី អ៊ុំ ផារី       | ប្រធានការិយាល័យ ផែនការស្រុកស្វាយជ្រំ          |
| ៤៥- លោក ទេព កុល             | ប្រធានការិយាល័យ ផែនការស្រុកស្វាយទាប           |
| ៤៦- លោក ទេព វណ្ណៈ           | អនុប្រធានការិយាល័យ ផែនការស្រុករំដួល           |
| ៤៧- លោក ភឹម សាវណ            | អនុប្រធានការិយាល័យ ផែនការស្រុកកំពង់រោទិ៍      |
| ៤៨- លោក យស សៀង              | មន្ត្រីការិយាល័យផែនការស្រុកស្វាយទាប           |
| ៤៩- លោកស្រី អ៊ុំ ក សុវណ្ណនី | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង  |
| ៥០- លោកស្រី ឈឹម រតនៈ        | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង  |
| ៥១- លោកស្រី មាស ពៅ          | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង  |
| ៥២- លោក ធីត្យ សាគុន         | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង  |
| ៥៣- លោក សោម សាដុន           | អនុប្រធានការិយាល័យ ផែនការស្រុកស្វាយជ្រំ       |
| ៥៤- លោក គិន ជាង             | ប្រធានការិយាល័យ ផែនការស្រុកកូនមុំ             |
| ៥៥- លោក ឡែង មីល             | ប្រធានការិយាល័យ ផែនការស្រុកអូរជុំ             |
| ៥៦- លោក អ៊ុំ លាងឃឹម         | ប្រធានការិយាល័យ ផែនការស្រុកវ៉ែនសែ             |
| ៥៧- លោក សំ គិរឃ្យ           | អនុប្រធានការិយាល័យ ផែនការស្រុកបរកែវ           |
| ៥៨- លោកស្រី ជិន ស្រីនាង     | មន្ត្រីការិយាល័យផែនការក្រុងបានលុង             |
| ៥៩- លោក ខាំ ឧត្តម           | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តរតនគិរី   |
| <b>គ-មេធាវីសំណើការងារ</b>   |                                               |
| ១- លោកស្រី សុខ ឡា           | ភ្នាក់ងាររដ្ឋបាល                              |
| ២- លោក សំ ជិនណាង            | មន្ត្រីមន្ទីរផែនការខេត្តកំពង់ឆ្នាំង           |
| ៣- លោក ខួន ឈាងត្រី          | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តសៀមរាប    |
| ៤- លោក ស្រីន ស្រស់          | មន្ត្រីមន្ទីរផែនការខេត្តសៀមរាប                |
| ៥- លោក សុខ ចំរើន            | ប្រធានការិយាល័យ ផែនការស្រុកជីក្រែង            |
| ៦- លោក ណាង គិនឈី            | ប្រធានការិយាល័យ ផែនការខ័ណ្ឌ                   |
| ៧- លោក ឈុន ហាង              | ប្រធានការិយាល័យ ផែនការខ័ណ្ឌ                   |
| ៨- លោកស្រី អេង ផល្លី        | ប្រធានការិយាល័យ ផែនការខ័ណ្ឌ                   |
| ៩- លោកស្រី គេវ សុមុនី       | ប្រធានការិយាល័យ ផែនការខ័ណ្ឌ                   |
| ១០- លោក នាង វណ្ណនី          | ប្រធានការិយាល័យ ផែនការខ័ណ្ឌ                   |
| ១១- លោកស្រី ឡុង សារី        | ភ្នាក់ងាររដ្ឋបាល                              |
| ១២- លោកស្រី ឡាំ សេគន្ធា     | មន្ត្រីក្រុមការ                               |
| ១៣- លោកស្រី សេង ចក្ខុស្វរ្យ | មន្ត្រីគ្រប់គ្រងរដ្ឋបាល                       |
| ១៤- លោកស្រី ឡុង សុផល្លី     | មន្ត្រីការិយាល័យផែនការស្រុកស្វាយជ្រំ          |

|                                 |                                               |
|---------------------------------|-----------------------------------------------|
| ១៥- លោក សេក សុខាហារ             | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង  |
| ១៦- លោកស្រី ឥន សម្បស្ស          | មន្ត្រីការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង    |
| ១៧- លោកស្រី ព្រំ លីណា           | មន្ត្រីការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង    |
| ១៨- លោកស្រី ទេព សុវណ្ណច័ន្ទរត្ន | មន្ត្រីការិយាល័យ មន្ទីរផែនការខេត្តស្វាយរៀង    |
| ១៩- លោក ពេជ្រ ជាំ               | មន្ត្រីការិយាល័យ ផែនការស្រុកកំពង់រោទិ៍        |
| ២០- លោក អ៊ុំ វណ្ណារ៉ា           | មន្ត្រីការិយាល័យ ផែនការស្រុកថ្មបាំង           |
| ២១- លោក ឌី សារ៉ាត               | មន្ត្រី មន្ទីរផែនការខេត្តរតនគិរី              |
| ២២- លោក ថៃ ប៊ុន្ណារ៉ា           | មន្ត្រី មន្ទីរផែនការខេត្តរតនគិរី              |
| ២៣- លោក មាស ជារ៉ា               | អនុប្រធានការិយាល័យ ផែនការស្រុកលំផាត់          |
| ២៤- លោក ហ៊ុម រតនៈ               | អនុប្រធានការិយាល័យ ផែនការក្រុងបានលុង          |
| ២៥- លោក សំ ប៊ុន្ណា              | អនុប្រធានការិយាល័យ ផែនការស្រុកអូរយ៉ាដាវ       |
| ២៦- លោក មេក ខុម                 | មន្ត្រី មន្ទីរផែនការខេត្តរតនគិរី              |
| ២៧- លោក ហ៊ុម រតនា               | មន្ត្រី មន្ទីរផែនការខេត្តរតនគិរី              |
| ២៨- លោកស្រី នាយ សុភាព           | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តព្រះវិហារ |
| ២៩- លោក ជ័យ ប៊ុនមេន             | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តព្រះវិហារ |
| ៣០- លោក ចាន់ សីហា               | អនុប្រធានការិយាល័យ មន្ទីរផែនការខេត្តព្រះវិហារ |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងផែនការ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១០៤ រ.ស.ស



**សេចក្តីសម្រេច**

**ស្តីពី**

**ការបង្កើតគណៈកម្មការចម្រុះខណ្ឌសីមា**

**និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០៥/២៧៥ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា១ មាត្រា២ មាត្រា៣ មាត្រា៤ មាត្រា៥ និងមាត្រា៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
- បានឃើញអនុក្រឹត្យលេខ៥១៤ អនក្រ.តត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការនីតិកម្ម និងបច្ចេកទេសកិច្ចការព្រំដែន
- បានឃើញអនុក្រឹត្យលេខ៥១៥ អនក្រ.តត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការត្រួតពិនិត្យ ដោះស្រាយបាតុភាព និងអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង
- យោងតាមការចាំបាច់

**សម្រេច**

**ប្រការ ១.-**

បង្កើតគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ចំណុះអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ដែលមានសមាសភាពដូចខាងក្រោម ÷

១. ឯកឧត្តម **វ៉ា គឹមហុន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ប្រធាន
២. ឯកឧត្តម **ឡុង វិសាលោ** រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាអនុប្រធានទី១ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អនុប្រធាន
៣. ឯកឧត្តមនាយឧត្តមសេនីយ៍ **នាង ផាត** រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធាន
៤. ឯកឧត្តម **ជូ គឹមឡេង** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
៥. ឯកឧត្តម **ប្រុក សារឿន** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
៦. ឯកឧត្តម **តេម សុខុន** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
៧. ឯកឧត្តម **ឡាំ ងា** អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុក កិច្ចការព្រំដែន សមាជិក
៨. លោកជំទាវ **កុយ ពិសី** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
៩. ឯកឧត្តម **ស៊ីន សុឆានី** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១០. ឯកឧត្តម **សា ម៉ៅ** សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងជាអនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុក កិច្ចការព្រំដែន សមាជិក
១១. ឯកឧត្តម **ឡាយ សៀងលី** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១២. ឯកឧត្តម **អ៊ុត សុត្តា** អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
១៣. ឯកឧត្តម **កុយ វិសុទ្ធ** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១៤. ឯកឧត្តម **ប្រាក់ សំឡេង** អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សមាជិក
១៥. ឯកឧត្តម **ហាស់ ផល្លារិទ្ធ** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១៦. ឯកឧត្តមនាយឧត្តមសេនីយ៍ **ខេង សាម៉េត** អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៃក្រសួងមហាផ្ទៃ សមាជិក

|                                        |                                                                                                                       |         |
|----------------------------------------|-----------------------------------------------------------------------------------------------------------------------|---------|
| ១៧. ឧត្តមសេនីយ៍ឯក សៀម សុដានី           | នាយរងសេនាធិការចម្រុះ និងជានាយកទីបាត់ការ<br>ការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពល<br>ខេមរភូមិន្ទ នៃក្រសួងការពារជាតិ | សមាជិក  |
| ១៨. ឧត្តមសេនីយ៍ឯក ទេព ចំរើន            | ប្រធាននាយកដ្ឋានភូមិសាស្ត្រ នៃក្រសួងការពារជាតិ                                                                         | សមាជិក  |
| ១៩. អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ    |                                                                                                                       | សមាជិក  |
| ២០. អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ  |                                                                                                                       | សមាជិក  |
| ២១. អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ |                                                                                                                       | សមាជិក  |
| ២២. អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង     |                                                                                                                       | សមាជិក  |
| ២៣. អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់     |                                                                                                                       | សមាជិក  |
| ២៤. អភិបាលនៃគណៈអភិបាលខេត្តកោះកុង       |                                                                                                                       | សមាជិក  |
| ២៥. អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន       |                                                                                                                       | សមាជិក  |
| ២៦. មេបញ្ជាការយោធពលភូមិភាគទី៤          |                                                                                                                       | សមាជិក  |
| ២៧. មេបញ្ជាការយោធពលភូមិភាគទី៥          |                                                                                                                       | សមាជិក  |
| ២៨. លោក ឌី លីឡិត                       | អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល<br>នៃក្រសួងធនធានទឹក និងឧតុនិយម                                              | សមាជិក  |
| ២៩. លោក កែវ វិសិដ្ឋ                    | ប្រធាននាយកដ្ឋានច្បាប់ និងកុងស៊ុល<br>នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ                                      | សមាជិក  |
| ៣០. លោក សុខ ឃៀន                        | អនុប្រធាននាយកដ្ឋានច្បាប់ និងកុងស៊ុល<br>នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ                                   | សមាជិក។ |

**ប្រការ ២.-**

- គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ មានភារកិច្ចដូចខាងក្រោម ៖
- អនុវត្តឱ្យបានត្រឹមត្រូវរាល់អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ស្តីពីការកំណត់ព្រំដែន រវាងឥណ្ឌូចិន និងសៀម
  - អនុវត្តឱ្យបានត្រឹមត្រូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌព្រំសីមាព្រំដែនគោក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០
  - រុករកបង្គោលព្រំដែន បោះដោយគណៈកម្មការកំណត់ព្រំដែន រវាងឥណ្ឌូចិន និងសៀម
  - ពិនិត្យ និងដោះស្រាយរាល់បញ្ហាទាក់ទងនឹងការវាស់វែង ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃ
  - ចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយនូវរាល់បញ្ហាទាក់ទងនឹងការវាស់វែង ការខណ្ឌសីមា និងការ បោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ
  - ចូលរួមកំណត់ការបើក និងតម្លើងច្រកព្រំដែនគោកកម្ពុជា-ថៃ
  - រៀបចំសិទ្ធិសញ្ញាកំណត់ព្រំដែនគោកកម្ពុជា-ថៃ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច
  - ដឹកនាំការងារវាស់វែង ការខណ្ឌសីមា និងការបោះបង្គោលព្រំដែន
  - ធ្វើការត្រួតពិនិត្យ និងដោះស្រាយបញ្ហាដែលជួបប្រទះនៅពេលប្រតិបត្តិការការងារជាក់ស្តែង
  - ធ្វើរបាយការណ៍តាមដំណាក់កាលនីមួយៗអំពីសភាពការណ៍នៃការដោះស្រាយ និងការវាស់វែង ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកជាមួយប្រទេសថៃ ជូនអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ ព្រំដែនសម្រាប់រាយការណ៍ជូនគណៈរដ្ឋមន្ត្រី
  - បំពេញភារកិច្ចផ្សេងទៀតដែលប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនប្រគល់ជូន។

**ប្រការ ៣.-**

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ អាចបង្កើតអនុគណៈកម្មការ និងក្រុមការងារមួយចំនួនជាជំនួយការតាមការចាំបាច់។

**ប្រការ ៤.-**

សមាជិកគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ត្រូវចូលរួមប្រជុំ តាមការកោះអញ្ជើញរបស់ប្រធាន។

**ប្រការ ៥.-**

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ មានទីស្នាក់ការនៅទីស្តីការគណៈរដ្ឋមន្ត្រី នឹងមានសិទ្ធិប្រើប្រាស់គ្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

**ប្រការ ៦.-**

សេចក្តីសម្រេចលេខ១៧ សសរ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៩៩ ស្តីពីការបង្កើតគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-ថៃ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។

**ប្រការ ៧.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៧
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១០៣ ស.ន.ជ

**សេចក្តីសម្រេច**

**ស្តីពីការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមការងារចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ ១ :** ត្រូវបានផ្ទេរសិទ្ធិជូនសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជានាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃលើកទី២ នៅទីក្រុងបាងកកនៃព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៥ រហូតដល់ពេលសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី អញ្ជើញវិលនិវត្តន៍មកកាន់មាតុប្រទេសវិញ ។

**ប្រការ ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន អភិបាលរាជធានី អភិបាលគ្រប់ខេត្ត និងសម្តេចក្រឡាហោម **ស ខេង** ត្រូវអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ ។

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ០៩៤ រ.រ.រ.រ. ខ

**សារាចរណែនាំ**

**ស្តីពី**

**ការចាត់វិធានការថែរក្សាទឹកទុក**

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានបង្ហាញថា: នៅក្នុងឆ្នាំ ២០១៦ ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវបាតុភូត El Nino (ក្តៅ) រហូតដល់ចុងខែ មិថុនា ។ ឥទ្ធិពលនៃបាតុភូត El Nino នេះ អាចនឹងបង្កឲ្យរដូវវស្សាក៏ដល់យឺត នៅដើមរដូវវស្សាមានភ្លៀងធ្លាក់ តិច មានបាតុភូតផ្ទុះរន្ធាត់ ខ្យល់កន្ត្រាក់កើតឡើងច្រើន កម្រិតសីតុណ្ហភាពអតិបរមាកើនឡើង អាកាស ធាតុក្តៅរហូតហែង ។ ល ។ ស្ថានភាពអាកាសធាតុបែបនេះនឹងកើតមានចាប់ពីខែ កុម្ភៈ រហូតដល់ចុងខែ មិថុនា ឆ្នាំ ២០១៦ ។ កត្តាទាំងនេះអាចនឹងធ្វើឲ្យកម្ពុជារបស់យើងប្រឈមនឹងកង្វះខាតទឹក សម្រាប់ប្រើ ប្រាស់ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួន ហើយរហូតដល់ពាក់កណ្តាលខែ កក្កដា ឆ្នាំ ២០១៦ ទើបបាតុភូត ប្តី La Nina (ត្រជាក់) មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាវិញ ហើយភ្លៀងក៏នឹងចាប់ផ្តើម ធ្លាក់នាពេលនោះផងដែរ ។

យោងលើស្ថានភាពអាកាសធាតុដូចបានព្យាករណ៍ខាងលើ រាជរដ្ឋាភិបាលសូមធ្វើការណែនាំ ដូចតទៅ ៖

- ១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំនេះ (ឆ្នាំ ២០១៥ - ២០១៦) គឺអាចធ្វើបានតែ ០១ ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី ០២ បានទេ ទោះបីជាទឹកតាមបណ្តាអាងដែល បានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរតប្បីរក្សាទឹកទាំង នោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ ។
- ២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សា ទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេល មានភ្លៀងធ្លាក់ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឯកឧត្តមលោកជំទាវបន្ទាយកង្វាញ
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ: ១១០៤...សហវ: ២២៣

**ប្រកាស**  
**ស្តីពី**

**យន្តការពន្ធដារសម្រាប់ប្រតិបត្តិការកាត់សន្យាហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែ សម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៨ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៩ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីកតិកាសន្យាហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម
- បានឃើញប្រកាសលេខ ១០៥៩ ប្រក.សហវ.ពដ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីពន្ធលើប្រាក់ចំណេញ
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

*(Signature)*

**សម្រេច**

**ប្រការ ១.- គោលបំណង**

ប្រកាសនេះមានគោលបំណងកំណត់នូវយន្តការពន្ធដារសម្រាប់ប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់និងអភិវឌ្ឍន៍វិស័យភតិសន្យាហិរញ្ញវត្ថុ។

**ប្រការ ២.- វិសាលភាព**

ប្រកាសនេះមានវិសាលភាពអនុវត្តលើរាល់ប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុ ដែលធ្វើឡើងដោយភតិបតីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**ប្រការ ៣.- និយមន័យ**

សម្រាប់គោលដៅនៃប្រកាសនេះ៖

១- ពាក្យ “ភតិសន្យាហិរញ្ញវត្ថុ (Financial Lease)” សំដៅដល់ភតិសន្យាដែលភតិបតី (Lessor) ចុះកិច្ចព្រមព្រៀងជាមួយភតិកៈ (Lessee) ដែលក្នុងនោះភតិកៈត្រូវបានផ្តល់សិទ្ធិឱ្យកាន់កាប់និងប្រើប្រាស់ចលនវត្ថុក្នុងរយៈពេលមួយមានកំណត់ដោយបង់ថ្លៃឈ្នួលចលនវត្ថុតាមគ្រា ឬតាមតម្លៃសមូល។ ក្នុងប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុ ភតិបតីគឺជាម្ចាស់កម្មសិទ្ធិនៃចលនវត្ថុ ហើយនៅពេលកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុត្រូវបានបញ្ចប់ ចលនវត្ថុអាចត្រូវបានទិញផ្តាច់ដោយភតិកៈឬប្រគល់ឱ្យភតិបតីវិញ។

២- ពាក្យ “ភតិបតី” សំដៅដល់បុគ្គលដែលមានការអនុញ្ញាតឬមានអាជ្ញាបណ្ណអាជីវកម្មភតិសន្យាហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា ដែលផ្ទេរសិទ្ធិកាន់កាប់និងសិទ្ធិប្រើប្រាស់ចលនវត្ថុទៅឱ្យភតិកៈ។ ភតិបតីត្រូវតែជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងត្រូវបានចាត់ទុកជាស្ថាប័នសង្ខេបធនក្នុងស្រុក ដែលមិនត្រូវរងពន្ធកាត់ទុកតាមមាត្រា ២៥ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ។

៣- ពាក្យ “ភតិកៈ” សំដៅដល់បុគ្គលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ឬរបបម៉ៅការ ឬរបបន្តបុគ្គល ដែលទទួលសិទ្ធិកាន់កាប់ និងសិទ្ធិប្រើប្រាស់ចលនវត្ថុពីភតិបតី។

៤- ពាក្យ “អ្នកផ្គត់ផ្គង់” សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលនិវាសនដែលផ្គត់ផ្គង់ចលនវត្ថុឱ្យភតិបតីដើម្បីជួលឱ្យភតិកៈ។

៥- ពាក្យ “ចលនវត្ថុ” សំដៅដល់ទ្រព្យសម្បត្តិ គ្រឿងចក្រ និងឧបករណ៍ទាំងអស់ លើកលែងតែដីនិងអគារ។

៦- ពាក្យ “តម្លៃចលនវត្ថុ” សំដៅដល់តម្លៃសុទ្ធបន្ទាប់ពីការបោះតម្លៃដែលអ្នកផ្គត់ផ្គង់លក់ទៅឱ្យភតិបតី ប៉ុន្តែមិនរួមបញ្ចូលថ្លៃដើមហិរញ្ញវត្ថុ និងចំណាយផ្សេងៗរបស់ភតិបតីទេ។

**ប្រការ ៤.- លក្ខខណ្ឌនៃប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុ**

សម្រាប់គោលដៅនៃពន្ធដារ លក្ខខណ្ឌនៃភតិសន្យាមានដូចខាងក្រោម៖

- ក- ភតិកៈ ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់នូវចលនវត្ថុ និងជ្រើសរើសអ្នកផ្គត់ផ្គង់ដោយមិនផ្អែកសំខាន់លើជំនាញនិងការវិនិច្ឆ័យរបស់ភតិបតីឡើយ
- ខ- ភតិបតី ត្រូវទិញចលនវត្ថុតាមកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុដើម្បីជួលឱ្យភតិកៈ
- គ- រយៈពេលអនុវត្តភតិសន្យាហិរញ្ញវត្ថុត្រូវចាប់ពីមួយឆ្នាំឡើងទៅ
- ឃ- ទឹកប្រាក់សរុបនៃភតិសន្យា ដែលភតិកៈត្រូវបង់ជូនភតិបតី ត្រូវលើសពី៧៥ ភាគរយនៃតម្លៃចលនវត្ថុ រួមបញ្ចូលទាំងប្រាក់កក់ និងការបង់ប្រាក់មួយផ្នែកមុន (Down Payment) ។



**ប្រការ ៥.- យន្តការពន្ធដារចំពោះភតិបតី (ត្រូវអនុវត្តតាមសន្យាហិរញ្ញវត្ថុ)**

ក្នុងកិច្ចប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុ ភតិបតី ត្រូវអនុវត្តដូចខាងក្រោម ៖

**១- អាករលើតម្លៃបន្ថែម (អតប)**

អនុលោមតាមមាត្រា ៤៨ នៃអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម ប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុ គឺជាការផ្គត់ផ្គង់ ជាប់ អតប។ ដូចនេះ ភតិបតីត្រូវ៖

ក- បង់ អតប លើការផ្គត់ផ្គង់ចលនវត្ថុជូនអ្នកផ្គត់ផ្គង់ ដោយផ្អែកលើតម្លៃដែលបានចែងក្នុងកិច្ចព្រមព្រៀង ភតិសន្យាហិរញ្ញវត្ថុ ក្នុងករណីអ្នកផ្គត់ផ្គង់ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ អតប ដែលបានបង់ជូនអ្នក ផ្គត់ផ្គង់ ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលនិងត្រូវប្រកាសលើលិខិតប្រកាស អតប ប្រចាំខែ។ ក្នុងករណីអ្នកផ្គត់ផ្គង់ជាអ្នកជាប់ពន្ធតាមរបបម៉ៅការ អាករលើផលរបរដែលភតិបតីបានបង់ឱ្យអ្នកផ្គត់ផ្គង់មិន ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទេ។

ខ- នៅពេលទទួលប្រាក់ថ្លៃឈ្នួលចលនវត្ថុ ដែលត្រូវបង់តាមត្រាភតិកៈ ភតិបតីត្រូវចេញវិក្កយបត្រទៅឱ្យភតិកៈ តាមចំនួនដែលបានចែងក្នុងកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ។ ក្នុងវិក្កយបត្រ អតប ភតិបតីត្រូវរាយលម្អិត ដូចខាងក្រោម៖

- ខ.១. ថ្លៃដើមចលនវត្ថុតាមត្រា ដែលត្រូវជាប់ អតប តាមអត្រា ១០ ភាគរយ
- ខ.២. បន្ទុកផ្សេងៗដែលត្រូវបង់ដោយភតិកៈ ជាអាទិ៍មាន កម្រៃមេធាវី កម្រៃសេវាភតិសន្យា កម្រៃឯកសារ កម្រៃសេវាជីកជញ្ជូន... ដែលត្រូវជាប់ អតប តាមអត្រា ១០ ភាគរយ
- ខ.៣. ការប្រាក់ ដែលមិនត្រូវជាប់ អតប។

ក្នុងការចេញវិក្កយបត្រ ភតិបតីត្រូវចេញវិក្កយបត្រ អតប (Tax Invoice) ប្រសិនបើភតិកៈជាអ្នកជាប់ពន្ធតាមរបប ស្វ័យប្រកាស ឬវិក្កយបត្រធម្មតា (Commercial Invoice) ប្រសិនបើភតិកៈជាអ្នកជាប់ពន្ធតាមរបបម៉ៅការ ឬប្រវត្តបុគ្គល។

**២- ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ និងពន្ធអប្បបរមា**

ថ្លៃដើមចលនវត្ថុតាមត្រា ក្នុងចំណុច ខ.១ នៃកថាខណ្ឌ ខ នៃប្រការនេះ មិនមែនជាផលរបរសម្រាប់គិតប្រាក់រំដោះពន្ធ លើប្រាក់ចំណេញ និងពន្ធអប្បបរមាទេ រីឯបន្ទុកផ្សេងៗ និងការប្រាក់ ក្នុងចំណុច ខ.២ និង ខ.៣ នៃកថាខណ្ឌ ខ នៃប្រការនេះ ទើបជាផលរបរសម្រាប់គិតប្រាក់រំដោះពន្ធលើប្រាក់ចំណេញ និងពន្ធអប្បបរមា។

**៣- ពន្ធលើប្រាក់ចំណេញ**

សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណេញ ប្រាក់ចំណូលជាប់ពន្ធរបស់ភតិបតីកើតមានឡើងនាកាលបរិច្ឆេទមុនគេក្នុង ចំណោមកាលបរិច្ឆេទដែលការទូទាត់ត្រូវដល់កំណត់ ឬកាលបរិច្ឆេទដែលបានទទួលការទូទាត់។

**ប្រការ ៦.- យន្តការពន្ធដារចំពោះភតិកៈ**

ក្នុងប្រតិបត្តិការអាជីវកម្ម ក្នុងករណីដែលភតិកៈជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនិងបានចុះបញ្ជីជាបុគ្គលជាប់អាករ ភតិកៈត្រូវអនុវត្តដូចខាងក្រោម ៖

១- កត់ត្រាទឹកប្រាក់ថ្លៃចលនវត្ថុតាមត្រា បន្ទុកផ្សេងៗ និងការប្រាក់ ព្រមទាំង អតប ដែលមានចែងក្នុងវិក្កយបត្រ អតប នៃការផ្គត់ផ្គង់ចលនវត្ថុដែលចេញដោយភតិបតីក្នុងសៀវភៅទិន្នន័យប្រតិបត្តិការប្រចាំខែ។

២- មិនអនុវត្តពន្ធកាត់ទុកដូចមានចែងក្នុងមាត្រា ២៥ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ លើថ្លៃឈ្នួលចលនវត្ថុតាមត្រា និង ចំណែកការប្រាក់ដែលបានកត់ត្រាក្នុងវិក្កយបត្រ។

៣- ធ្វើរំលស់នូវតម្លៃគ្មាន អតប នៃថ្លៃដើមចលនវត្ថុ ដូចមានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុតាមមាត្រា ១៣ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ដោយហេតុថាភតិកៈជាអ្នកទទួលខុសត្រូវលើហានិភ័យចំពោះការបាត់បង់ឬខូចខាតនៃចលនវត្ថុ។

ក្នុងករណីកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុត្រូវបានបញ្ចប់ហើយចលនវត្ថុត្រូវបានទិញផ្តាច់ដោយភតិកៈ តម្លៃគ្មាន អតប នៃចលនវត្ថុដែលបានទិញផ្តាច់ត្រូវបូកបញ្ចូលទៅក្នុងគណនីរំលស់របស់ចលនវត្ថុដើម្បីធ្វើរំលស់បន្ត។

ក្នុងករណីកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុត្រូវបានបញ្ចប់ ហើយចលនវត្ថុត្រូវបានប្រគល់ឱ្យភតិបតីវិញ តម្លៃនៅសល់ មិនទាន់រំលស់អស់នៃចលនវត្ថុ ត្រូវបានចាត់ជាចំណាយកាត់កងបាន។

**ប្រការ ៧.- ភតិសន្យាហិរញ្ញវត្ថុដែលត្រូវបានរំលាយមុនកាលកំណត់**

ក្នុងករណីកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុមិនទាន់ត្រូវបានបញ្ចប់ ហើយចលនវត្ថុត្រូវបានរឹបអូសដោយភតិបតី យន្តការ ពន្ធដារត្រូវបានអនុវត្តដូចខាងក្រោម៖

**១- ភតិបតី ត្រូវ៖**

ក- បញ្ចូលចលនវត្ថុក្នុងសន្និធិនៃចលនវត្ថុដែលបានរឹបអូសនូវចំនួនលម្អៀងរវាងថ្លៃដើមគោលនៃចលនវត្ថុ និង ថ្លៃដើមគោលសរុបដែលភតិកៈបានបង់

ខ- ក្នុងករណីចលនវត្ថុរឹបអូសត្រូវបានលក់ ភតិបតីត្រូវអនុវត្តតាមវិធាននៃការផ្គត់ផ្គង់ជាប់អាករនៃទំនិញដែល ត្រូវជាប់ពន្ធអាករនានាតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន

គ- ក្នុងករណីចលនវត្ថុរឹបអូសត្រូវបានយកមកធ្វើភតិសន្យាហិរញ្ញវត្ថុសា ជាថ្មី ភតិបតីត្រូវវាយតម្លៃចលនវត្ថុឡើង វិញក្នុងនោះ៖

គ.១. ចំនួនលម្អៀងត្រូវបានចាត់ទុកជាចំណូលជាប់ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំជាប់ពន្ធចរន្ត ប្រសិនបើតម្លៃ ថ្មីនៃចលនវត្ថុលើសពីតម្លៃចលនវត្ថុរឹបអូស

គ.២. ចំនួនលម្អៀងត្រូវបានចាត់ទុកជាចំណាយអាចកាត់កងបានក្នុងឆ្នាំជាប់ពន្ធចរន្ត ប្រសិនបើតម្លៃថ្មីនៃ ចលនវត្ថុ តិចជាងតម្លៃចលនវត្ថុរឹបអូស

ឃ- លុបចោលតម្លៃភតិសន្យាហិរញ្ញវត្ថុត្រូវទទួលក្នុងគណនីភតិសន្យាហិរញ្ញវត្ថុត្រូវទទួល

ង- លុបចោលតម្លៃការប្រាក់ត្រូវទទួលក្នុងគណនីការប្រាក់ត្រូវទទួល

ច- កត់ត្រាជាចំណូលនូវប្រាក់ចំណូលផ្សេងៗនិងពិន័យ ចំពោះភតិកៈអំពីការមិនអនុវត្តតាមកិច្ចព្រមព្រៀងភតិសន្យា ហិរញ្ញវត្ថុ។

ជ- ក្នុងករណី ភតិបតីយកចលនវត្ថុត្រូវបានរឹបអូស ប្រើប្រាស់ជាទ្រព្យសកម្មរយៈពេលវែង ភតិបតីត្រូវបូកបញ្ចូល ទៅក្នុងទ្រព្យសកម្មរយៈពេលវែងតាមថ្នាក់នីមួយៗ តាមតម្លៃនៅសល់មិនទាន់រំលស់ និងអនុវត្តការធ្វើរំលស់ តាមកថាខណ្ឌ១ នៃមាត្រា ១៣ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ។

**២- ក្នុងករណីដែលភតិកៈ ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនិងបានចុះបញ្ជីជាបុគ្គលជាប់អាករ ភតិកៈត្រូវ៖**

ក- លុបចោលតម្លៃភតិសន្យាហិរញ្ញវត្ថុត្រូវសងក្នុងគណនីភតិសន្យាហិរញ្ញវត្ថុត្រូវសង

ខ- លុបចោលតម្លៃការប្រាក់ត្រូវសងក្នុងគណនីការប្រាក់ត្រូវសង

គ- លុបចោលតម្លៃពិតគណនេយ្យរបស់ចលនវត្ថុភតិសន្យាហិរញ្ញវត្ថុ

ឃ- ប្រាក់ចំណាយផ្សេងៗនិងពិន័យដែលកំណត់ដោយភតិបតី ចំពោះការមិនអនុវត្តតាមកិច្ចព្រមព្រៀងភតិសន្យា ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យកាត់កងជាចំណាយ



ង- ចំពោះវិសាលភាពដែលបានធ្វើក្នុងរយៈពេលអនុវត្តកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ ត្រូវ៖

- ង.១. ចាត់ទុកជាចំណាយក្នុងឆ្នាំជាប់ពន្ធ នូវចំនួនលម្អៀងនៃទឹកប្រាក់សរុបដែលបានវិលវិលនឹងទឹកប្រាក់សរុបដែលបានបង់ឱ្យភតិបតី ប្រសិនបើទឹកប្រាក់ដែលបានវិលវិលនឹងទឹកប្រាក់សរុបដែលបានបង់ឱ្យភតិបតី។
- ង.២. ចាត់ទុកជាចំណូលក្នុងឆ្នាំជាប់ពន្ធ នូវចំនួនលម្អៀងនៃទឹកប្រាក់សរុបដែលបានវិលវិលនឹងទឹកប្រាក់សរុបដែលបានបង់ឱ្យភតិបតី ប្រសិនបើទឹកប្រាក់ដែលបានវិលវិលច្រើនជាងទឹកប្រាក់សរុបដែលបានបង់ឱ្យភតិបតី។

**ប្រការ ៨.- កាតព្វកិច្ចពន្ធដារដទៃទៀត**

គ្រប់ភាគីនៃភតិសន្យាហិរញ្ញវត្ថុត្រូវអនុវត្តកាតព្វកិច្ចពន្ធដារដទៃទៀត ដែលមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារជាធរមាន។

**ប្រការ ៩.- ការអនុវត្ត**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៥

រដ្ឋមន្ត្រី



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

បណ្ឌិត. អង ព័ន្ធរូងរ៉ា

**កន្លែងទទួល ៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ៩
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ